



ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ អិស៊ូរ៉ាន់ស៍ ភីអិលស៊ី
金城人壽保險公司

SOVANNAPHUM Life Assurance Plc.

2025
របាយការណ៍
ហិរញ្ញវត្ថុប្រចាំឆ្នាំ




2025
របាយការណ៍
ហិរញ្ញវត្ថុប្រចាំឆ្នាំ



ទ្រព្យសកម្ម
សរុប **៧៤ លាន**
ដុល្លារអាមេរិក



ចំណេញ
សុទ្ធ **១.៨ លាន**
ដុល្លារអាមេរិក





មាតិកា | Table of Content

ទំព័រ | Pages

I ព័ត៌មានសង្ខេបអំពីអាជីវកម្ម | Business Summary

១. សាររបស់ប្រធានក្រុមប្រឹក្សាភិបាល Statement by the Chairman of the Board of Directors	7
២. សាររបស់អគ្គនាយក Statement by the Chief Executive Officer	9
៣. ព័ត៌មានហិរញ្ញវត្ថុសង្ខេប Financial Summary	11

II ព័ត៌មានអំពីអាជីវកម្ម | Business Information

១. ក្រុមហ៊ុន Company	14
២. ផលិតផលធានារ៉ាប់រង Insurance Product	18
៣. ការចាប់ផ្តើម និងប្រព័ន្ធចែកចាយ Partnership and Distribution System	20
៤. អតិថិជន Customers	21
ក. សេវាកម្មអតិថិជន Customer Service	21
ខ. ពហុបណ្តាញចែកចាយ Multi-Distribution Channel	22
គ. កិច្ចការពារអតិថិជន Customer Protection	23

III ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម | Corporate Governance Overview

១. រចនាសម្ព័ន្ធក្រុមហ៊ុន Company Structure	25
ក. ក្រុមប្រឹក្សាភិបាល Board of Directors	26
ខ. គណៈគ្រប់គ្រង Management	30
២. របាយការណ៍របស់គណៈកម្មាធិការ Company Committee's Report	35
ក. គណៈកម្មាធិការសវនកម្ម Audit Committee	35
ខ. គណៈកម្មាធិការវិនិយោគ Investment Committee	36
គ. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ Risk Management Committee	37
ឃ. គណៈកម្មាធិការផ្តល់តម្លៃការ Remuneration Committee	38
ង. ក្រុមប្រឹក្សាត្រួតពិនិត្យ Supervisory Board	39

៣.	របាយការណ៍អំពីអភិបាលកិច្ចសាជីវកម្ម Corporate Governance Report	41
ក.	លទ្ធផលនៃការគ្រប់គ្រង Results of Management	41
ខ.	កិច្ចប្រជុំក្រុមប្រឹក្សាភិបាល Meetings of Board of Directors	42
គ.	ការជ្រើសរើសគណៈគ្រប់គ្រង Management Selection	42

IV ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម | Overview of Financial Position and Business Operations

១.	ដើមទុន និងកម្រិតសាធនភាព Capital and Solvency	44
២.	ការវិនិយោគ Investment	44
៣.	ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង Insurance Technical Reserve	46
៤.	លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម Business Operation Results	46
៥.	ការធានារ៉ាប់រងបន្ត Reinsurance	47
៦.	ការគ្រប់គ្រងហានិភ័យ Risk Management	49
៧.	ព័ត៌មានអំពីចីរភាព Sustainability Reporting	55

V របាយការណ៍ហិរញ្ញវត្ថុ | Annual Financial Statement



ព័ត៌មានសង្ខេបអំពីអាជីវកម្ម

Business Summary



១. សាររបស់ប្រធានក្រុមប្រឹក្សាភិបាល | Statement by the Chairman of the Board of Directors

ក្នុងឆ្នាំ ២០២៥ វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាបានដំណើរការនៅក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ និងលក្ខខណ្ឌវិស័យហិរញ្ញវត្ថុដែលកំពុងវិវត្ត។ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន សុវណ្ណភូមិឡាយហ្វី បានបន្តផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនលើការរីកចម្រើនប្រកបដោយវិន័យ ការគ្រប់គ្រងហានិភ័យយ៉ាងប្រុងប្រយ័ត្ន និងការការពារផលប្រយោជន៍របស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដោយបង្ហាញពីភាពធន់ និងការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងអំឡុងឆ្នាំនេះ ក្រុមហ៊ុន សុវណ្ណភូមិឡាយហ្វី រក្សាបាននូវស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រដោយការគ្រប់គ្រងចំណាយយ៉ាងមានវិន័យ និង

In 2025, the life insurance industry in Cambodia operated amid a shifting economic landscape and evolving financial sector conditions. Throughout this period, Sovannaphum Life remained firmly focused on disciplined growth, prudent risk management, and the protection of our policyholders' interests, demonstrating resilience and long term commitment to sustainable value creation.

Throughout the year, Sovannaphum Life maintained a sound financial position, supported by disciplined expense



យុទ្ធសាស្ត្រវិនិយោគបែបប្រុងប្រយ័ត្ន។ ភាពគ្រប់គ្រាន់នៃមូលធន និងសន្ទនីយភាពនៃសាច់ប្រាក់នៅតែស្ថិតក្នុងកម្រិតល្អប្រសើរ និងខ្ពស់ជាងការតម្រូវតាមបទប្បញ្ញត្តិច្បាប់ ដើម្បីបំពេញកាតព្វកិច្ចចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង និងគាំទ្រដល់ការរីកចម្រើនអាជីវកម្មប្រកបដោយចីរភាព។ អភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់យ៉ាងតឹងរ៉ឹង បន្តជាគោលដៅសំខាន់ក្នុងប្រតិបត្តិការ ដោយមានការត្រួតពិនិត្យយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាលដើម្បីធានាពីភាពធន់នៅក្នុងបរិបទប្រតិបត្តិការដែលមានការប្រកួតប្រជែង។

ជាមួយគ្នានេះ ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វីបានបន្តវិនិយោគលើប្រសិទ្ធភាពនៃប្រតិបត្តិការ និងសមត្ថភាពឌីជីថល ដើម្បីលើកកម្ពស់សេវាកម្មបម្រើអតិថិជន។ បុគ្គលិក និងដៃគូចែកចាយរបស់យើងនៅតែជាគន្លឹះសម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុន ហើយក្រុមប្រឹក្សាភិបាល សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះវិជ្ជាជីវៈ ភាពខិតខំប្រឹងប្រែង និងសុចរិតភាពរបស់ពួកគាត់។

ដោយប្រមើលមើលសម្រាប់ឆ្នាំ ២០២៦ ខណៈដែលបញ្ហាប្រឈមនៅតែមាន ក្រុមប្រឹក្សាភិបាលមានទំនុកចិត្តថា ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វី នៅតែរឹងមាំក្នុងការទប់ទល់នឹងបញ្ហាប្រឈម និងក្តាប់យកឱកាសនាពេលអនាគត។ យើងនឹងបន្តផ្តោតលើការពង្រឹងការជឿទុកចិត្តរបស់អតិថិជន ធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកហិរញ្ញវត្ថុ និងធានាការរីកចម្រើនប្រកបដោយចីរភាព។

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង និងយុទ្ធសាស្ត្រ ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ សម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់ពួកគាត់នាពេលកន្លងមក។

management and a prudent investment approach. Capital adequacy and liquidity remained at satisfactory levels, higher than regulatory requirement, to meet policyholder obligations and support sustainable business growth. Strong corporate governance, effective risk management, and strict compliance with all applicable laws and regulations continued to underpin our operations, with active oversight by the Board of Directors to ensure resilience in a challenging operating environment.

In parallel, Sovannaphum Life continued to invest in operational efficiency and digital capabilities to enhance customer experience. Our people and distribution partners remain central to our success, and the Board of Directors extends its sincere appreciation for their professionalism, dedication, and integrity.

Looking ahead to 2026, while challenges remain, the Board of Directors is confident that Sovannaphum Life is well-positioned to navigate future challenges and opportunities. Our focus remains on strengthening customer trust, improving financial resilience, and ensuring sustainable growth.

On behalf of the Board of Director, I would like to thank our policyholders, regulators, business partners, and employees for their continued trust and support.



លោកអ្នកឧកញ៉ា បណ្ឌិត ពុង យាវសែ
ប្រធានក្រុមប្រឹក្សាភិបាល |
Lok Neak Oknha Dr. Pung Kheav Se
Chairman of the Board of Directors



២. សាររបស់អគ្គនាយក | Statement by the Chief Executive Officer

ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ បានបន្តបង្ហាញពីស្ថិរភាព និងសមត្ថភាពបន្ស៊ាំខ្លួន ក្នុងបរិបទទីផ្សារ និងលក្ខខណ្ឌប្រតិបត្តិការដែល កំពុងវិវត្ត។ សមិទ្ធផលរបស់យើងក្នុងអំឡុងឆ្នាំនេះ បានឆ្លុះបញ្ចាំងពីកម្លាំងនៃម៉ូដែលពហុបណ្តាញចែក ចាយ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងការ ផ្ដោតសំខាន់លើការផ្តល់សេវាដល់អតិថិជនដោយ សុចរិតភាព និងភាពទុកចិត្តបាន។ តាមរយៈ ការពង្រឹងទំនុកចិត្តរបស់អតិថិជន និងការអនុវត្ត យុទ្ធសាស្ត្រដោយមានវិន័យ យើងបានបង្កើតនូវ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនប្រកបដោយ ចីរភាព និងគុណតម្លៃរយៈពេលវែង។

In 2025, Sovannaphum Life continued to demonstrate stability and adaptability amid evolving market and operating conditions. Our performance during the year reflected the strength of our diversified distribution model, the dedication of our teams, and our unwavering focus on serving customers with integrity and reliability. By reinforcing customer confidence and executing our strategy with discipline, we have laid a solid foundation for sustainable growth and long term value creation.

ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ ក៏បានបន្តប្តេជ្ញាចិត្តចំពោះសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន តាមរយៈគម្រោងដែលមានទិសដៅច្បាស់លាស់ និងមានអត្ថន័យល្អ។ គម្រោងទាំងនេះរួមមាន ការគាំទ្រដល់កុមារកម្ពុជា ក្រោម «គម្រោង ១០០សាលា» ព្រមទាំងការឧបត្ថម្ភដល់ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ដែលរៀបចំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់សិទ្ធិស្ត្រី។

បុគ្គលិក និងដៃគូចែកចាយ បានបន្តជាកម្លាំងស្នូលនៃការរីកចម្រើនរបស់ក្រុមហ៊ុន។ កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ បានជួយធានាថា ក្រុមការងាររបស់យើងនៅតែមានសមត្ថភាព មានវិជ្ជាជីវៈ និងស្របតាមគុណតម្លៃ «អតិថិជនជាអាទិភាព»។

គ.ស. ២០២៦ គឺជាឧបគម្រប់ ១០ ឆ្នាំ របស់ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ។ អាទិភាពរបស់យើង នឹងរួមមានការពង្រឹងការជឿទុកចិត្តរបស់អតិថិជន ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការរក្សាភាពធន់ហិរញ្ញវត្ថុ និងពង្រឹងការប្តេជ្ញាចិត្តចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីផ្តល់ការការពារហិរញ្ញវត្ថុបានល្អប្រសើរជូនប្រជាជនកម្ពុជា ស្របតាមពាក្យស្លោករបស់យើង «នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា»។

ក្នុងនាមគណៈគ្រប់គ្រង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង សម្រាប់ការជឿទុកចិត្តនាពេលកន្លងមក និងនិយ័តករ សម្រាប់ការសហការប្រកបដោយការស្ថាបនា។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បុគ្គលិក និងដៃគូចែកចាយទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង វិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងឆ្នាំ ២០២៥។

Sovannaphum Life also remained committed to its corporate social responsibility agenda through focused and meaningful initiatives. These included sustained support for Cambodian children under “Project 100 Schools,” as well as sponsorship of the Women Run 10K event organized in partnership with the National Olympic Committee of Cambodia, reinforcing the Company’s commitment to promoting women’s empowerment, and rights.

Our people and distribution partners continued to be a key source of strength. Ongoing training and development initiatives helped ensure that our teams remain capable, professional, and aligned with our customer first values.

2026 marks the 10th anniversary of Sovannaphum Life. Our priorities will include strengthening customer trust, improving operational efficiency, maintaining financial resilience, and deepening our commitment to corporate social responsibility, to provide better financial protection for Cambodian people, in alignment with our slogan “Here for you, here for Cambodia”.

On behalf of management, I would like to express my sincere appreciation to our policyholders for their continued trust, and regulators for their constructive engagement. I also extend my thanks our employees and distribution partners for their dedication, professionalism, and commitment throughout 2025.



លោក Loke Kah Meng
អភិបាល និងអគ្គនាយកប្រតិបត្តិ |
Mr. Loke Kah Meng
Director and Chief Executive Officer



៣. ព័ត៌មានហិរញ្ញវត្ថុសង្ខេប | Financial Summary

ទិដ្ឋភាពទូទៅនៃទីផ្សារធានារ៉ាប់រងអាយុជីវិត ២០២៥ |

Life Insurance Market Overview 2025

នៅឆ្នាំ ២០២៥ ទីផ្សារធានារ៉ាប់រងអាយុជីវិតបានបន្តវឌ្ឍនភាពរបស់ខ្លួន ដោយពង្រីកនូវការការពារផ្នែកហិរញ្ញវត្ថុ។ យោងតាមទិន្នន័យរបស់សមាគមធានារ៉ាប់រងកម្ពុជា កំណត់ត្រាលើទីផ្សារ មានបុព្វលាភធានារ៉ាប់រងដុលសរុប ប្រមាណ ២០៣ លានដុល្លារអាមេរិក ដែលតំណាងឱ្យកំណើនចំនួន ១.៧% ធៀបទៅឆ្នាំមុន និង មានការថយចុះប្រមាណ ៦% នៃអាជីវកម្មថ្មី។ នេះបង្ហាញពីបរិយាកាសប្រតិបត្តិការ ដែលមានការប្រុងប្រយ័ត្នជាងមុន។ វិស័យធានារ៉ាប់រងអាយុជីវិត បានប្រឈមជាមួយនឹងកត្តាផ្សេងៗ ដែលមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយអត្រាការប្រាក់។ ជាកំណត់សម្គាល់បង្កើតឱ្យយើងឃើញពីការផ្លាស់ប្តូរចំណូលចិត្តរបស់អតិថិជនឆ្ពោះទៅរកផលិតផលដែលមានលក្ខណៈ ការពារជាការសន្សំរយៈពេលវែង ដែលបង្ហាញពីការផ្តោតអារម្មណ៍ខ្លាំងលើការការពារហានិភ័យ។

ចំណែកបណ្តាញចែកចាយ បើកស្រាយនេះគឺជាបណ្តាញចែកចាយចម្បងនៃទីផ្សារ ដោយមានចំណែកប្រហែល ៧០% នៃបុព្វលាភសរុប ខណៈបណ្តាញភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល មានចំណែកប្រហែល ២៧%។ និន្នាការនេះឆ្លុះបញ្ចាំងពីការបន្តពឹងផ្អែកលើភាពជាដៃគូជាមួយធនាគារជាបណ្តាញចម្បង ហើយទន្ទឹមគ្នានេះ បណ្តាញភ្នាក់ងារក៏បង្ហាញកំណើនបន្តិចម្តងៗផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏សង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពង្រឹងការត្រួតពិនិត្យ និងអភិបាលកិច្ចម៉ឺងម៉ាត់ ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាព ផលិតភាព និងគុណភាពអាជីវកម្ម នៅក្នុងបណ្តាញភ្នាក់ងារ។

In 2025, the life insurance market continued its gradual development, supported by increasing awareness of financial protection. According to IAC data, the market recorded gross written premiums of approximately USD 203 million, representing a modest increase of 1.7% from the previous year, despite a 6% decline in new business. This reflects a more cautious operating environment. However, the industry continued to face various factors affecting economic growth and reductions in interest rates. The market also observed a shift in customer preference toward protection-oriented products over long-term savings, highlighting a stronger focus on risk protection.

In terms of distribution channels, bancassurance partnerships are the primary channels of the market, contributing approximately 70% of the total premium, while agency channels contribute for around 27%. This trend reflects the continued reliance on bank partnerships as the main distribution channel. At the same time, the agency channel has shown gradual growth. However, this development also highlights the need for enhanced monitoring and stronger governance to ensure sustainable growth, productivity, and quality of business within the agency network.

២០២៥ | ដុល្លារអាមេរិក

២៥.៦ លាន	ចំណូលបុព្វលាភធានារ៉ាប់រងដុល Insurance premium revenue (GWP)	
៧៤.២ លាន	ទ្រព្យសកម្មសរុប Total assets	
៥២.៨ លាន	បំណុលសរុប Total liabilities	
២១.៤ លាន	មូលធនសរុប Total equity	
៩%	អនុបាតចំណេញធៀបនឹងមូលធន ROE	
២១៦%	អនុបាតសាធារណ Solvency ratio	

២០២៤ | ដុល្លារអាមេរិក

២៣.៦ លាន	ចំណូលបុព្វលាភធានារ៉ាប់រងដុល Insurance premium revenue (GWP)	
៦៥.១ លាន	ទ្រព្យសកម្មសរុប Total assets	
៤៥.២ លាន	បំណុលសរុប Total liabilities	
១៩.៩ លាន	មូលធនសរុប Total equity	
១៧%	អនុបាតចំណេញធៀបនឹងមូលធន ROE	
២៥៨%	អនុបាតសាធារណ Solvency ratio	

២០២៣ | ដុល្លារអាមេរិក

២៤ លាន	ចំណូលបុព្វលាភធានារ៉ាប់រងដុល Insurance premium revenue (GWP)	
៦៣.១ លាន	ទ្រព្យសកម្មសរុប Total assets	
៤៦.២ លាន	បំណុលសរុប Total liabilities	
១៦.៩ លាន	មូលធនសរុប Total equity	
១៨%	អនុបាតចំណេញធៀបនឹងមូលធន ROE	
១១៩%	អនុបាតសាធារណ Solvency ratio	



ព័ត៌មានអំពីអាជីវកម្ម

Business Information



១. ក្រុមហ៊ុន | Company

អំពីយើង | About Us

សុវណ្ណភូមិ ឡាយហ្វ អិស្វរិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨៩ ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ ១៩៩១។

សុវណ្ណភូមិ ឡាយហ្វ ត្រូវបានផ្តល់អាជ្ញាប័ណ្ណពេញលេញជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៦។

យើងប្តេជ្ញាចិត្តកំណត់ទុក “អតិថិជនជាចម្បង” ហើយយើងស្វែងយល់ពីតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា។ សុវណ្ណភូមិ ឡាយហ្វ នឹងអភិវឌ្ឍផលិតផល និងសេវាកម្មយ៉ាងសមស្រប ដើម្បីបំពេញតម្រូវការជាក់លាក់របស់អតិថិជនកម្ពុជា។

Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991.

Sovannaphum Life was granted full license as a life insurance company by Ministry of Economy and Finance on 24th December 2015 and started operations in 2016.

We are committed to “customer centricity”, we understand the behavior of the Cambodian customers, Sovannaphum Life will be able to develop the right products and services to fulfill the specific need of Cambodian customers.



បេសកកម្មរបស់យើង | Our Mission

យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម ក៏ដូចជាអត្ថប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង។

We are a life insurance company that is committed to providing exceptional services as well as excellent returns to our clients, employees, shareholders, and society.

ចក្ខុវិស័យរបស់យើង | Our Vision

យើងខ្ញុំប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងការផ្តល់ជូនការការពារ និងសេវាកម្មល្អឥតខ្ចោះចំពោះអតិថិជនរបស់យើងខ្ញុំ តាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសេវាកម្មអតិថិជនល្អឥតខ្ចោះ រួមទាំងបណ្តាញចែកចាយជាច្រើន។

We determine to be a leader in the life insurance business who can provide the best protection and services to our clients through innovative products, professional advice, service excellence, and multi-distribution channel.

ទស្សនវិស័យរបស់ក្រុមហ៊ុន | Company Outlook

ក្រុមហ៊ុននឹងបន្តពង្រឹងជំហរទីផ្សាររបស់ខ្លួន តាមរយៈការពង្រឹងបន្ថែមលើសកម្មភាពអាជីវកម្មស្នូល ពង្រីកលទ្ធភាពដើម្បីផ្តល់ជាដំណោះស្រាយក្នុងការការពារ និងការកែលម្អប្រតិបត្តិការ និងការគ្រប់គ្រងតម្លៃ។ ការផ្តោតសំខាន់នឹងនៅតែបន្តមានលើការបង្កើននូវប្រសិទ្ធភាពនៃបណ្តាញចែកចាយ ការរក្សាការគ្រប់គ្រងហានិភ័យ និងមូលធន ព្រមទាំងធានាលើការអនុវត្តសំរៀងវិធីនិយោគប្រកបដោយនិរន្តរភាព។

The Company will continue to strengthen its market position by reinforcing its core business lines, expanding access to protection solutions and enhancing operational and pricing discipline. Focus will remain on improving distribution effectiveness, maintaining prudent risk and capital management, and ensuring sustainable portfolio performance.

ដើម្បីសម្រេចបានអាទិភាពទាំងនេះ ក្រុមហ៊ុននឹងផ្តោតលើផ្នែកសំខាន់ៗដូចខាងក្រោម៖

To deliver on these priorities, the Company will focus on the following key areas:

- **ពង្រឹងភាពជាអ្នកដឹកនាំលើទីផ្សារការពារឥណទាន**

ក្រុមហ៊ុននឹងពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតជាមួយនឹងការការពារឥណទានតាមរយៈការពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំការកែ

- **Strengthen Credit Life market leadership**

The Company will further enhance its position in the credit life segment by deepening partnerships, refining product integration, and improving

លម្អសមាហរណកម្មផលិតផល និងប្រសិទ្ធភាព
នៃប្រតិបត្តិការ ដើម្បីរក្សាបាននូវប្រាក់ចំណេញ
និងការពាក់ព័ន្ធនានានៅលើទីផ្សារ។

- **ពង្រីកសំណុំផលិតផលធានារ៉ាប់រងជីវិតបុគ្គលដែល
ផ្ដោតលើការការពារ**

ក្រុមហ៊ុននឹងពង្រីកលទ្ធភាពដើម្បីផ្តល់ជាដំណោះ
ស្រាយក្នុងការការពារ ដោយផ្ដោតលើអតិថិជន
ជាអាទិភាពចម្បង ការកែលម្អផលិតផល
ឱ្យកាន់តែប្រសើរឡើង និងការពង្រឹងសមត្ថភាព
នៃបណ្តាញចែកចាយ ដើម្បីរក្សាភាពរីកចម្រើន
យូរអង្វែង។

- **ពង្រឹងការគ្រប់គ្រងតម្លៃនិងការតាមដានបទ-
ពិសោធន៍**

កិច្ចខិតខំប្រឹងប្រែងនឹងបន្តពង្រឹងលើតម្លៃ និង
ការត្រួតពិនិត្យសំណុំផលិតផលធានារ៉ាប់រងតាមរយៈ
ការតាមដានគម្រោងការងារ ដោយធានាឱ្យ
មានភាពសមស្របជាមួយបទពិសោធន៍ និង
គាំទ្រដល់កម្រិតចំណេញប្រកបដោយនិរន្តរ-
ភាព។

- **ថែរក្សាមូលធន និងការគ្រប់គ្រងហានិភ័យ**

ក្រុមហ៊ុននៅតែប្តេជ្ញារក្សាជំហរហិរញ្ញវត្ថុឱ្យ
រឹងមាំ តាមរយៈការគ្រប់គ្រងហានិភ័យ ការរីក
ចម្រើនដែលមានតុល្យភាព និងការចំណាយ
មូលធនប្រកបដោយប្រសិទ្ធភាព។

តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ក្រុមហ៊ុនមានគោល
បំណងរក្សាកំណើនអភិវឌ្ឍន៍ឱ្យមាននិរន្តរភាព ពង្រឹង
ផ្នែកហិរញ្ញវត្ថុ និងបង្កើនគុណតម្លៃយូរអង្វែងសម្រាប់
ម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងម្ចាស់ភាគហ៊ុន។

operational effectiveness to sustain
profitability and market relevance.

- **Expand protection-oriented Individual
Life portfolio**

The Company will broaden access to
protection solutions by focusing on
customer-centric offerings, improving
product relevance and strengthening
distribution capabilities to support
long-term growth.

- **Enhance pricing governance and
experience monitoring**

Efforts will continue to strengthen pricing
discipline and portfolio oversight
through enhanced monitoring
frameworks, ensuring alignment with
emerging experience trends and
supporting sustainable margins.

- **Maintain disciplined capital and risk
management**

The Company remains committed to
preserving a strong financial position
through prudent risk management,
balanced growth and efficient capital
utilization.

Through these initiatives, the Company aims
to sustain growth momentum, reinforce
financial resilience, and create enduring
value for policyholders and shareholders.



សាខា សុវណ្ណភូមិ ឡាយហ្វ៍ | Sovannaphum Life Branch



- **ម៉ោងធ្វើការ:** ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ៥:៣០ ល្ងាច និង ថ្ងៃសៅរ៍ ម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់
- **Working Hours:** Monday to Friday, 8:00 AM to 5:30 PM, and Saturday, 8:00 AM to 12:00 AM
- **ការិយាល័យកណ្តាល រាជធានីភ្នំពេញ:** អគារ កាណាឌីយ៉ា ជាន់ទី ២៥ អគារលេខ ៣១៥ ផ្លូវ អង្គឌួង (កែងមហាវិថីព្រះបុរីវង្ស) សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
- **Phnom Penh Head Office:** Canadia Tower, 25th Floor, No. 315, Ang Duong Street (Corner of Monivong Blvd), Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia.



- **សាខាខេត្តសៀមរាប:** ផ្ទះលេខ ៣១-៣២ ផ្លូវហ្វាលដឺហ្គោល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប។
- **Siem Reap branch:** No. 32-31, St. Charles de Gaulle, Sala Kanseng Village, Sangkat Svay Dangkum, Siem Reap city, Siem Reap Province.

២. ផលិតផលធានារ៉ាប់រង | Insurance Product

ក. ផលិតផលធានារ៉ាប់រងអាយុជីវិតការពារឥណទាន | Credit Life Insurance Product

ជាប្រភេទធានារ៉ាប់រងអាយុជីវិតមួយ ដែលផ្តល់អត្ថប្រយោជន៍ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD) ក្នុងរយៈពេលកំណត់មួយ ហើយអត្ថប្រយោជន៍នឹងត្រូវផ្តល់ជូនអ្នកទទួលបានផលតាមការកំណត់នៅក្នុងកិច្ចសន្យាធានារ៉ាប់រង។

A life insurance when the insured deceases or suffers from Total and Permanent Disability (TPD) within a specific period, and the benefits are paid to a beneficiary as determined in the contract.

ខ. ផលិតផលធានារ៉ាប់រងអាយុជីវិតមិនមែនការពារឥណទាន | Ordinary Life Insurance Product

ជាប្រភេទធានារ៉ាប់រងអាយុជីវិត ដែលផ្តល់អត្ថប្រយោជន៍ក្នុងករណីរស់រានមានជីវិត ឬមរណភាព ឬទាំងពីរ ក្នុងរយៈពេលធានារ៉ាប់រងដែលបានកំណត់។ អត្ថប្រយោជន៍អាចត្រូវបានផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើនៅរស់រានមានជីវិតក្នុងអំឡុងពេលធានារ៉ាប់រង ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងមរណភាព មុនកាលកំណត់ដែលបានបញ្ជាក់ក្នុងកិច្ចសន្យាធានារ៉ាប់រង អត្ថប្រយោជន៍នឹងត្រូវផ្តល់ជូនអ្នកទទួលបានផល។

A life insurance that offers survival or death benefits, or both, within a specific coverage period. The benefit may be paid to the insured if the insured is still alive during the insured period as specified in a contract. If the insured deceases before the specified date in the contract, the benefit shall be granted to the beneficiary.

គ. ផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុម | Group Life Insurance Product

ការធានារ៉ាប់រងនេះផ្តល់ការការពារលើក្រុមអ្នកត្រូវបានធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងតែមួយ ជាពិសេសសម្រាប់បុគ្គលិកក្រុមហ៊ុន។ គម្រោងនេះរួមមានការធានារ៉ាប់រងអាយុជីវិតជាក្រុម ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ការការពារគ្រោះថ្នាក់ និងធានារ៉ាប់រងសុខភាព ដែលផ្តល់ការការពារយ៉ាងទូលំទូលាយក្នុងរយៈពេលដែលបានកំណត់។

This covers a group of insured persons per policy, primarily company employees. It includes group life, total permanent disability, accidental protection, and health insurance providing comprehensive coverage during the specified period.

ចំណុចសំខាន់ៗ | Key Highlights

- ផលិតផលធានារ៉ាប់រងអាយុជីវិតការពារឥណទាន (២១% នៃចំណូលបុព្វលាភធានារ៉ាប់រងដុល) នៅតែរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនឥណទានជាបន្តបន្ទាប់ និងពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ។
- Credit Life Insurance Product (21% Insurance premium revenue (GWP)) remained the largest contributor, supported by continued loan growth and strengthened bank collaboration.



- ផលិតផលធានារ៉ាប់រងអាយុជីវិតមិនមែនការពារ ឥណទាន (៧៨% នៃចំណូលបុព្វលាភធានារ៉ាប់រងដុល) បានបង្ហាញពីកំណើននៃអត្រាការ រក្សាបន្តសន្យារ៉ាប់រង(Persistency) និងការ លក់ដែលផ្ដោតលើការការពារ។
- ផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុម (១% នៃ ចំណូលបុព្វលាភធានារ៉ាប់រងដុល) រក្សាបាននូវ ការរួមចំណែកប្រកបដោយស្ថិរភាព តាមរយៈភាព ជាដៃគូដែលបានជ្រើសរើស។

- Ordinary Life Insurance Product (78% Insurance premium revenue (GWP)) demonstrated improving persistency and protection-focused sales mix.
- Group Life Insurance Product (1% Insurance premium revenue (GWP)) maintained stable contribution through selective partnerships.

យុទ្ធសាស្ត្រពាក់ព័ន្ធនឹងផលិតផល និងការវិភាគលើតម្រូវការទីផ្សារ

Product-related Strategies and Market Needs Analysis

ក. ផលិតផលធានារ៉ាប់រងអាយុជីវិតការពារ

ឥណទាន – ការអនុវត្តការវាយតម្លៃហានិភ័យ ធានារ៉ាប់រងយ៉ាងមានស្ថិរភាព និងកិច្ចសហការ ជាមួយដៃគូធនាគារ បានគាំទ្រដល់ប្រាក់ចំណេញ ប្រកបដោយចីរភាព និងផ្តល់ដំណោះស្រាយការពារ ឥណទានដែលសមស្របសម្រាប់អតិថិជន។

ខ. ផលិតផលធានារ៉ាប់រងអាយុមិនមែនការពារ

ឥណទាន – ដំណោះស្រាយការការពារ និងសន្សំ ដែលរៀបចំស្របតាមតម្រូវការរបស់អតិថិជន បាន គាំទ្រដល់សុវត្ថិភាពហិរញ្ញវត្ថុ និងតម្រូវការសន្សំ រយៈពេលវែង ព្រមទាំងរក្សាបាននូវសមតុល្យ សំពៀត និងប្រតិបត្តិការប្រកបដោយស្ថិរភាព។

គ. ផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុម –

ការអនុវត្តការវាយតម្លៃហានិភ័យធានារ៉ាប់រង និង ការវាយតម្លៃសុខភាពយ៉ាងហ្មត់ចត់ បានគាំទ្រដល់ អត្ថប្រយោជន៍បុគ្គលិកប្រកបដោយចីរភាព តុល្យភាព ហានិភ័យ និងប្រាក់ចំណេញរយៈពេលវែងសម្រាប់ អាជីវកម្ម។

Credit Life Insurance Product – Consistent underwriting and collaboration with banks support sustainable profitability and provide suitable loan protection solutions for customers.

Ordinary Life Insurance Product – Targeted protection and savings solutions support customers' financial security and long-term savings needs, while helping diversify the portfolio mix and maintain stable performance.

Group Life Insurance Product – Disciplined underwriting and health assessments support sustainable employee benefits, balanced risk exposure, and long-term profitability for the business.

៣. ការចាប់ដៃគូ និងបណ្តាញចែកចាយ | Partnership and Distribution System

គិតមកត្រឹមឆ្នាំ២០២៥ សុវណ្ណភូមិ ឡាយហ្វ អ៊ីស្វរ៉ាន់ស៍ ភីអិលស៊ី មានដៃគូបើងកាសួរេន ចំនួន៦ គឺ ធនាគារ កាណាឌីយ៉ា ក.អ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ ហត្ថា ម.ក ធនាគារ អេសប៊ីអាយ លីហ្សូរ ម.ក ធនាគារ អ៊ីមប៊ី (ខេមបូឌា) ម.ក និង ហ្វុណន មីក្រូ-ហិរញ្ញវត្ថុ ភីអិលស៊ី។ បើងកាសួរេនគឺជាបណ្តាញចែកចាយចម្បងរបស់ក្រុមហ៊ុន។

As at 2025 Sovannaphum Life Assurance Plc. had partnership with 6 bancassurances such as Canadia Bank Plc., Cambodia Post Bank Plc., Hattha Bank Plc., SBI Ly Hour Bank Plc., MB Bank (Cambodia) Plc., and Funan Micro Finance Plc. Bancassurance was the main distribution channel of the company.

២០២៥

៩៨%	ចំណូលបុព្វលាភធានារ៉ាប់រងដុល -បើងកាសួរេន Insurance premium revenue (GWP) by bancassurance	
១%	ចំណូលបុព្វលាភធានារ៉ាប់រងដុល -ភ្នាក់ងារ Insurance premium revenue (GWP) by agent	
១%	ចំណូលបុព្វលាភធានារ៉ាប់រងដុល -ក្រុម Insurance premium revenue (GWP) by group	

២០២៤

៩៨%	ចំណូលបុព្វលាភធានារ៉ាប់រងដុល -បើងកាសួរេន Insurance premium revenue (GWP) by bancassurance	
១%	ចំណូលបុព្វលាភធានារ៉ាប់រងដុល -ភ្នាក់ងារ Insurance premium revenue (GWP) by agent	
១%	ចំណូលបុព្វលាភធានារ៉ាប់រងដុល -ក្រុម Insurance premium revenue (GWP) by group	

២. អតិថិជន | Customers

ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពដើម្បីជាគុណប្រយោជន៍ដល់គ្រួសារកម្ពុជា ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ក. សេវាកម្មអតិថិជន

យុទ្ធសាស្ត្រសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន គឺជាការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងអាចទុកចិត្តបាន ក្នុងរង្វង់នៃបណ្តាសន្យារ៉ាប់រង (Throughout the insurance lifecycle) រាប់ទាំងការផ្គត់ផ្គង់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដែលសមស្របតាមតម្រូវការរបស់អតិថិជន និងការដោះស្រាយសំណង។

ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់នូវបណ្តាញសេវាកម្មអតិថិជនដែលមានភាពងាយស្រួល ដើម្បីឆ្លើយតបនឹងសំណួរ សំណើសេវាកម្ម ការកែប្រែនៃបណ្តាសន្យារ៉ាប់រង ព្រមទាំងការដាក់ពាក្យទាមទារសំណង និងពាក្យបណ្តឹងរបស់អតិថិជន ក្នុងលក្ខខណ្ឌទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមាននីតិវិធីច្បាស់លាស់ និងកាលកំណត់ជាក់លាក់ ដើម្បីធានានូវការដោះស្រាយយ៉ាងរហ័ស និងត្រឹមត្រូវ។ អតិថិជនអាចទំនាក់ទំនងមកក្រុមហ៊ុនតាមលេខទូរស័ព្ទ ឥតគិតថ្លៃ ១៨០០ ២១ ២២ ៨៨។

បុគ្គលិក ភ្នាក់ងារ និងអន្តរការី ដែលពាក់ព័ន្ធនឹងការផ្តល់សេវាកម្មដល់អតិថិជន ត្រូវបំពេញលក្ខខណ្ឌគុណវុឌ្ឍិ និងក្រមសីលធម៌ ព្រមទាំងអនុវត្តការងារដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន។

The Company is committed to providing quality life insurance services for the benefits of Cambodian families in compliance with applicable laws and regulations of the Kingdom of Cambodia.

Customer Service

The Company's customer service strategy aims to deliver professional and reliable services throughout the insurance lifecycle, including product offerings tailored to meet customers' needs and claim settlement.

Accessible customer service channels are maintained to respond to customer inquiries, service requests, policy changes, as well as claims and complaints, in a timely and efficient manner, with clear procedures and defined timelines to ensure prompt and fair resolution. Customer can contact to the Company via toll-free number 1800 21 22 88.

Staff, agents, and intermediaries involved in customer-facing activities are required to meet competency and ethical standards and to conduct business in accordance with applicable regulations and the Company's internal policies.

២. ពហុបណ្តាញចែកចាយ

ក្រុមហ៊ុនដាក់ចុះនូវយុទ្ធសាស្ត្រពហុបណ្តាញចែកចាយ ដើម្បីលើកកម្ពស់ភាពងាយស្រួលក្នុងការទិញផលិតផលធានារ៉ាប់រងអាយុជីវិតពង្រីកវិសាលភាពសេវាកម្មទៅដល់អតិថិជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈបើកកាសូរេន (bancassurance) ជាមួយធនាគារដែលមានអាជ្ញាប័ណ្ណ។ ដោយប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយ និងមូលដ្ឋានអតិថិជនដែលមានស្រាប់របស់ធនាគារ ក្រុមហ៊ុនអាចផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតតាមបណ្តាញដែលមានភាពជឿទុកចិត្ត។

បន្ថែមពីលើបើកកាសូរេន ក្រុមហ៊ុនក៏រក្សាបាននូវបណ្តាញចែកចាយផ្ទាល់ តាមរយៈភ្នាក់ងារធានារ៉ាប់រងជាបុគ្គលដែលបានទទួលការបណ្តុះបណ្តាល និងកន្លែងផ្តល់សេវាកម្មអតិថិជន ដើម្បីនៅជិតស្និទ្ធជាមួយអតិថិជន។ ភាពជិតស្និទ្ធនេះអនុញ្ញាតឱ្យក្រុមហ៊ុនយល់ដឹងបានកាន់តែច្បាស់អំពីតម្រូវការរបស់អតិថិជន ផ្តល់ការប្រឹក្សាយោបល់ដែលសមស្របនឹងអតិថិជនម្នាក់ៗ និងផ្តល់សេវាកម្មធានារ៉ាប់រង និងការដោះស្រាយសំណងបានទាន់ពេលវេលា។

យុទ្ធសាស្ត្រពហុបណ្តាញនេះធានាបានថាអតិថិជនអាចទទួលបានសេវាកម្មធានារ៉ាប់រងអាយុជីវិត តាមបណ្តាញចែកចាយដែលមានភាពងាយស្រួល និងសមស្របបំផុតសម្រាប់ពួកគាត់។

Multi-Distribution Channels

The Company adopts a multi distribution Channels strategy to enhance accessibility to life insurance products, strengthen customer reach, and promote financial inclusion across Cambodia. Through this approach, the Company distributes its life insurance products through bancassurance arrangements with licensed banks. By leveraging the banks' extensive branch networks and established customer base, the Company is able to provide life insurance solutions through a trusted channel.

In addition to bancassurance, the Company maintains direct distribution channels through trained individual agents and customer service outlets to remain close to customers. This proximity enables the Company to better understand customers' needs, provide personalized advice, and deliver timely policy servicing and claims support.

The multi Channels approach ensures that customers can access life insurance services through channels that are most convenient to them.

គ. កិច្ចការពារអតិថិជន

កិច្ចការពារអតិថិជន គឺជាគោលការណ៍ស្នូលមួយក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន។ ព័ត៌មានអំពីផលិតផលធានារ៉ាប់រង រួមទាំងផលិតផលទាំងអស់ដែលបានអនុម័តដោយ ន.ធា.ក. ត្រូវបានបង្ហាញយ៉ាងច្បាស់ដល់អតិថិជន និងផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ដោយមិនមានការរើសអើងផ្អែកលើ ពូជសាសន៍ ពណ៌សម្បុរ ស្ថានភាពគ្រួសារ តំបន់ភូមិសាស្ត្រ ឬសាសនា។ បុគ្គលិកផ្នែកលក់ និងបុគ្គលិកដែលបម្រើសេវាកម្មអតិថិជន ត្រូវបានតម្រូវឱ្យបំពេញវគ្គបណ្តុះបណ្តាលតាមការតម្រូវរបស់បទប្បញ្ញត្តិច្បាប់ ដើម្បីធានាសមត្ថភាព និងការអនុវត្តអាកប្បកិរិយាទីផ្សារត្រឹមត្រូវ។

ក្រុមហ៊ុនមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងមានការត្រួតពិនិត្យផ្ទៃក្នុងសមស្រប ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ប្រឆាំងនឹងការចូលដំណើរការ ឬការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ត្រូវបានប្រើប្រាស់ក្នុងគោលបំណងនៃការផ្តល់សេវាកម្មធានារ៉ាប់រងតែប៉ុណ្ណោះ ហើយត្រូវមានការយល់ព្រមជាមុនពីអតិថិជន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់។

ក្រុមហ៊ុនក៏មាននីតិវិធីច្បាស់លាស់សម្រាប់ការទទួល និងការដោះស្រាយពាក្យបណ្តឹងរបស់អតិថិជនដោយត្រឹមត្រូវ និងទាន់ពេលវេលា ហើយពាក្យទាមទារសំណងត្រូវបានវាយតម្លៃ និងដោះស្រាយដោយតម្លាភាព អនុលោមតាមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង និងបទប្បញ្ញត្តិច្បាប់។

Customer Protection

Customer protection is a core principle of the Company's operations. Information on insurance products, including all products approved by the IRC, is clearly disclosed to customers and made publicly available on the Company's official website.

The Company provides professional services without discrimination based on race, color, family status, geography, or religion. Sales staff and customer facing personnel are required to complete training in accordance with regulatory requirements to ensure competency and proper market conduct.

The Company has implemented appropriate information technology systems and internal controls to protect customers' personal information against unauthorized access or use. Customers' personal information is used solely for the purpose of providing insurance services and only with the customers' consent, in compliance with applicable laws and regulations.

Clear procedures are in place for the fair and timely handling of customer complaints, and insurance claims are assessed and settled transparently in accordance with policy terms and regulatory requirements.



**ព័ត៌មានអំពី
អភិបាលកិច្ចសាជីវកម្ម
Corporate Governance
Overview**

១. រចនាសម្ព័ន្ធក្រុមហ៊ុន | Company Structure

ក្របខណ្ឌអភិបាលកិច្ចសាជីវកម្មដែលមានភាពរឹងមាំ និងមានតម្លាភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើន ប្រកបដោយចីរភាព ស្ថិរភាពហិរញ្ញវត្ថុ និងការគោរព តាមបទប្បញ្ញត្តិច្បាប់។ ក្រុមហ៊ុនបានបង្កើតរចនាសម្ព័ន្ធ អង្គភាពដែលមានភាពច្បាស់លាស់ ដើម្បីបែងចែក ភារកិច្ចរវាងការត្រួតពិនិត្យនិងការអនុវត្ត ព្រមទាំងធានា ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងការគ្រប់គ្រងហានិភ័យ។ រចនាសម្ព័ន្ធនេះ បាន រៀបចំឡើងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលក្ខខណ្ឌតម្រូវ ផ្សេងទៀតដាក់ចេញដោយនីតិករធានារ៉ាប់រងកម្ពុជា (ន.ធា.ក.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

ក្របខណ្ឌអភិបាលកិច្ចមានសសរស្តម្ភចម្បងពីរ គឺ៖

- ក្រុមប្រឹក្សាភិបាលដែលផ្តល់ទិសដៅយុទ្ធសាស្ត្រ ការត្រួតពិនិត្យ និងការវិនិច្ឆ័យដោយឯករាជ្យ និង
- គណៈគ្រប់គ្រង ដែលទទួលខុសត្រូវចំពោះ ប្រតិបត្តិការប្រចាំថ្ងៃ និងការអនុវត្តយុទ្ធសាស្ត្រ និងគោលការណ៍របស់ក្រុមហ៊ុន។

ផ្នែកខាងក្រោមនេះបង្ហាញលម្អិតអំពី សមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង របស់សុវណ្ណភូមិ ឡាយហ្វ។

A sound and transparent governance framework is fundamental to the Company's long-term sustainability, financial stability, and regulatory compliance. The Company has established a clear organizational structure that delineates responsibilities between oversight and execution, ensuring effective decision-making, accountability, and risk management. This structure is designed in accordance with applicable laws and regulations of the Kingdom of Cambodia, including requirements issued by the Insurance Regulator of Cambodia (IRC) of the Non-Banking Financial Services Authority.

The governance framework comprises two main pillars:

- the Board of Directors (BoDs), which provides strategic leadership, oversight, and independent judgment; and
- the Management Team, which is responsible for the day-to-day operations and implementation of the Company's strategies and policies.

The following sections outline in detail the composition, roles, and responsibilities of the BoDs and the Management of SVL.

ក.១. តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល | Roles and Responsibilities

ក្រុមប្រឹក្សាភិបាល គឺជាអង្គភាពគ្រប់គ្រងកំពូលរបស់សុវណ្ណភូមិ ឡាយហ្វី។ តួនាទី និងភារកិច្ចសំខាន់ៗ រួមមាន៖

- **ការត្រួតពិនិត្យយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ៖** អនុម័តផែនការអាជីវកម្ម ថវិកា និងការកែប្រែណាមួយនៃផែនការអាជីវកម្ម និងថវិកា ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុ។
- **គោលការណ៍ និងអភិបាលកិច្ច៖** អនុម័តគោលការណ៍ផ្ទៃក្នុងចម្បងៗ រួមមានការវាយតម្លៃហានិភ័យធានារ៉ាប់រង ការដោះស្រាយសំណង ការគ្រប់គ្រងហានិភ័យ ធនធានមនុស្ស ការធានារ៉ាប់រងបន្ត អភិបាលកិច្ច ការដោះស្រាយបណ្តឹង គណនេយ្យ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាដើម។
- **ការវិនិយោគ៖** អនុម័តការកែប្រែក្នុងគោលការណ៍វិនិយោគ និងសិទ្ធិសម្រេចរបស់គណៈកម្មាធិការវិនិយោគ។
- **គណៈគ្រប់គ្រង៖** អនុម័តលក្ខខណ្ឌការងារ និងការផ្លាស់ប្តូរដែលពាក់ព័ន្ធនឹងប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ និងការតែងតាំងឬបញ្ចប់គណៈគ្រប់គ្រង។
- **ការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យ៖** ត្រួតពិនិត្យប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងសំរេងកម្មផ្ទៃក្នុង និងក្របខណ្ឌគ្រប់គ្រងហានិភ័យ។
- **គណៈកម្មាធិការក្រុមប្រឹក្សាភិបាល៖** ពិនិត្យសមាសភាព តួនាទី និងភារកិច្ចនៃគណៈកម្មាធិការ
- **ការគោរពតាមបទប្បញ្ញត្តិច្បាប់៖** ពិនិត្យ និងអនុម័តកិច្ចការដែលតម្រូវដោយអាជ្ញាធរត្រួតពិនិត្យ ឬច្បាប់ជាធរមាន។

The BoDs is the highest governing body of SVL. Key roles and responsibilities are as below:

- **Strategic & Financial Oversight:** approves the Company's business plan, budget, and any amendment thereto. Reviews financial statement and overall financial condition;
- **Policy & Governance:** approves major internal policies, including underwriting, claims, risk management, human resources, reinsurance, corporate governance, complaints handling, accounting, AML & CFT, etc.;
- **Investment:** approves changes to investment policy, and any revisions to the authority of the Investment Committee;
- **Key Management:** Approves employment terms and changes of the Chairman, CEO, and appoints or removes Key Management;
- **Internal Control & Risk Management:** Oversees the effectiveness of internal control, internal audit, and risk management frameworks;
- **Board Committees:** Reviews the composition, roles, and responsibilities of BoDs' committees;
- **Regulatory Compliance:** Considers and approves matters required by the regulators or applicable laws and regulations.

ក.២. សមាសភាពក្រុមប្រឹក្សាភិបាល | Composition of the BoDs

សមាជិក	តួនាទី	គុណសម្បត្តិ	បទពិសោធន៍/ជំនាញ
លោកអ្នកឧកញ៉ា បណ្ឌិត ពុង យ៉ាវសែ	ប្រធានក្រុមប្រឹក្សាភិបាល	- ទទួលបានគ្រឿងឥស្សរិយយសជាតូបការ - បណ្ឌិតកិត្តិយសស្នេហាគ្រប់គ្រងពាណិជ្ជកម្ម	- ស្ថាបនិកក្រុមហ៊ុន កាណាឌីយ៉ា គីនវេស៊ីន ហ្វូលឌីង ក.អ - សេវាកម្មផ្នែកហិរញ្ញវត្ថុ (ធនាគារធានារ៉ាប់រង មូលបត្រ ផ្សេងៗ) - ការអភិវឌ្ឍអចលនទ្រព្យ - សំណង់
លោក Sara Lamsam	អនុប្រធានក្រុមប្រឹក្សាភិបាល	- អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកសិក្សារដ្ឋបាល (Science in Administrative Studies) - បណ្ឌិតកិត្តិយសស្នេហាសិល្បៈ (ហិរញ្ញវត្ថុ)	- ថ្នាក់ដឹកនាំមួយរូបដែលប្រកបដោយចក្ខុវិស័យ និងមានបទពិសោធន៍ជាង ៣៣ឆ្នាំក្នុងវិស័យធានារ៉ាប់រង - លើកស្ទួយការកំណែទម្រង់ឌីជីថល (Digital transformation) និងការរីកចម្រើនប្រកបដោយចីរភាព
លោកស្រីវេជ្ជបណ្ឌិត លីម លីណា	អភិបាល	សញ្ញាបត្រវេជ្ជបណ្ឌិត	- វេជ្ជបណ្ឌិត និងជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដែលមានបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រអន្តរជាតិ និងការគ្រប់គ្រង - អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ា (Canadia Group)
លោក Tanat Jakrawatana	អភិបាល	អនុបណ្ឌិតផ្នែកអនុវត្តហិរញ្ញវត្ថុ (Applied Finance)	- ស្រាវជ្រាវផ្នែកវិនិយោគ និងហិរញ្ញវត្ថុសាធារណៈ - ផែនការយុទ្ធសាស្ត្រ - ប្រតិបត្តិការអាជីវកម្មអន្តរជាតិ និង ការបណ្តាក់ទុន
លោក អ៊ូ សុផាណារិទ្ធ	អភិបាល	- សមាជិកជាន់ខ្ពស់នៃសមាគមគណនេយ្យករជំនាញនៃចក្រភពអង់គ្លេស (Association of Chartered Certified Accountants) - សមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា	- សវនកម្ម - គណនេយ្យ និងហិរញ្ញវត្ថុ - សេវាកម្មផ្នែកហិរញ្ញវត្ថុ (ធនាគារធានារ៉ាប់រង មូលបត្រ)
លោកស្រីបណ្ឌិត Thitivadee Chaiyawat	អភិបាលឯករាជ្យ	បណ្ឌិតផ្នែកគ្រប់គ្រងហានិភ័យ និង ធានារ៉ាប់រង	- ហានិភ័យសហគ្រាស ហានិភ័យប្រតិបត្តិការ និងការគ្រប់គ្រងធានារ៉ាប់រង - ការអភិវឌ្ឍន៍បទប្បញ្ញត្តិ
លោក Leow Ming Fong	អភិបាលឯករាជ្យ	- សមាជិកជាន់ខ្ពស់នៃសមាគមគណនេយ្យករជំនាញនៃប្រទេសអង់គ្លេស និងវ៉ែល (Fellow member of the Institute of Chartered Accountants England and Wales) - សមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញម៉ាឡេស៊ី (Member of the Malaysian Institute of Chartered Accountants)	ហិរញ្ញវត្ថុ គណនេយ្យ ពន្ធ និងសវនកម្ម (ក្នុងវិស័យធនាគារ ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ផលិតកម្ម បដិសណ្ឋារកិច្ច និងក្រុមហ៊ុនដែលបោះផ្សាយភាគហ៊ុនជាសាធារណៈ (public listed company engagement))
លោកស្រី Jirayong Anuman-Rajadhorn	អភិបាលឯករាជ្យ	- ថ្នាក់ក្រោយបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម - អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម	- វិស័យហិរញ្ញវត្ថុ - ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន ប្រតិបត្តិការទីផ្សារមូលធន និងការវិនិយោគយុទ្ធសាស្ត្រ
លោក Loke Kah Meng	អភិបាល	- សមាជិកជាន់ខ្ពស់ នៃសមាគមអ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង (Fellow of the Society of Actuaries) នៃសហរដ្ឋអាមេរិក (USA) - អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងវិនិយោគ	- តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានបទពិសោធន៍ជ្រៅជ្រះផ្នែកយុទ្ធសាស្ត្រ ប្រតិបត្តិការ និងការអភិវឌ្ឍអាជីវកម្ម - វិទ្យាសាស្ត្រផ្នែកគណនាបុព្វលាភធានារ៉ាប់រង (Actuarial science)

Members	Designation	Qualification	Experiences/Expertise
Lok Neak Oknha Dr. Pung Kheav Se	Chairman	- Cheatubka Award - Honorary Doctor of Business Administration	- Founder of Canada Investment Holding (CIH) - Financial services (banking, insurance, securities, etc.) - Real estate development, Construction
Mr. Sara Lamsam	Vice Chairman	- Master of Science in Administrative Studies - Honorary Doctorates in Arts (Finance)	- Visionary leader with over 33 years of insurance industry expertise across the CLMV. - Digital transformation and sustainable growth
Dr. Lim Lina	Director	Medical doctor degree	- Medical doctor and healthcare executive with international clinical and governance experience - Vice-Chairperson of Canada Group
Mr. Tanat Jakrawatana	Director	Master of Applied Finance	- Investment research and corporate finance - Strategic planning - International business operations and joint ventures
Mr. Ou Sophanarith	Director	- Fellow member of the Association of Chartered Certified Accountants - Member of the Kampuchea Institute of Certified Public Accountants and Auditors	- Auditing - Accounting and Finance - Financial services (banking, insurance, securities)
Dr. Thitivadee Chaiyawat	Independent Director	PhD. In Risk Management and Insurance	- Enterprise risk and operational risk management, Insurance - Regulatory development
Mr. Leow Ming Fong	Independent Director	- Fellow member of the Institute of Chartered Accountants England and Wales - Member of the Malaysian Institute of Chartered Accountants	Finance, accounting, tax, and auditing (in banking, infrastructure, property, manufacturing, hospitality and public listed company engagement)
Ms. Jirayong Anuman-Rajadhon	Independent Director	- Postgraduate diploma in Business Administration - Master of Business Administration	- Financial sectors - Mergers and acquisitions, capital markets transactions, and strategic investments
Mr. Loke Kah Meng	Director	- Fellow of the Society of Actuaries (USA) - Master in Finance and Investments	- Senior leadership roles with deep expertise in strategy, operations, and business growth - Actuarial science

ក.៣. វិធីសាស្ត្រជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល | Selection Methods

ប្រធានក្រុមប្រឹក្សាភិបាល អភិបាលឯករាជ្យ និង អភិបាលផ្សេងទៀតរបស់ សុវណ្ណភូមិ ឡាយហ្វី ត្រូវមានលក្ខណៈសម្បត្តិ និងគុណវុឌ្ឍិស្របតាម ប្រកាសលេខ ០០៥ អ.ស.ហ ប្រក. ស្តីពី អភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រង ចុះថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២៤ ដែលចេញដោយ អ.ស.ហ.។

Chairman, independent directors, and other directors of SVL are directors who meet qualifications and requirements specified by the Prakas No. 005 FSA. BrK on the Governance of Insurance Company dated 15th January 2024 issued by the NBFSA.

ប្រធានក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសរើសពី សមាជិកក្រុមប្រឹក្សាភិបាល ហើយមិនត្រូវកាន់ តួនាទីប្រតិបត្តិនៅក្នុងក្រុមហ៊ុន ឬក្រុមហ៊ុនមេ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ និងមិនត្រូវជាប្រធាន ឬ សមាជិកគណៈកម្មាធិការណាមួយនៃក្រុមប្រឹក្សា ភិបាលឡើយ។

The Chairman shall be elected among the members of the BoDs, and s/he shall not hold any executive position in the Company or its parent company or its subsidiary and shall be not a chairperson or member of any committee of the BoDs of the Company.

ការតែងតាំងអភិបាលទាំងអស់ ត្រូវទទួលបាន នូវការអនុម័តរបស់ ន.ធា.ក.។ អាណត្តិរបស់ អភិបាលឯករាជ្យ មានរយៈពេល ៣ ឆ្នាំ ហើយ ការបន្តអាណត្តិតម្រូវឱ្យមានការតែងតាំងឡើង វិញ។

All appointments of directors must be approved by the IRC. The independent directors are subject to re-nomination every 3 (three) years.

ក.៤. ភាពចម្រុះនៃសមាសភាពក្រុមប្រឹក្សាភិបាល | Diversity of Directorship

ក្រុមហ៊ុនទទួលស្គាល់សារៈសំខាន់នៃភាពចម្រុះ ក្នុងក្រុមប្រឹក្សាភិបាល ដើម្បីពង្រឹងការត្រួតពិនិត្យ ប្រព័ន្ធអភិបាលកិច្ច ការវិនិច្ឆ័យដោយឯករាជ្យ និងការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់។

The Company recognizes the importance of diversity within the BoDs to enhance effective oversight, strengthens governance, promotes independent judgment, and supports informed decision-making.

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រុមប្រឹក្សា ភិបាលមានសមាជិកចំនួន ៩ រូបក្នុងនោះមាន អភិបាលឯករាជ្យ ៣ រូប។ ក្រុមប្រឹក្សាភិបាល មានបទពិសោធន៍ចម្រុះក្នុងវិស័យធានារ៉ាប់រង ហិរញ្ញវត្ថុ ការគណនាបុព្វលាភធានារ៉ាប់រង ការ គ្រប់គ្រងហានិភ័យ និងសវនកម្ម។

As at 31 December 2025, the BoDs is composed of 9 directors, 3 of whom are independent directors. Directors possess diverse experience in insurance, finance, actuarial science, risk management, and audit.

ខ. គណៈគ្រប់គ្រង | Management

រចនាសម្ព័ន្ធគ្រប់គ្រងរួមមាន អគ្គនាយកប្រតិបត្តិ អគ្គនាយកផ្នែកហិរញ្ញវត្ថុ អគ្គនាយិកាផ្នែកគណនាបុព្វលាភធានារ៉ាប់រង អគ្គនាយិកាផ្នែកលក់ធានារ៉ាប់រងបើកស្នូល និងនាយកផ្នែកសំខាន់ៗផ្សេងទៀត។ ឋានានុក្រមនៃការរាយការណ៍ប្រកបដោយភាពច្បាស់លាស់ និងក្របខណ្ឌគ្រប់គ្រងមានរចនាសម្ព័ន្ធត្រឹមត្រូវ ធានាឱ្យមាននូវអភិបាលកិច្ច ការត្រួតពិនិត្យផ្ទៃក្នុង និងការគោរពតាមបទប្បញ្ញត្តិច្បាប់ប្រកបដោយប្រសិទ្ធភាព។

The management structure includes the Chief Executive Officer, Chief Financial Officer, Chief Actuary, Chief Partnership Officer, and Heads of key functions. Clear reporting lines and a structured management framework ensure effective governance, internal controls, and regulatory compliance.

ការគ្រប់គ្រង និងក្នុងនាម និងទំនួលខុសត្រូវសំខាន់ៗ |

Key Management and Roles & Responsibilities

សមាជិក	ក្នុងនាម	តុលាសម្បត្តិ	បទពិសោធន៍/ជំនាញ
លោក Loke Kah Meng	អគ្គនាយកប្រតិបត្តិ	- សមាជិកជាន់ខ្ពស់ នៃសមាគម អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង (Fellow of the Society of Actuaries) នៃសហរដ្ឋអាមេរិក (USA) - អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងវិនិយោគ	- តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានបទពិសោធន៍ជ្រៅជ្រះផ្នែកយុទ្ធសាស្ត្រ ប្រតិបត្តិការ និងការអភិវឌ្ឍអាជីវកម្ម - វិទ្យាសាស្ត្រផ្នែកគណនាបុព្វលាភធានារ៉ាប់រង (Actuarial science)
លោកស្រី ហ៊ុម ស្រីមុំ	អគ្គនាយិកាផ្នែកលក់ធានារ៉ាប់រងបើកកាស៊ូធន	បរិញ្ញាបត្រផ្នែកសង្គមវិទ្យា	បទពិសោធន៍ជាង ១៦ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យអភិវឌ្ឍន៍ រួមជាមួយភាពជាដៃគូយុទ្ធសាស្ត្រ និងការដឹកនាំផ្នែកលក់បើកកាស៊ូធន។
លោក Kasem Charoenboonvivat	អគ្គនាយកផ្នែកហិរញ្ញវត្ថុ	បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម	បទពិសោធន៍ជាង ១៤ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងទូទៅ។ មានជំនាញឯកទេសផ្នែកស្តង់ដារគណនេយ្យអន្តរជាតិ (IFRS) របាយការណ៍ហិរញ្ញវត្ថុ និងសវនកម្ម។
កញ្ញា Yavittha Kunchonmanee	អគ្គនាយិកាផ្នែកគណនាបុព្វលាភធានារ៉ាប់រង	សមាជិក Associate of the Society of Actuaries (ASA)	បទពិសោធន៍ជាង ៨ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត នៅតំបន់អាស៊ីអាគ្នេយ៍ និងជាសមាជិក Associate of the Society of Actuaries (ASA) មានជំនាញផ្នែកគណនាបុព្វលាភធានារ៉ាប់រង ការកំណត់តម្លៃផលិតផលការអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិ (IFRS 17) ការធ្វើផែនការអាជីវកម្ម និងយុទ្ធសាស្ត្របើកកាស៊ូធន។
លោក សុផល ឌីយ៉ាម៉ូនី	នាយកជាន់ខ្ពស់ផ្នែកភ្នាក់ងារលក់ធានារ៉ាប់រង	អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអាជីវកម្ម	បទពិសោធន៍ជាង ១៥ ឆ្នាំ ក្នុងការអភិវឌ្ឍន៍អាជីវកម្មភ្នាក់ងារ ការជ្រើសរើសភ្នាក់ងារ ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍អាជីវកម្ម និងការគ្រប់គ្រងភ្នាក់ងារ។
លោកស្រី អោ ស្រីម៉ាច	នាយិកាផ្នែកទីផ្សារធុញធុញ និងបណ្តុះបណ្តាល	បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុជំនាញទំនាក់ទំនង និង ការចរចាប្រកបដោយប្រសិទ្ធភាព និងជាអ្នកបណ្តុះបណ្តាលគ្រូបង្គោល (TOT)	បទពិសោធន៍ជាង ១២ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង និងមីក្រូហិរញ្ញវត្ថុជំនាញយុទ្ធសាស្ត្រទីផ្សារ រៀបចំកម្មវិធីបណ្តុះបណ្តាល និងការបង្កើតក្រុមការងារ។
លោក ចោង ទិក្សារស្មី	នាយកផ្នែកច្បាប់ និងប្រតិបត្តិការ និងលេខាធិការក្រុមហ៊ុន	បណ្ឌិតច្បាប់ឯកជន អនុបណ្ឌិតកម្រិត II ជំនាញច្បាប់ធានារ៉ាប់រងអនុបណ្ឌិតកម្រិត I ជំនាញច្បាប់ក្រុមហ៊ុន (ពីប្រទេសបារាំង) និងបរិញ្ញាបត្រច្បាប់។	បទពិសោធន៍ជាង ៧ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យធានារ៉ាប់រងទូទៅ ជំនាញក្នុងកិច្ចការច្បាប់ ប្រតិបត្តិការ (Compliance) ការដោះស្រាយការទាមទារសំណង និងអភិបាលកិច្ចក្រុមហ៊ុន។

សមាជិក	ក្នុងនាម	គុណសម្បត្តិ	បទពិសោធន៍/ជំនាញ
លោកស្រី កុយ ក្យាពីរ៉ា	នាយិកាផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ	បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យ និងបរិញ្ញាបត្រអប់រំ ភាសាអង់គ្លេស	បទពិសោធន៍ជាង ២០ ឆ្នាំ ជាមួយនឹង យុទ្ធសាស្ត្រ និងលទ្ធផលដែលជួយ ជំរុញនៅក្នុងការប្រតិបត្តិហិរញ្ញវត្ថុ ជំនាញឯកទេសក្នុងការត្រួតពិនិត្យ គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុ រួមទាំងការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុលម្អិត ការរៀបចំផែនការលំហូរសាច់ប្រាក់ និងការធ្វើវិភាគប្រចាំនាយកដ្ឋាន។
លោក ហង្ស សុចិត្រ	នាយកផ្នែកបើកកាសូបេន និងបណ្តាញលក់ផលិតផល ជាក្រុម	អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រ អង់គ្លេស	បទពិសោធន៍ជាង ១២ ឆ្នាំ ក្នុងវិស័យ ធានារ៉ាប់រងអាយុជីវិត ដែលចាប់ផ្តើម ចេញពីភ្នាក់ងារធានារ៉ាប់រងអាយុជីវិត រហូតដល់ការគ្រប់គ្រងបណ្តាញលក់ ផលិតផលជាក្រុម ជើងសា និង ដៃគូបើកកាសូបេន
កញ្ញា យី ម៉ូលីដា	នាយិកាផ្នែកប្រតិបត្តិការ	អនុបណ្ឌិតសេដ្ឋកិច្ច បរិញ្ញាបត្រ ផ្នែកអប់រំ(បង្រៀនភាសាអង់គ្លេស ជាភាសាបរទេស) បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម	បទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងវិស័យ ធានារ៉ាប់រងអាយុជីវិត និងជំនាញ គ្រប់គ្រងមុខងារប្រតិបត្តិការទាំងមូល រួមមាន អាជីវកម្មថ្មី (New Business) ការវាយតម្លៃហានិភ័យធានារ៉ាប់រង (Underwriting) ការទាមទារសំណង និងសេវាកម្មអតិថិជន។
លោក វិច្ឆ សុវត្ថិ	នាយកផ្នែកធនធានមនុស្ស	បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម និងសញ្ញាបត្រជាន់ខ្ពស់ផ្នែក បច្ចេកវិទ្យាព័ត៌មាន	បទពិសោធន៍ជាង ២៤ ឆ្នាំក្នុងវិស័យ បដិសណ្ឋារកិច្ច ផ្សារទំនើប និង ធានារ៉ាប់រងអាយុជីវិត ជំនាញក្នុង ការគ្រប់គ្រងធនធានមនុស្សរួមមាន ការធ្វើផែនការធនធានមនុស្ស ចរិកាចំណាយ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ និងការអនុលោម តាមច្បាប់ការងារ។
លោកស្រី ស៊ុន សុខឡាង	ប្រធានជាន់ខ្ពស់ផ្នែក សន្តិសុខភាព និង ការគ្រប់គ្រងហានិភ័យ	កំពុងសិក្សាកម្មវិធី ACCA (ចក្រភព អង់គ្លេស) និងទទួលបានវិញ្ញាបនបត្រ Fellow, Life Management Institute (FLMI) ពីស្ថាប័ន LOMA និងបរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និង ធនាគារ និង សិក្សាអន្តរជាតិ ពីសាកលវិទ្យាល័យពិរល្យឡា	បទពិសោធន៍ជាង ១០ ឆ្នាំ លើសវនកម្ម និងការគ្រប់គ្រង ហានិភ័យ ដែលលោកស្រីវាយតម្លៃ លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុង និងវាយតម្លៃហានិភ័យអាជីវកម្ម ដើម្បីគាំទ្រដល់អភិបាលកិច្ចស្ថាប័ន ឱ្យមានភាពរឹងមាំ។
លោក រម្យ តារាភក្តី	នាយកផ្នែកព័ត៌មានវិទ្យា	បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និង ផ្នែកធនាគារ និងហិរញ្ញវត្ថុ	បទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យ ធានារ៉ាប់រងអាយុជីវិត និង មីក្រូហិរញ្ញវត្ថុ ជំនាញកំណែទម្រង់ ឌីជីថល (Digital Transformation) ជំរុញការពង្រឹងប្រសិទ្ធភាពនៃ ប្រតិបត្តិការ និងលើកកម្ពស់ការ ទំនាក់ទំនងជាមួយអតិថិជន។
លោក នឹម សុផា	នាយកផ្នែកបើកកាសូបេន	បរិញ្ញាបត្រផ្នែកអប់រំ វិញ្ញាបនបត្រ វិជ្ជាជីវៈពី LOMA ព្រមទាំងកម្មវិធី អភិវឌ្ឍសមត្ថភាពពី Japan International Cooperation Agency (JICA) និង International Labour Organization (ILO)	បទពិសោធន៍ជាង ១០ឆ្នាំ លើការ បណ្តុះបណ្តាល និងប្រតិបត្តិការ បើកកាសូបេន។ ជំនាញគ្រប់គ្រង ជាយុទ្ធសាស្ត្រជាមួយធនាគារដៃគូ។

Members	Designation	Qualification	Experiences/Expertise
Mr. Loke Kah Meng	Director & Chief Executive Officer	- Fellow of the Society of Actuaries (USA) - Master in Finance and Investments	- Senior leadership roles with deep expertise in strategy, operations, and business growth - Actuarial science
Ms. Hem Sreymom	Executive Vice President & Chief Partnership Officer	Bachelor's in Sociology	Experience over 16 years in the life insurance and development sectors, specializing in strategic partnerships and bancassurance leadership.
Mr. Kasem Charoenboonvivat	Executive Vice President & Chief Financial Officer	Bachelor's in Business Administration	experience over 14 years in life and non-life insurance, specializing in IFRS, financial reporting, and auditing.
Miss Yavittha Kunchonmanee	Executive Vice President & Chief Actuary	Associate of the Society of Actuaries (ASA)	Experience over 8 years in the life insurance industry across Southeast Asia and is an Associate of the Society of Actuaries (ASA) expertise in actuarial valuation, product pricing, IFRS 17 implementation, business planning, and bancassurance strategy.
Mr. Sophal Dyamony	Senior Vice President & Senior Head, Agency Channel	Master's in Business Management and Bachelor's Degree in Business Economics	Experience over 15 years in agency growth, recruitment, and leadership development and expertise in Agency growth and leadership development.
Ms. Or Sreymach	Vice President & Head, Marketing and Training	Bachelor's in Banking & Finance, Effective Communication and Negotiation Skills, Trainer of Trainers (TOT).	Experience over 12 years in insurance & microfinance industries and expertise in Strategic marketing, training design and coaching.
Mr. Thorng Tedya Raksmei	Vice President & Head, Legal & Compliance & Corporate Secretary	Ph.D. in Private Law, Master II in Insurance Law and a Master I in Company Law (France) and Bachelor of law degrees.	Experience over 7 years in life insurance and non-life insurance expertise legal affairs, regulatory compliance, claim, and governance.

Members	Designation	Qualification	Experiences/Expertise
Ms. Koy Kyapira	Vice President & Head, Finance and Accounting	Bachelor of Business Administration in Accounting and Bachelor of Education in English	Experience over 20 years in strategic and results-driven in finance executive specializes in overseeing full-spectrum financial operations, including the preparation of comprehensive financial reports, cash flow planning, and departmental budgeting.
Mr. Hang Socheth	Vice President & Head, Bancassurance and Group Sale Channel	Master degree in Business Administration and Bachelor of art in English	Experience over 12 years in life insurance starting from life insurance specialist to expertise in group sales, brokers, & bancassurance partnerships.
Ms. Yi Molida	Vice President & Head, Operations	Master's in Economics, Bachelor's degree in Education (Teaching English as a Foreign Language) and Bachelor's degree in Business Administration	Experience over 10 years in life insurance expertise and in her current role New Business, Underwriting, Claims, and Customer Service.
Mr. Rath Sovath	Vice President & Head, Human Resources	Bachelor of Business Administration and Advanced Diploma in Information Technology	Experience over 24 years of diversified experience across the luxury hospitality, luxury retails, and life insurance industries. Possesses extensive hands-on expertise in human resources management manpower planning, budgeting, training and development and labor law compliance.
Mrs. Sun Soklang	Senior Manager, Internal Audit & Risk Management	Pursuing the Association of Chartered Certified Accountants (ACCA, UK) and holds the Fellow, Life Management Institute (FLMI) designation from LOMA and bachelor's degrees in Finance & Banking and International Studies from 2 different universities.	Experience over 10 years in Audit and Risk Management. She evaluates the effectiveness of internal controls and assesses business risks to support strong governance.
Mr. Rom Daraphakdey	Vice President & Head, IT	Bachelor's in Computer Science and Banking/Finance	Experience over 10 years in life insurance and microfinance expertise in digital transformation, driving operational efficiency and enhancing customer engagement.
Mr. Tim Sothea	Vice President & Head, Bancassurance Channel	Bachelor's Degree in Education professional certifications in insurance and training, including from LOMA, as well as training programs by Japan International Cooperation Agency (JICA) and the International Labour Organization (ILO).	Experience over 10 years in training, sales development, & bancassurance operations expertise in Managing strategic banking partnerships.



២. របាយការណ៍របស់គណៈកម្មាធិការ | Company Committee's Report

ក. គណៈកម្មាធិការសវនកម្ម | Audit Committee

តួនាទី និងភារកិច្ច៖ គណៈកម្មាធិការសវនកម្ម ជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងផ្ទៃក្នុង និងការគោរពច្បាប់។ តួនាទី និងភារកិច្ចសំខាន់ៗរួមមាន៖

- ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុមុនពេលដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- ត្រួតពិនិត្យសវនកម្មផ្ទៃក្នុង រួមទាំងផែនការលទ្ធផលនិងប្រសិទ្ធភាពសវនកម្ម
- ធានាឱ្យមានការគោរពច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ផ្ទៃក្នុង
- ផ្តល់អនុសាសន៍ចំពោះការតែងតាំង និងលក្ខខណ្ឌសេវាកម្មនៃសវនករឯករាជ្យ
- ធានាការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សវនករផ្ទៃក្នុង និងសវនករឯករាជ្យ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល ឬតាមបទប្បញ្ញត្តិច្បាប់។

Roles and Responsibilities: The Audit Committee supports the BoDs in overseeing financial reporting, internal controls, and compliance. Its main responsibilities include:

- Reviewing financial statements before the BoD's approval.
- Overseeing internal audit, including the audit plan, audit findings, and audit effectiveness.
- Ensuring compliance with laws, regulations, and internal policies.
- Recommending the appointment and terms of engagement of external auditors.
- Ensuring effective communication between the BoDs, management, internal audit, and external auditors.
- Performing any other duties assigned by the BoDs or required by regulations.

លទ្ធផល ៖

ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការសវនកម្មបានប្រជុំ ចំនួន ៤ លើក។ គណៈកម្មាធិការបានអនុវត្តភារកិច្ច ស្របតាមអាណត្តិ និងបទប្បញ្ញត្តិជាធរមាន ដោយ បានពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងផ្ទៃក្នុង ដែលរួមមាន ការត្រួតពិនិត្យបញ្ហាសំខាន់ៗពាក់ព័ន្ធ នឹងប្រតិបត្តិការ ដូចជា ការទូទាត់សំណង និងការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ គណៈកម្មាធិការបានរាយការណ៍បញ្ហាសំខាន់ៗ ព្រម ទាំងផ្តល់នូវអនុសាសន៍ជូនទៅក្រុមប្រឹក្សាភិបាល។

Result: The Audit Committee held 4 meetings during 2025. During the year, the Audit Committee carried out its duties in accordance with its mandate and applicable regulatory requirements. The Committee reviewed the Company's financial statements, internal control including reviews of key operational and compliance areas such as claim, and anti money laundering and counter terrorist financing (AML/CFT). The Committee monitored the progress of audit findings and reported significant matters and recommendations to the BoDs.

ខ. គណៈកម្មាធិការវិនិយោគ | Investment Committee

តួនាទី និងភារកិច្ច៖ គណៈកម្មាធិការវិនិយោគ ត្រួតពិនិត្យយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន និងធានានូវការគ្រប់គ្រងហានិភ័យវិនិយោគ និង ទ្រព្យសកម្ម ប្រកបដោយប្រសិទ្ធភាព។ តួនាទី និង ភារកិច្ចសំខាន់ៗរួមមាន៖

- រៀបចំ និងពិនិត្យគោលការណ៍វិនិយោគ និង ផែនការវិនិយោគ៣ឆ្នាំរំកិល
- អនុម័តផែនការវិនិយោគប្រចាំឆ្នាំនិងតាមដាន សកម្មភាពវិនិយោគ
- វាយតម្លៃប្រសិទ្ធភាពវិនិយោគនិងរាយការណ៍ ទៅក្រុមប្រឹក្សាភិបាល
- ធានាថាគោលការណ៍វិនិយោគស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ ក្រុមប្រឹក្សាភិបាល ឬតាមបទប្បញ្ញត្តិច្បាប់។

Roles and Responsibilities: The Investment Committee oversees the Company's investment strategy and ensures effective management of investment risks and assets. Its key responsibilities include:

- Preparing and reviewing the investment policy and 3 year rolling investment plan.
- Approving the annual investment plan and monitoring investment activities.
- Assessing investment performance and reporting to the BoDs on investment results.
- Ensuring investment policies remain compliant with applicable laws and regulations.
- Performing additional duties assigned by the BoDs or required by regulations.

លទ្ធផល៖

ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការវិនិយោគបានរៀបចំកិច្ចប្រជុំចំនួន ២ លើក។ គណៈកម្មាធិការវិនិយោគបានត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន។ គណៈកម្មាធិការបានពិនិត្យយុទ្ធសាស្ត្រវិនិយោគ និងលទ្ធផលនៃសំណុំរៀបចំវិនិយោគ បានធានាឱ្យមានការគោរពតាមច្បាប់ជាធរមាន និងគោលការណ៍ផ្ទៃក្នុង ព្រមទាំងបានតាមដានហានិភ័យវិនិយោគផងដែរ។ បញ្ហាវិនិយោគសំខាន់ៗត្រូវបានដាក់ស្នើជូនក្រុមប្រឹក្សាភិបាល ដើម្បីពិចារណា និងអនុម័ត។

Result:

The Investment Committee held 2 meetings during 2025. During the year, the Investment Committee oversaw the Company's investment activities. The Committee reviewed investment strategies and portfolio performance, ensured compliance with applicable laws and internal policies, and monitored investment risks. Significant investment matters were submitted to the BoDs for consideration and approval.

គ. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ | Risk Management Committee

តួនាទី និងភារកិច្ច៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និងធានាថាហានិភ័យត្រូវបានកំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ តួនាទី និងភារកិច្ចសំខាន់ៗរួមមាន៖

- ការធានាថាក្រុមហ៊ុនមានគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យច្បាស់លាស់ និងមានប្រសិទ្ធភាព ទំនួលខុសត្រូវ និង នីតិវិធីរាយការណ៍
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលអំពីហានិភ័យ និង យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ
- ការពិនិត្យ និង ការធ្វើបច្ចុប្បន្នភាពគោលការណ៍គ្រប់គ្រងហានិភ័យ ក្របខណ្ឌហានិភ័យ និង ដែលកំណត់ហានិភ័យដែលពាក់ព័ន្ធ
- តាមដានភាពគ្រប់គ្រាន់នៃដើមទុនទាំងពេលបច្ចុប្បន្ននិងអនាគត ធៀបនឹងហានិភ័យនៃក្រុមហ៊ុន
- អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល ឬតាមបទប្បញ្ញត្តិច្បាប់។

Roles and Responsibilities: The Risk Management Committee supports the BoDs in overseeing the Company's overall risk framework and ensuring that risks are effectively identified, assessed, and managed. Its key responsibilities include:

- Ensuring the Company has clear and effective risk management policies, responsibilities, and reporting procedures.
- Advising the BoDs on risk matters and providing guidance on risk strategy and direction.
- Reviewing and updating the risk management policy, framework, and related risk limits.
- Monitoring current and future capital adequacy in relation to the Company's risk profile.
- Performing additional duties assigned by the BoDs or required by laws and regulations.

លទ្ធផល៖

ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ បានរៀបចំកិច្ចប្រជុំចំនួន ២ លើក។ គណៈកម្មាធិការ គ្រប់គ្រងហានិភ័យបានត្រួតពិនិត្យលើក្របខណ្ឌគ្រប់ គ្រងហានិភ័យរបស់ក្រុមហ៊ុន។ គណៈកម្មាធិការ បានពិនិត្យហានិភ័យសំខាន់ៗ តាមដានវិធានការ កាត់បន្ថយហានិភ័យ និងធានាថាការគ្រប់គ្រង ហានិភ័យមានភាពស្របតាមក្របខណ្ឌកម្រិតហានិភ័យ (Risk Appetite Framework) របស់ក្រុមហ៊ុន។ របាយការណ៍ និងអនុសាសន៍សំខាន់ៗ ត្រូវបាន ដាក់ស្នើជូនក្រុមប្រឹក្សាភិបាល ដើម្បីពិចារណា និង ចាត់ចែងតាមតម្រូវការ។

Result:

The Risk Management Committee held 2 meetings during 2025. During the year, the Risk Management Committee provided oversight of the Company's risk management framework. It reviewed key risk exposures, monitored risk mitigation measures, and ensured alignment with the Company's risk appetite framework. Reports and recommendations were tabled with the BoDs as appropriate.

យ. គណៈកម្មាធិការផ្តល់តម្លៃការ | Remuneration Committee

តួនាទី និងភារកិច្ច៖ គណៈកម្មាធិការផ្តល់តម្លៃការ (Remuneration Committee) មានភារកិច្ចទទួល ខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងក្របខណ្ឌ ប្រាក់ឈ្នួលរបស់ក្រុមហ៊ុន ដើម្បីធានាឱ្យមានភាព យុត្តិធម៌ តម្លាភាព និងស្របតាមគោលដៅអាជីវកម្ម របស់ក្រុមហ៊ុន។ តួនាទី និងភារកិច្ចសំខាន់ៗរួមមាន៖

- ពិនិត្យ និងផ្តល់អនុសាសន៍អំពីទម្រង់ និង លក្ខខណ្ឌវាស់វែងសម្រាប់ប្រាក់ឈ្នួលរបស់ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និង បុគ្គលិកពាក់ព័ន្ធផ្សេងទៀត។
- វាយតម្លៃភាពសមស្រប និងប្រសិទ្ធភាពនៃ គោលការណ៍ប្រាក់ឈ្នួលរបស់ក្រុមហ៊ុន ដើម្បី ធានាថានៅតែស្របតាមការអនុវត្តប្រសើរនៅ ក្នុងទីផ្សារ លក្ខខណ្ឌនៃបទប្បញ្ញត្តិច្បាប់ និង អត្ថប្រយោជន៍រយៈពេលវែងរបស់ក្រុមហ៊ុន។

Roles and Responsibilities: The Remuneration Committee is responsible for overseeing the Company's remuneration framework to ensure fairness, transparency, and alignment with corporate objectives. Its key responsibilities include:

- Reviewing and recommending the form, and criteria for remuneration of Directors, Key Management, and other relevant personnel.
- Assessing the appropriateness and effectiveness of the Company's remuneration policy and ensuring it remains relevant to market practices, regulatory requirements, and the Company's long term interests.

លទ្ធផល៖

ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការផ្តល់តម្លៃការបានរៀបចំកិច្ចប្រជុំចំនួន ១ លើក។ គណៈកម្មាធិការបានពិនិត្យ និងពិចារណាបញ្ហាដែលទាក់ទងនឹងការតែងតាំងគណៈគ្រប់គ្រង។ លើសពីនេះគណៈកម្មាធិការបានធានាថា ការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់បុគ្គលិក មានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ និងគាំទ្រដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន។

Result: The Remuneration Committee held 1 meeting during 2025. The Remuneration Committee reviewed matters relating to the appointment of senior management. The Committee also ensured that remuneration and compensation practices for staff remained competitive in the market, and supportive of the Company's long term objectives.

ង. ក្រុមប្រឹក្សាត្រួតពិនិត្យ | Supervisory Board

តួនាទី និងភារកិច្ច៖ ក្រុមប្រឹក្សាត្រួតពិនិត្យ (Supervisory Board) ដើរតួនាទីក្នុងលក្ខណៈជា Quasi-BoDs ដើម្បីគាំទ្រដល់ការត្រួតពិនិត្យលើប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន និងការអនុវត្តយុទ្ធសាស្ត្រដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ តួនាទី និងភារកិច្ចសំខាន់ៗរួមមាន៖

- សម្របសម្រួលជាមួយគណៈគ្រប់គ្រងលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការប្រចាំថ្ងៃ និងតាមដានការអនុវត្តផែនការអាជីវកម្ម និងថវិកា។
- សម្រេចចិត្តលើបញ្ហាដែលត្រូវបានធ្វើប្រតិភូកម្មដោយក្រុមប្រឹក្សាភិបាល ដែលជាកម្មវត្ថុក្នុងការពិនិត្យ ឬការកែប្រែពីក្រុមប្រឹក្សាភិបាល។
- ដោះស្រាយបញ្ហានៅក្នុងកិច្ចការអាជីវកម្មទូទៅដែលបានលើកឡើងដោយគណៈគ្រប់គ្រង។
- អនុវត្តភារកិច្ចផ្សេងទៀតដែលត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាភិបាល ឬតាមបទប្បញ្ញត្តិច្បាប់។

Roles and Responsibilities: The Supervisory Board serves in a quasi board capacity to support oversight of the Company's day to day operations and the implementation of BoDs approved strategies. Its key responsibilities include:

- Coordinating with management on all aspects of daily operations and monitoring the implementation of the Business Plan and Budget.
- Deciding on matters delegated by the BoDs, subject to further review or revision by the BoDs.
- Addressing operational matters referred to it by management in the ordinary course of business.
- Performing additional duties assigned by the BoDs or required by applicable laws and regulations.

លទ្ធផល៖

ក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាត្រួតពិនិត្យបានរៀបចំ កិច្ចប្រជុំចំនួន ៤ លើក។ ក្រុមប្រឹក្សាត្រួតពិនិត្យបាន អនុវត្តភារកិច្ចត្រួតពិនិត្យរបស់ខ្លួនស្របតាមអាណត្តិ ដែលបានកំណត់។ ក្រុមប្រឹក្សាត្រួតពិនិត្យ បាន តាមដានវឌ្ឍនភាពនៃការអនុវត្តដោយគណៈគ្រប់គ្រង នូវផែនការអាជីវកម្ម និងថវិកាដែលបានអនុម័ត និង បានផ្តល់នូវការសង្កេត និងអនុសាសន៍ជាប្រចាំ ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព របស់គណៈគ្រប់គ្រង។

Result: The Supervisory Board held 4 meetings during 2025. During the year, the Supervisory Board performed its oversight responsibilities in accordance with its mandate. The Supervisory Board monitored management's progress in implementing the approved business plan and budget, and provided observations and recommendations, on a regular basis, to support effective executive by management.

៣. របាយការណ៍អំពីអភិបាលកិច្ចសាធារណៈ | Corporate Governance Report

សុវណ្ណភូមិ ឡាយហ្វ័រ ប្តេជ្ញាក្នុងការរក្សាស្តង់ដារអភិបាលកិច្ច ល្អ ស្របតាមបទប្បញ្ញត្តិច្បាប់ និងការអនុវត្តល្អនៃវិស័យ ធានារ៉ាប់រង។

SVL is committed to maintaining high standards of corporate governance in line with regulatory requirements and best practices for the insurance industry.

ក. លទ្ធផលនៃការគ្រប់គ្រង | Results of Management

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងបានរៀបចំ កិច្ចប្រជុំជាប្រចាំក្នុងឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យ ប្រតិបត្តិការប្រចាំថ្ងៃ និងអនុវត្តយុទ្ធសាស្ត្រដែលបាន អនុម័តដោយក្រុមប្រឹក្សាភិបាល។ កិច្ចប្រជុំផ្ដោត លើលទ្ធផលអាជីវកម្ម ប្រតិបត្តិការ ការគ្រប់គ្រង ហានិភ័យ ការគោរពតាមបទប្បញ្ញត្តិច្បាប់ និង សេវាកម្មអតិថិជន ដោយបញ្ហាសំខាន់ៗត្រូវបាន រាយការណ៍ទៅក្រុមប្រឹក្សាភិបាល តាមការតម្រូវ។

BoDs and Management held regular meetings throughout 2025 to oversee day to day operations and execute BoDs approved strategies. These meetings focused on business performance, operational matters, risk management, compliance, and customer service, with material issues escalated to the BoDs where required.

លទ្ធផលចំបងៗ/ Key results	ស្ថានភាព/ Status
អភិបាលទាំងអស់ត្រូវតែទទួលបានការអនុម័តពី ន.ធា.ក. All directors shall be approved by IRC	☑
ក្រុមប្រឹក្សាភិបាលត្រូវមានសមាជិកយ៉ាងតិច ៥ រូប ដែលក្នុងនោះយ៉ាងតិច ៣ រូប ត្រូវជា អភិបាលឯករាជ្យ BoDs shall consist of at least 5 members, among whom at least 3 members shall be independent directors	☑
ប្រធានក្រុមប្រឹក្សាភិបាល មិនត្រូវកាន់កាប់មុខតំណែងប្រតិបត្តិណាមួយនៅក្នុងក្រុមហ៊ុនទេ Chairman shall not hold any executive position in the Company	☑
អភិបាលត្រូវចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលជាប្រចាំ ឬយ៉ាងហោចណាស់ ៧៥% នៃចំនួនកិច្ចប្រជុំសរុបរបស់ក្រុមប្រឹក្សាភិបាលក្នុងមួយឆ្នាំ Directors shall attend regularly the BoDs meeting or at least 75% of the total BoDs meetings per year	☑
ក្រុមហ៊ុនបានបង្កើតគណៈកម្មាធិការសវនកម្ម ដោយមានប្រធាន ជាអភិបាលឯករាជ្យ Establishment of the Audit Committee with chairman being an independent director	☑
ក្រុមហ៊ុនបានបង្កើតគណៈកម្មាធិការវិនិយោគ ដោយមានប្រធាន ជាអភិបាលឯករាជ្យ Establishment of the Investment Committee with chairwoman being an independent director	☑
ក្រុមហ៊ុនបានទទួល Unqualified Audit Opinion លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ពីសវនករឯករាជ្យ The Company received an Unqualified Audit Opinion on its financial statements from the external auditor.	☑

ខ. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល | Meetings of Board of Directors

ក្រុមប្រឹក្សាភិបាលបានប្រជុំចំនួន ៤ លើក ក្នុងឆ្នាំ ២០២៥ ដោយមានវត្តមានគ្រប់គ្រាន់ពីសមាជិក។ ក្រុមប្រឹក្សាភិបាលបានពិនិត្យ និងអនុម័តបញ្ហាសំខាន់ៗដូចជា យុទ្ធសាស្ត្រ ផែនការអាជីវកម្ម និងថវិកាប្រចាំឆ្នាំ ប្រតិបត្តិការ លទ្ធផលហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ គោលការណ៍ផ្ទៃក្នុង និងការគោរពបទប្បញ្ញត្តិច្បាប់ ដោយដាក់ចេញជាសេចក្តីសម្រេចដែលត្រូវបានអនុវត្តដោយគណៈគ្រប់គ្រង។

The BoDs held 4 meetings throughout 2025, with satisfactory attendance by directors, to discharge its oversight responsibilities. The BoDs reviewed and approved key matters relating to strategy, annual business plan and budget, operations, financial performance, risk management, core internal policies, and regulatory compliance, with resolutions implemented by Management as appropriate.

គ. ការជ្រើសរើសគណៈគ្រប់គ្រង | Management Selection

ការតែងតាំង និងជ្រើសរើសគណៈគ្រប់គ្រង ត្រូវបានអនុវត្តស្របតាមគោលការណ៍គ្រប់គ្រងធនធានមនុស្ស និងបទប្បញ្ញត្តិច្បាប់។ ដោយមានការគាំទ្រពីគណៈកម្មាធិការផ្តល់តម្លៃការ ក្រុមប្រឹក្សាភិបាលបានពិនិត្យការតែងតាំងគណៈគ្រប់គ្រង ដើម្បីធានាថាបេក្ខជនមានសមត្ថភាព បទពិសោធន៍ សុចរិតភាព និងភាពសាកសមក្នុងការបំពេញតួនាទី។

The appointment and selection of senior management were conducted in accordance with the Company's Human Resources policy and regulatory requirements. The BoDs, supported by the Remuneration Committee, reviewed senior management appointments to ensure appropriate qualifications, experience, integrity, and fitness for the roles.

IV

ព័ត៌មានអំពីស្ថានភាព

ហិរញ្ញវត្ថុ និង

ប្រតិបត្តិការអាជីវកម្ម

**Overview of Financial
Position and Business
Operations**

១. ដើមទុន និង សាធារណភាព | Capital and Solvency

២០២៥ | ដុល្លារអាមេរិក

១០.១ លាន	ដើមទុនតម្រូវ Capital requirement amount	
១៤.២ លាន	សាធារណភាពទ្រព្យសកម្មសុទ្ធ Net assets solvency	
២១៦%	អនុបាតសាធារណភាព Solvency ratio	

២០២៤ | ដុល្លារអាមេរិក

១០.៧ លាន	ដើមទុនតម្រូវ Capital requirement amount	
១៨.៧ លាន	សាធារណភាពទ្រព្យសកម្មសុទ្ធ Net assets solvency	
២៥៨%	អនុបាតសាធារណភាព Solvency ratio	

២. ការវិនិយោគ | Investment

ទិដ្ឋភាពទូទៅនៃការវិនិយោគ | Investment Overview

ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វ អិស្វរ៉ាន់ស៍ ភីអិលស៊ី ផ្ដោតសំខាន់លើការរក្សាវិធីសាស្ត្រប្រកបដោយភាពប្រុងប្រយ័ត្ន និងវិន័យខ្ពស់ ដើម្បីសម្រេចបាននូវប្រាក់ចំណេញប្រកបដោយនិរន្តរភាព ទន្ទឹមគ្នាជាមួយការរក្សាដើមទុន។ វិធីសាស្ត្រនេះគិតគូរលើការផ្គូផ្គងទ្រព្យសកម្មនិងបំណុល ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់គ្នារវាងទម្រង់ទ្រព្យសកម្ម និងបំណុលព្រមទាំងមានតុល្យភាពនៃហានិភ័យរវាងប្រាក់បញ្ញើមានកាលកំណត់នៅតាមធនាគារនីមួយៗ ដើម្បីបង្កើនទិន្នផល និងរក្សាបាននូវសាច់ប្រាក់គ្រប់គ្រាន់និងស្ថិរភាព។ ការជ្រើសរើសដៃគូ និងគុណភាពទ្រព្យសកម្ម នៅតែជាអាទិភាពគន្លឹះមុនពេលវិនិយោគ។

Sovannaphum Life Assurance Plc. focuses on maintaining a prudent and disciplined approach to achieve sustainable returns while preserving capital. The approach considers asset-liability matching to ensure alignment between asset and liability profiles, while balancing exposure between fixed deposits on each bank to optimize yield and maintain sufficient liquidity and stability. Counterparty selection and asset quality remain key priorities prior to investment.

ជម្រើសនៃការវិនិយោគ ក៏កំពុងត្រូវបានពិចារណាផងដែរដើម្បីបង្កើន ចម្រុះភាពនៃសំពៀត រួមមានការវិនិយោគនៅក្រៅប្រទេស បណ្ណបំណុលរដ្ឋាភិបាល និងបណ្ណបំណុលសាធារណៈ ដើម្បីគ្រប់គ្រងហានិភ័យនៃការប្រមូលផ្តុំ។

Alternative investment options are also being considered to enhance portfolio diversification, including offshore investments, government bonds, and

ការបែងចែកចំណែកនៃសំណុំទៅក្នុងឧបករណ៍វិនិយោគដែលមានរយៈពេលវែង ជួយក្នុងការចាក់សោរ (lock-in) នូវទិន្នផលខ្ពស់រយៈពេលវែង និងកាត់បន្ថយហានិភ័យនៃភាពប្រែប្រួលអត្រាការប្រាក់។

ជាទូទៅ វិធីសាស្ត្រនេះមានគោលបំណងការពារដើមទុន បង្កើនប្រសិទ្ធភាពចំណូល និងរក្សាសំណុំវិនិយោគដែលមានភាពធន់ (resilient investment portfolio) ស្របតាមគោលបំណងគ្រប់គ្រងហានិភ័យនិងដើមទុន។

ក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ ក្រុមហ៊ុនមានគម្រោងធ្វើពិពិធកម្មសំណុំវិនិយោគរបស់ខ្លួនជាបណ្តើរៗ ដើម្បីសម្រេចបាន តុល្យភាពទម្រង់ហានិភ័យ និងគាំពារដល់ភាពធន់នៃសំណុំវិនិយោគរយៈពេលវែង ទន្ទឹមនឹងការរក្សាបាននូវកម្រិតហានិភ័យ ក្នុងក្របខណ្ឌកម្រិតហានិភ័យ និងដែនកំណត់ ដែលបានអនុម័ត។ ស្របតាមការអភិវឌ្ឍជាបន្តបន្ទាប់នៃទីផ្សារទុននៅកម្ពុជា កំណើននៃឱកាសវិនិយោគត្រូវបានរំពឹងថានឹងលេចឡើង ជាពិសេសពី មូលបត្ររដ្ឋ និងសញ្ញាបណ្ណសាជីវកម្ម ដែលត្រូវបានប៉ាន់ស្មានពីការបង្កើតឡើង និងមានការទទួលស្គាល់ទូលំទូលាយនៅប៉ុន្មានឆ្នាំខាងមុខ។

corporate bonds to manage concentration risk. Allocating a portion of the portfolio to longer-duration instruments to helps lock-in higher long-term yields, and mitigating interest volatility risk.

Overall, the approach aims to preserve capital, optimize returns, and maintain a resilient investment portfolio in line with risk and capital management objectives.

Over the next three years, the Company plans to gradually diversify its investment portfolio to achieve a more balanced risk profile and support long-term portfolio resilience, while maintaining risk appetite within the approved framework and limits. In line with the continued development of the Cambodian capital market, increasing investment opportunities are expected to emerge, particularly in government and corporate bonds, which are anticipated to become more established and widely adopted in the coming years.

៣. ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង | Insurance Technical Reserve

២០២៥ | ដុល្លារអាមេរិក

៨.៣ លាន

កំណត់ត្រា ចំណេញឬខាត
Recognised in profit or loss



២០២៤ | ដុល្លារអាមេរិក

(១.៨) លាន

កំណត់ត្រា ចំណេញឬខាត
Recognised in profit or loss



២០២៤ - ការធ្លាក់ចុះនៃប្រាក់បម្រុងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ មូលហេតុចម្បងគឺដោយសារការដល់កំណត់នៃបណ្ណសន្យារ៉ាប់រង នៃផលិតផលធានារ៉ាប់រងទាយជួនដែលមានចំនួនខ្ពស់ជាងការកើនឡើងនៃប្រាក់បម្រុងពីបណ្ណសន្យាធានារ៉ាប់រងដែលកំពុងមានសុពលភាព និងបណ្ណសន្យាធានារ៉ាប់រងថ្មីដែលបានលក់ក្នុងឆ្នាំ ២០២៤។

២០២៥ - ការកើនឡើងនៃប្រាក់បម្រុងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ មូលហេតុចម្បងគឺដោយសារការកើនឡើងនៃប្រាក់បម្រុងពីបណ្ណសន្យាធានារ៉ាប់រងដែលកំពុងមានសុពលភាព និងបណ្ណសន្យាធានារ៉ាប់រងថ្មីនៃផលិតផលធានារ៉ាប់រងទាយជួនដែលបានលក់ក្នុងឆ្នាំ ២០២៥។

2024 - The decrease in reserve from 31st December 2023 is mainly due to the maturity of the endowment products, which is higher than the increase in reserve from the in-force block of business and the new business sold in 2024.

2025 - The increase in reserve from 31st December 2024 is mainly due to the increase in reserve from both the in-forced block of endowment products business and the new business of being sold in 2025.

៤. លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម | Business Operation Results

ចំណូលបុព្វលាភធានារ៉ាប់រងបានកើនឡើងធៀបទៅឆ្នាំមុន ដែលគាំទ្រដោយកំណើននៃការបន្តបង់បុព្វលាភធានារ៉ាប់រង។ ចំណូលពីការវិនិយោគក៏មានភាពប្រសើរផងដែរ បើទោះបីជាមានការវិនិយោគថ្មីដែលមានទំនោរថយចុះពីបុព្វហេតុនៃការថយចុះអត្រាការប្រាក់យ៉ាងណាក៏ដោយ។ ផលិតផលចម្រុះ នៅតែបន្តមានស្ថិរភាពចំនួនជាចម្បងពីបុព្វលាភ អាជីវកម្មធានារ៉ាប់រងជាបុគ្គល និងមានចំនួនបុព្វលាភតិចតួចពី អាជីវកម្ម

Insurance premium income increased compared to the previous year, supported by higher premium renewals. Investment income also improved, although yields on new investments experienced a slight decline in line with the downward trend in market interest rates. The product mix remained broadly consistent, with the majority of premium income derived from individual life

ធានារ៉ាប់រងអាយុជីវិតជាក្រុម។ បណ្តាញចែកចាយនៅតែបន្តការនាំមុខដោយ ភាពជាដៃគូជាមួយធនាគារទន្ទឹមនឹង ការរីកដុះដាលនៃបណ្តាញភ្នាក់ងារ។

ស្ថិរភាពអនុបាតនៃការចំណាយប្រតិបត្តិការ ត្រូវបានរក្សាបាន ធៀបទៅឆ្នាំមុន ដោយឆ្លុះបញ្ចាំងលើការបន្តវិនិយោគចំណាយ និងលទ្ធភាពនៃការចាត់ចែងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលជាការគាំពារដល់កំណើននៃអាជីវកម្ម។ ចំណាយលើសំណងធានារ៉ាប់រង និងអត្ថប្រយោជន៍មានការថយចុះធៀបទៅឆ្នាំមុនដោយហេតុថាការទូទាត់នៃកិច្ចសន្យាផុតកំណត់មានកម្រិតទាប ធៀបនឹងឆ្នាំមុនដែលមានកិច្ចសន្យាផុតកំណត់ច្រើនជាងនេះ។

products and a minor contribution from group business. Distribution remains primarily driven by bancassurance partnerships, with a steadily growing contribution from the agency channel.

A stable operating expense ratio was maintained compared to the previous year, reflecting continued cost discipline and effective management of operational efficiency while supporting business growth. Claims and benefits expenses decreased compared to the previous year, mainly due to lower maturity payouts following a higher numbers of policy maturities in the prior period.

៥. ការធានារ៉ាប់រងបន្ត | Reinsurance

ក្រុមហ៊ុន **សុវណ្ណភូមិ ឡាយហ្វ អិសូរ៉ាន់ស៍ ភីអិលស៊ី** រក្សាគោលការណ៍ធានារ៉ាប់រងបន្តដែលមានភាពរឹងមាំដែលត្រូវបានអនុម័តជាផ្លូវការដោយ ន.ធា.ក. នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រនេះគឺជាផ្នែកសំខាន់មួយនៃកម្មវិធីគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនដែលមានគោលបំណងធានាសាធនភាព និងការបំពេញកាតព្វកិច្ចចំពោះម្ចាស់បណ្ណសន្យារ៉ាប់រងយ៉ាងជាប់លាប់។

Sovannaphum Life Assurance Plc. maintains a robust reinsurance framework, formally approved by the IRC on 31st December 2024. This strategy is a fundamental component of the company's risk management program, designed to secure solvency and ensure the consistent fulfillment of obligations to policyholders.

វិធីសាស្ត្រក្នុងការបែងចែកហានិភ័យ | A Proactive Approach to Risk Diversification

ពីទស្សនវិស័យរបស់ក្រុមហ៊ុនធានារ៉ាប់រង ការធានារ៉ាប់រងបន្តត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងស្ថិរភាព និងគាំទ្រការលូតលាស់ប្រកបដោយនិរន្តរភាព ដែលមានគោលដៅដូចខាងក្រោម៖

- កាត់បន្ថយភាពឆាប់ប្រែប្រួលនៃបទពិសោធន៍អត្រាមរណភាព និងអត្រាជំងឺ

From a corporate perspective, reinsurance is utilized as a strategic tool to manage volatility and support sustainable growth. The approach focuses on:

- To reduce volatility of mortality and morbidity experience

- កាត់បន្ថយបន្ទុកខាតបង់ពីការទាមទារសំណង និងគ្រោះថ្នាក់ធំៗ
- ធ្វើឱ្យលទ្ធផលហិរញ្ញវត្ថុមានភាពរលូន ដោយគិតគូរពិចារណាល្អិតល្អន់លើតុល្យភាពរវាងការការពារហានិភ័យ និងការខាតបង់ប្រាក់ចំណេញ
- បង្កើនសមត្ថភាពក្នុងការទទួលយកទំហំហានិភ័យអតិថិជនបានកាន់តែធំ
- ជួយឱ្យក្រុមហ៊ុនចូលរួមនៅក្នុងខ្សែស្រឡាយផលិតផលថ្មីៗ ក្នុងករណីដែលជំនាញផ្ទៃក្នុងនៅមានកម្រិតនៅឡើយ
- ធ្វើពិពិធកម្ម តាមរយៈការទទួលយកហានិភ័យពីក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក និងបរទេសផ្សេងៗទៀត

- To reduce exposure to losses from large claims and catastrophes
- To smooth financial results, taking account of trade-off between risk protection and loss of profits
- To increase capacity of acceptance of higher case size exposures
- To allow the company to enter into new product lines, where internal expertise is limited
- To diversify by accepting risk from other domestic and foreign insurance companies

ការជ្រើសរើស និងវាយតម្លៃដៃគូធានារ៉ាប់រងបន្ត | Selection and Evaluation of Reinsurance Partners

ដើម្បីគ្រប់គ្រងហានិភ័យឥណទាន សុវណ្ណភូមិ ឡាយហ៊ុំ អនុវត្តដំណើរការដែលមានរចនាសម្ព័ន្ធក្នុងការជ្រើសរើស និងវាយតម្លៃដៃគូធានារ៉ាប់រងបន្ត ដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ៖

- ចំណាត់ថ្នាក់ឥណទាន៖ ក្រុមហ៊ុននឹងពិចារណាលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តពីលទ្ធផលនៃចំណាត់ថ្នាក់ឥណទាន។
- បទពិសោធន៍និងជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត ដែលអាចផ្តល់ការប្រឹក្សាវិជ្ជាជីវៈលើកិច្ចការនានាដូចជា ការអភិវឌ្ឍន៍លើផ្នែកផលិតផល កិច្ចសន្យាធានារ៉ាប់រង ការវាយតម្លៃហានិភ័យ និងការទាមទារសំណងជាដើម។
- អត្រាបុព្វលាភធានារ៉ាប់រងបន្តដែលសមស្រប
- ភាពបត់បែននិងការយល់ដឹងអំពីការប្រកួតប្រជែងទីផ្សារក្នុងស្រុក។
- សេវាផ្សេងៗ ដូចជាការវិភាគស្ថិតិ ការវាយតម្លៃហានិភ័យ/សវនកម្មលើសំណង និងការត្រួតពិនិត្យសំណង ការបណ្តុះបណ្តាល និងសន្និសីទសម្រាប់ការអភិវឌ្ឍន៍ចំណេះដឹងរបស់បុគ្គលិក។

To manage credit risk, SVL follows a structured process for selecting and evaluating reinsurance partners based on their financial standing:

- Credit Rating: Company will consider financial strength of Reinsurance Company from result of credit rating.
- Experience and technical expertise of reinsurers which can professionally advise on matters such as product development, policy contract, underwriting and claim etc.
- Appropriate reinsurance premium rate.
- Flexibility and understanding of domestic marketing competition.
- Other services e.g. statistics analysis, underwriting / claim audit and review, training and seminar for staff knowledge development.

អភិបាលកិច្ច និងការត្រួតពិនិត្យជាបន្តបន្ទាប់ | Governance and Continuous Oversight

ប្រសិទ្ធភាពនៃកម្មវិធីធានារ៉ាប់រងបន្តត្រូវបានរក្សាទុកតាមរយៈរចនាសម្ព័ន្ធអភិបាលកិច្ចច្រើនជាន់។ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ អនុម័តនូវផែនការនេះ និងត្រួតពិនិត្យការអនុវត្ត ដើម្បីធានាថាស្របតាមគោលបំណងរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុនអនុវត្តការត្រួតពិនិត្យហិរញ្ញវត្ថុជាប្រចាំ និងសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ ដើម្បីធានាបាននូវភាពច្បាស់លាស់ពេញលេញ និងការអនុវត្តតាមបទប្បញ្ញត្តិរបស់ន.ជ.ក.។

The effectiveness of the reinsurance program is sustained through a multi-layered governance structure. The Board of Directors and the Risk Management Committee approve the framework and oversee its execution to ensure alignment with corporate objectives. Furthermore, the company performs regular financial monitoring and annual internal audits to ensure complete transparency and adherence to the IRC's regulatory requirements.

៦. ការគ្រប់គ្រងហានិភ័យ | Risk Management

៦.១. អភិបាលកិច្ចហានិភ័យ | Risk Governance

ក្រុមហ៊ុនបានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដែលបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន ស្របតាមការអនុវត្តអន្តរជាតិ ដើម្បីការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។

The Company has established a well-defined governance structure to manage the risk of the Company in accordance with international practices to the best protect the interest of all stakeholders.

តួនាទី កាតព្វកិច្ចខុសគ្នា និងកម្រិតសិទ្ធិអំណាចច្បាស់លាស់ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រប្រព័ន្ធនៃហានិភ័យដ៏រឹងមាំនៅទូទាំងអង្គភាព។ រចនាសម្ព័ន្ធគ្រប់គ្រងរួមមាន ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាត្រួតពិនិត្យគណៈកម្មាធិការសវនកម្មនិងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។

Clear roles, responsibilities, and authority levels are established to support a strong risk culture across the organization. The governance structure comprises the Board of Directors, Supervisory Board, Audit Committee, and Risk Management Committee.

អភិបាលកិច្ចហានិភ័យរបស់ក្រុមហ៊ុនបែងចែកគណនេយ្យភាព និងកាតព្វកិច្ចខុសគ្នាតាមរយៈការអនុវត្តគំរូនៃការការពារបីជួរ ដើម្បីធានាការត្រួតពិនិត្យសមស្រប។ ខ្សែការពារទីមួយគឺការទទួលខុសត្រូវដោយផ្ទាល់ចំពោះការទទួលយកហានិភ័យ ការសម្រេចចិត្ត ការអនុវត្ត និងការគ្រប់គ្រងសមស្រប។ ខ្សែការពារ

The Company's risk governance allocates accountability and functional responsibilities through the adoptions of the Three Lines of Defense model to ensure appropriate oversight. The first line of defense is directly accountability for risk acceptance, decisions, implementing

ទីពីរគឺទទួលខុសត្រូវលើការត្រួតពិនិត្យ និងបញ្ជាប្រឈមចំពោះប្រសិទ្ធភាពនៃការសម្រេចចិត្តហានិភ័យដែលធ្វើឡើងដោយក្រុមការងារផ្នែកហានិភ័យ និងអនុលោមភាព។ ខ្សែការពារទីបីគឺការធានាដោយឯករាជ្យដែលផ្តល់ដោយសវនករផ្ទៃក្នុង។

and managing appropriate controls. The second line of defense is responsible for providing oversight and challenge to the effectiveness of risk decisions taken by risk and compliance team. And, the third line of defense is the independent assurance provided by the internal audit team.

៦.២. ប្រភេទហានិភ័យ | Risk Categories

ហានិភ័យនៅក្នុងវិស័យធានារ៉ាប់រងត្រូវបានចាត់ថ្នាក់ជាធាតុសំខាន់ៗដូចខាងក្រោម ប៉ុន្តែមិនកំណត់ត្រឹមតែប្រភេទទាំងនេះទេ។

The risk in the insurance industry are categorized into the following key elements, but not limited to these categories.

៦.២.១. ហានិភ័យប្រតិបត្តិការ | Operational Risk

ហានិភ័យប្រតិបត្តិការកើតឡើងពីភាពមិនគ្រប់គ្រាន់ឬមានកំហុសឆ្គងនៃកត្តាមួយចំនួន រួមមាននីតិវិធីផ្ទៃក្នុង មនុស្ស ប្រព័ន្ធ និង/ឬព្រឹត្តិការណ៍ខាងក្រៅ ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

Operational risk arises from inadequate or failed internal processes, human error, system failures, and/or external events, which impact to the Company's operation and financial statement.

៦.២.២. ហានិភ័យធានារ៉ាប់រង | Insurance Risk

ហានិភ័យធានារ៉ាប់រងទាក់ទងនឹងភាពមិនប្រាកដប្រជានៃអត្រាមរណភាព ជំងឺ ផលធៀបខាតបង់ភាពជាប់លាប់ និងការសន្មត់ចំណាយ ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន។

Insurance risk relates to uncertainties in mortality, morbidity, loss ratio, persistency, and expense assumptions that may adversely affect the Company's profitability.

៦.២.៣. ហានិភ័យនៃការវិនិយោគ | Investment Risk

ហានិភ័យនៃការវិនិយោគជាលទ្ធភាពដែលអាចកើតឡើងនៃការខាតបង់ទាក់ទងទៅនឹងផលចំណេញដែលបានរំពឹងទុកលើការវិនិយោគជាក់លាក់ណាមួយរបស់ក្រុមហ៊ុន។ ហានិភ័យនៃការវិនិយោគរួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន និងហានិភ័យសន្ទនីយភាព។

Investment risk is defined as the probability or likelihood of occurrence of losses relative to the expected return on any particular investment of the Company. Investment risk comprises of market risk, credit risk, and liquidity risk.

i. ហានិភ័យទីផ្សារ | Market Risk

ហានិភ័យទីផ្សារគឺជាហានិភ័យនៃការខាតបង់ ឬការផ្លាស់ប្តូរជាអវិជ្ជមាននៃស្ថានភាពហិរញ្ញវត្ថុ ដែលបណ្តាលមកពីការប្រែប្រួលនៃតម្លៃទីផ្សារនៃទ្រព្យសកម្ម បំណុល និងឧបករណ៍ហិរញ្ញវត្ថុ ដោយផ្ទាល់ ឬដោយប្រយោល។

Market Risk is the risk of loss or of adverse change in the financial situation resulting, directly or indirectly, from fluctuations in the level and in the volatility of market prices of assets, liabilities and financial instruments.

ii. ហានិភ័យឥណទាន | Credit Risk

ហានិភ័យឥណទានគឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីការខកខាន ឬការប្រែប្រួលចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ កូនបំណុល សមភាគី ឬអន្តរការី ដែលក្រុមហ៊ុនមានហានិភ័យ។

Credit risk is the risk of financial loss resulting from default or movement in the credit quality of issuers of securities, debtors, counterparties, or intermediaries, to whom the Company has an exposure.

iii. ហានិភ័យសន្ទនីយភាព | Liquidity Risk

ហានិភ័យសន្ទនីយភាពគឺជាហានិភ័យដែលបណ្តាលមកពីភាពមិនគ្រប់គ្រាន់នៃទ្រព្យសកម្មសន្ទនីយ ដែលអាចបែងចែកជាហានិភ័យសន្ទនីយភាពនៃការជួញដូរ និងហានិភ័យសន្ទនីយភាពនៃការផ្តល់មូលនិធិ។

Liquidity risk is risk resulting from inadequacy in liquidate assets which can be separated into trading liquidity risk and funding liquidity risk.

៦.២.៤. ហានិភ័យអនុលោមភាព | Compliance Risk

ហានិភ័យអនុលោមភាពគឺជាហានិភ័យនៃការដាក់ទណ្ឌកម្មផ្នែកច្បាប់ ឬបទប្បញ្ញត្តិ ការខាតបង់ផ្នែកហិរញ្ញវត្ថុ ឬការខូចខាតកេរ្តិ៍ឈ្មោះដែលក្រុមហ៊ុនត្រូវទទួលរង ដោយសារតែការមិនអនុលោមតាមច្បាប់ បទប្បញ្ញត្តិ ស្តង់ដារឧស្សាហកម្ម គោលនយោបាយផ្ទៃក្នុង និងគោលការណ៍ក្រុមសីលធម៌។

Compliance risk is the risk of legal or regulatory sanctions, financial loss, or reputational damage that a company may suffer as a result of its failure to comply with applicable laws, regulations, industry standards, internal policies, and ethical guidelines.

៦.២.៥. ហានិភ័យកេរ្តិ៍ឈ្មោះ | Reputation Risk

ហានិភ័យកេរ្តិ៍ឈ្មោះគឺជាហានិភ័យនៃផលប៉ះពាល់អវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន វាប៉ះពាល់ដល់ប្រាក់ចំណូល មូលដ្ឋានអតិថិជន និងលទ្ធភាពជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុនដែលបណ្តាលមកពីការផ្សព្វផ្សាយជាអវិជ្ជមាន ការយល់ឃើញជាសាធារណៈ ឬព្រឹត្តិការណ៍ដែលមិនអាចគ្រប់គ្រងបាន។

Reputation risk is the risk of adversely impact a company's reputation, thereby affecting its revenue, customer base, and long-term viability from the negative publicity, public perception, or uncontrollable events.

៦.៣. ការទទួលយកហានិភ័យ | Risk Appetite

ការទទួលយកហានិភ័យកំណត់បរិមាណ និងប្រភេទនៃហានិភ័យដែលក្រុមហ៊ុនមានឆន្ទៈទទួលយកដើម្បីសម្រេចបាននូវគោលបំណងយុទ្ធសាស្ត្រ និងផែនការអាជីវកម្ម។ ក្របខ័ណ្ឌការទទួលយកហានិភ័យបង្កើតដំណើរការនៃការកំណត់ ការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ និងការរាយការណ៍អំពីការទទួលយកហានិភ័យ។

Risk appetite defines the amount and type of risk that the Company is willing to accept to achieve the strategic objectives and business plan. The risk appetite framework establishes the process of defining, setting up, implementing, monitoring and reporting risk appetite.

៦.៣.១. ហានិភ័យប្រតិបត្តិការ | Operational Risk

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រងក្នុងកម្រិតនៃការទទួលយកហានិភ័យដែលបានកំណត់ហើយនឹងអនុវត្តការគ្រប់គ្រងផ្ទៃក្នុងដ៏សមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការបរាជ័យប្រតិបត្តិការណាមួយ ដោយធានាថាហានិភ័យស្ថិតនៅក្នុងកម្រិតធន់ដែលបានកំណត់។

Operational risks are managed within a defined risk appetite and will implement appropriate internal controls to reduce the impact from any operational failures, ensuring the risk are within defined tolerances.

៦.៣.២. ហានិភ័យធានារ៉ាប់រង និងការវិនិយោគ | Insurance and Investment Risks

ការទទួលយកហានិភ័យដែលបានកំណត់សម្រាប់ហានិភ័យធានារ៉ាប់រង និងការវិនិយោគ គឺជាហានិភ័យចម្បងដែលកើតចេញពីការចេញប័ណ្ណសន្យារ៉ាប់រង។ ដើម្បីគ្រប់គ្រងការប្រែប្រួលនៃប្រាក់ចំណូលពីប្រតិបត្តិការ គោលការណ៍ ដែនកំណត់ និងការគ្រប់គ្រង ក្នុងការធានាថាការប៉ះពាល់ហានិភ័យទាំងនេះស្ថិតនៅក្នុងកម្រិតធន់នៃហានិភ័យដែលបានកំណត់។

A defined risk appetite is established for insurance and investment risks, which are the material risks arising from the issuance of insurance contracts. To manage the volatility of operating earnings, policies, limits and controls to ensure these risks exposures are within the defined risk tolerant threshold.

៦.៣.៣. ហានិភ័យអនុលោមភាព និងហានិភ័យគ្រប់គ្រងដើមទុន | Compliance Risk and Capital Management Risk

មិនមានការទទួលយកហានិភ័យទាក់ទងការមិនអនុលោមតាមច្បាប់ ឬបទប្បញ្ញត្តិទេ និងធានាថាដើមទុនរបស់ក្រុមហ៊ុនត្រូវបានរក្សាគ្រប់គ្រាន់ដើម្បីបំពេញតាមលក្ខខណ្ឌដើមទុនអប្បបរមានៃច្បាប់ក្នុងស្រុក ក្រោមលក្ខខណ្ឌទីផ្សារធម្មតា និងសេណារីយ៉ូធានាតឹងមួយចំនួន។ លើសពីនេះ ដើមទុនត្រូវបានរក្សាគ្រប់គ្រាន់ដើម្បីបំពេញទំនួលខុសត្រូវទាំងអស់នាពេលអនាគត ចំពោះអតិថិជន និងគាំទ្រដល់តម្រូវការនៃដំណើរការអាជីវកម្ម។

There is zero risk appetite for regulatory non-compliance and ensure that sufficient capital is maintained to meet minimum local statutory capital requirements under normal market conditions and certain stress test scenarios. In addition, sufficient capital is maintained to fulfil all future commitments to customers and supporting ongoing business needs.

៦.៣.៤. ហានិភ័យកេរ្តិ៍ឈ្មោះ | Reputation Risk

ហានិភ័យដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ម៉ាកយីហោ និងកេរ្តិ៍ឈ្មោះ ត្រូវបានកំណត់ និងត្រួតពិនិត្យជាប្រចាំ។

Potential risks that may negatively impact brand and reputation are identified and continuously monitored.

៦.៤. ការស្គាល់អតិថិជន "KYC" | Know Your Customer "KYC"

ការយកចិត្តទុកដាក់ស្គាល់អតិថិជន ត្រូវបានអនុវត្តដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជន និងប្រភពទុនមុនពេលធ្វើប្រតិបត្តិការណាមួយ។ ក្រុមហ៊ុនប្រមូល និងរក្សាព័ត៌មានលម្អិតថ្មីៗអំពីកម្រិតហានិភ័យរបស់អតិថិជននីមួយៗ ក៏ដូចជាប្រភេទអតិថិជនដែលបានកំណត់។

Customer due diligence is performed to verify the identity of customers and the source of funds prior to engage any transactions. A comprehensive risk profile is established and maintained for each customer, as well as for defined customer segments.

ការអនុវត្តការត្រួតពិនិត្យលើមូលដ្ឋានហានិភ័យ ត្រូវបានអនុវត្តដើម្បីកំណត់ វាយតម្លៃ គ្រប់គ្រង និងកាត់បន្ថយហានិភ័យនៃការលាងលុយកខ្វក់ និង/ឬហិរញ្ញប្បទានភេរវកម្ម ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានសម្រាប់អតិថិជនទាំងអស់។ ក្នុងអំឡុងពេលដំណើរការធានារ៉ាប់រង ការវាយតម្លៃហានិភ័យអតិថិជនត្រូវបានចាត់ថ្នាក់ជាបីកម្រិត - ហានិភ័យទាប មធ្យម និងខ្ពស់។ ការវាយតម្លៃហានិភ័យត្រូវបានធ្វើឡើងដោយប្រើសូចនាករហានិភ័យសំខាន់ៗ ដូចជា ភូមិសាស្ត្រ ប្រភេទផលិតផល វិធីសាស្ត្រទូទាត់ប្រាក់បុព្វលាភ និងបណ្តាញចែកចាយ ប៉ុន្តែមិនកំណត់ត្រឹមសូចនាករទាំងនេះទេ។ កម្រិតហានិភ័យនីមួយៗត្រូវបានកំណត់ពីការត្រួតពិនិត្យជាប្រចាំ និងការពិនិត្យឡើងវិញតាមកាលកំណត់ដោយព័ត៌មានអតិថិជនត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធ។

A risk-based approach is applied to identify, assess, manage and mitigate the risk of money laundering and/or financing of terrorism in accordance with applicable laws and regulations for all customers. The customer risk assessment is classified into three risk levels—low, medium, and high—during the underwriting process. Risk assessments are conducted using various key risk indicators, including but not limited to geographic, product type, premium payment method and distribution channel. Each risk level is subject to a defined level of ongoing monitoring and periodic review, with customer information updated in the system in accordance with the prescribed review frequency.

ដៃគូពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ឯកសារអត្តសញ្ញាណត្រឹមត្រូវរួមមាន ឯកសារចុះបញ្ជីក្រុមហ៊ុន ជាដើម។ ក្រុមហ៊ុនធ្វើការផ្ទៀងផ្ទាត់ព័ត៌មានទាំងនេះតាមប្រភពដែលទុកចិត្តបាន និងឯករាជ្យ។

All related partners are required to provide valid identification documents, corporate registration records (where applicable), etc. The Company verifies these details through reliable and independent sources.



៧. ព័ត៌មានអំពីចីរភាព | Sustainability Reporting

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុន ទទួលស្គាល់សារៈសំខាន់នៃគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, Social, and Governance - ESG)។ យើងបានអនុវត្ត គម្រោងដែលផ្តល់ផលដល់សង្គម ក្នុងការគាំទ្រ សហគមន៍ងាយរងគ្រោះ ជំរុញការអប់រំ និងអភិវឌ្ឍ សមត្ថភាពស្ត្រី និងកុមារនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា។ នៅឆ្នាំ២០២៥ គម្រោង ESG របស់ក្រុមហ៊ុន ត្រូវបានផ្តោតចម្បងលើសសរស្តម្ភផ្នែកសង្គម ដោយមាន គម្រោងសំខាន់ៗ ដូចបានរៀបរាប់ខាងក្រោម៖

As a life insurance provider, our Company recognizes the importance of Environmental, Social, and Governance (ESG). We implemented social impact initiatives that support vulnerable communities, promote education, and empower women and children across Cambodia. In 2025, our ESG initiatives were primarily driven under the Social pillar with key initiatives outlined as below.



ការអភិវឌ្ឍសមត្ថភាពស្ត្រី | Women's Empowerment

សុវណ្ណភូមិ ឡាយហ្វ បានធ្វើជាអ្នកឧបត្ថម្ភធំនៃទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គ.ម. ប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ដើម្បីអបអរសាទរទិវានារីអន្តរជាតិ នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៥។ សុវណ្ណភូមិ ឡាយហ្វ មានមោទកភាពក្នុងការធ្វើជាអ្នកឧបត្ថម្ភធំនៃទិវានេះតាំងពីឆ្នាំ២០២០ ដែលបានចូលរួមលើកកម្ពស់សុខភាព ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រីក្នុងសហគមន៍ទូទាំងប្រទេស។

SVL was the principal sponsor of the Women Run 10K 2025, organized by the National Olympic Committee of Cambodia (NOCC) under the theme "Run Forward for Women", in celebration of International Women's Day on 8th March 2025. SVL has proudly supported this initiative since 2020, promoting women's health, leadership, and community participation nationwide.

លើសពីការឧបត្ថម្ភព្រឹត្តិការណ៍ សុវណ្ណភូមិ ឡាយហ្វី បានពង្រឹងផលជាវិជ្ជមានដល់សង្គមតាមរយៈការជួយគាំទ្រដែលផ្ដោតជាក់លាក់លើការការពារ និងអភិវឌ្ឍសមត្ថភាពស្ត្រី និងក្មេងស្រីដែលងាយរងគ្រោះ។ ក្នុងអំឡុងឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់សម្ភារៈចាំបាច់ដល់អង្គការស្ត្រីគឺជាមាស (Women Are Gold) ដែលជាមជ្ឈមណ្ឌលសហគមន៍មិនរកប្រាក់ចំណេញនៅខេត្តកំពង់ចាម ដើម្បីគាំទ្រស្ត្រីវ័យក្មេង និងក្មេងស្រីដែលមានហានិភ័យ ឬរងផលប៉ះពាល់ពីការជួញដូរមនុស្ស។ បន្ថែមពីនេះ សុវណ្ណភូមិ ឡាយហ្វី ក៏បានផ្តល់ការគាំទ្រដល់ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (Cambodia Women's Crisis Center) ដើម្បីពង្រឹងបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ស្ត្រី និងកុមារ ជំរុញយុត្តិធម៌យេនឌ័រ និងលុបបំបាត់អំពើហិង្សាទៅលើស្ត្រីនិងកុមារ។

Beyond event sponsorship, SVL deepened its social impact through targeted contributions aimed at protecting and empowering vulnerable women and girls. During the year, the Company donated essential materials to Women Are Gold, a nonprofit community center in Kampong Cham supporting young women and girls at risk of or affected by human trafficking. In addition, SVL extended its support to the Cambodia Women's Crisis Center, reinforcing its mission to advocate for the human rights of women and children, promote gender justice, and eliminate all forms of violence.





ការគាំទ្រផ្នែកអប់រំ – វិនិយោគសម្រាប់ក្មេងជំនាន់ក្រោយ |
Education Support – Investing in Future Generations

នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ សូវណាភូមិ ឡាយហ្វី បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី៤ «Family Fun Bike 2025» ដែលជាព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ មានគោលបំណងប្រមូលមូលនិធិដើម្បីគាំទ្រកុមារកម្ពុជា។ គម្រោងសំខាន់នេះបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់សុខភាព ពង្រឹងចំណងទំនាក់ទំនងគ្រួសារ និងសាមគ្គីភាពសង្គម ព្រមទាំងជំរុញការចូលរួមរបស់សាធារណជនក្នុងសកម្មភាពសប្បុរសធម៌។

On 16th November 2025 in Phnom Penh, SVL successfully organized the 4th annual “Family Fun Bike 2025”, a charity cycling event dedicated to raising funds in support of Cambodian children. This flagship initiative reflects our commitment to promoting health, family bonding, and social solidarity, while mobilizing public participation for charitable causes.

ការអប់រំតែងតែជាធាតុសំខាន់មួយនៃគម្រោងទំនួលខុសត្រូវសង្គមរបស់សុវណ្ណភូមិ ឡាយហ្វ៍។ ក្នុងអំឡុងឆ្នាំនេះ ក្រុមហ៊ុនបានអនុវត្តគម្រោង «គម្រោងទំនួលខុសត្រូវសង្គមប្រចាំត្រីមាស» និង «គម្រោង១០០សាលា» ដោយផ្ដោតលើសាលារៀន និងសិស្សានុសិស្សដែលខ្វះខាតនៅក្នុងខេត្តផ្សេងៗជាច្រើន។ តាមរយៈគម្រោងទាំងនេះ សុវណ្ណភូមិ ឡាយហ្វ៍ បានបរិច្ចាគកុំព្យូទ័រ ម៉ាស៊ីនព្រីន និងសម្ភារៈសិក្សា ជូនដល់សាលារៀនចំនួន ១៥ នៅខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកណ្តាល ដើម្បីគាំទ្រកុមារកម្ពុជាដែលត្រូវការជំនួយ និងពង្រឹងបរិយាកាសសិក្សាមូលដ្ឋានឱ្យកាន់តែប្រសើរ។

Education remains a cornerstone of SVL's CSR initiative. During the year, the Company implemented its "Quarterly CSR" and "Project 100 Schools" initiatives, targeting schools and students in need across multiple provinces. Through these initiatives, SVL donated computers, printers, and sets of study materials to 15 schools in Battambang, Sihanoukville, and Kandal Province, supporting Cambodian children in need and strengthening foundational learning environments.



V

វិទ្យាសាស្ត្រហិរញ្ញវត្ថុ

Annual Financial
Statement

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ - ៤

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

៥

របាយការណ៍សវនករឯករាជ្យ

៦ - ១០

របាយការណ៍ហិរញ្ញវត្ថុ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

១១

 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

១២

 របាយការណ៍បម្រែបម្រួលមូលធន

១៣

 របាយការណ៍លំហូរសាច់ប្រាក់

១៤

 កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១៥ - ៦៣

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាប់ សុវណ្ណភូមិ ឡាយហ្វ អិសូរ៉ាន់ស៊ី ភីអិលស៊ី (ហៅកាត់ថា ‘ក្រុមហ៊ុន’ ឬ ‘សុវណ្ណភូមិ ឡាយហ្វ’) សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ក្រុមហ៊ុន គឺធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងអាយុជីវិត និងអាជីវកម្មពាក់ព័ន្ធផ្សេងៗទៀត ដែលគោរពទៅតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី ១២ និងត្រូវបានសង្ខេបដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២.៣៩៦.៦៥៦	៩.៦១២.៩៨៩	៣.៧៣០.៤៥២	១៥.១៨៦.៦៧០
ចំណាយពន្ធលើប្រាក់ចំណូល	(៥៦២.៣១២)	(២.២៥៥.៤៣៣)	(៦៤៦.៧២១)	(២.៦៣២.៨០១)
ចំណេញសុទ្ធក្នុងឆ្នាំ	១.៨៣៤.៣៤៤	៧.៣៥៧.៥៥៦	៣.០៨៣.៧៣១	១២.៥៥៣.៨៦៩

ភាគលាភ

ក្នុងអំឡុងឆ្នាំ មិនមានការប្រកាសភាគលាភ ឬ ទូទាត់ភាគលាភទេ ហើយក្រុមប្រឹក្សាភិបាលមិនបានផ្តល់ អនុសាសន៍ ឱ្យមានការទូទាត់ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុមិនមានការផ្លាស់ប្តូរចំពោះដើមទុនចុះបញ្ជី និងដើមទុនបានបោះផ្សាយរបស់ក្រុមហ៊ុនទេ។

ទុនបម្រុង និងសំវិធានធន

ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ រាល់បម្រុងប្រែប្រួលជាសារវន្តទាំងអស់ ចូលឬចេញពីគណនីទុនបម្រុង និងសំវិធានធន ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តដោយ ខ្ពង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដែលបានបំពេញតួនាទីក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មាន រាយនាមដូចខាងក្រោម ៖

- | | |
|--|-------------------------------|
| • លោកអ្នកឧកញ៉ា បណ្ឌិត ពុង យាវសៃ (ពុង សុវណ្ណ) | ប្រធានក្រុមប្រឹក្សាភិបាល |
| • លោក Sara Lamsam | អនុប្រធានក្រុមប្រឹក្សាភិបាល |
| • លោកស្រី លីម លីណា | សមាជិក |
| • បណ្ឌិត Thitivadee Chaiyawat | សមាជិក |
| • លោក Leow Ming Fong | សមាជិក |
| • លោក Tanat Jakrawatana | សមាជិក |
| • លោកស្រី Jirayong Anuman-Rajadhon | សមាជិក |
| • លោក អ៊ូ សុផាណារិទ្ធ | សមាជិក |
| • លោក Loke Kah Meng | សមាជិក (មិនមានសិទ្ធិបោះឆ្នោត) |

អត្ថប្រយោជន៍របស់អភិបាល

ក្នុងអំឡុងឆ្នាំ និងនាដំណាច់ឆ្នាំហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគី ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ បានផ្តល់លទ្ធភាពដល់អភិបាលរបស់ក្រុមហ៊ុន ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃទៀតទេ។

លើកលែងតែអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ពុំមានអភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដូចបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យា ដែលធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុនណាមួយ ដែលអភិបាលរូបនោះជាសមាជិកនៃក្រុមហ៊ុន ឬក្រុមហ៊ុនដែលអភិបាលរូបនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្ត នោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញភាពត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលសមហេតុផល និង ប្រុងប្រយ័ត្ន ហើយបន្ទាប់មកត្រូវអនុវត្តគោលការណ៍ទាំងនេះឱ្យមានសង្គតិភាព។
- (ii) គោរពតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន របស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (“ស.រ.ទ.ហ.អ.ក”) ដែលដាក់ឱ្យប្រើប្រាស់ដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស.”) សម្រាប់ ក្រុមហ៊ុនធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញភាពពិត និងត្រឹមត្រូវ វាត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) ធានាថាទ្រព្យសកម្មរយៈពេលខ្លី ក្រៅពីបំណុល ដែលទំនងជាមិនអាចទទួលបានពីសកម្មភាពអាជីវកម្មធម្មតា តាមតម្លៃដូចបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាបន្ថយតម្លៃឱ្យនៅស្មើនឹងតម្លៃដែល រំពឹងថាអាចប្រមូលបាន។

- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមមូលដ្ឋាននិរន្តរភាពអាជីវកម្ម លើកលែងតែមិនមានលក្ខណៈសមស្រប ក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តប្រតិបត្តិការអាជីវកម្ម ក្នុងពេលអនាគតដែលអាចប៉ាន់ស្មានបាន។
- (v) គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមរាល់ការសម្រេចចិត្តលើបញ្ហាសំខាន់ៗ ដែលមានផលប៉ះពាល់ដល់ប្រតិបត្តិការ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងធានាថាផលប៉ះពាល់ទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (vi) ត្រួតពិនិត្យលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (vii) វាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

នាការលើកច្នៃនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ៖

- (i) ដែលអាចធ្វើឱ្យចំនួនទឹកប្រាក់ដែលជម្រះចេញពីបញ្ជីសម្រាប់បំណុលអាក្រក់ ឬ ចំនួនសំវិធានធនសម្រាប់បំណុលសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។
- (ii) ដែលអាចធ្វើឱ្យតម្លៃទ្រព្យសកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនត្រឹមត្រូវនោះទេ។
- (iii) ដែលបានកើតឡើង ហើយអាចធ្វើឱ្យវិធីសាស្ត្រវាយតម្លៃទ្រព្យសកម្មនិងបំណុលដែលមានស្រាប់ របស់ក្រុមហ៊ុនមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

នាការលើកច្នៃនៃរបាយការណ៍នេះ មិនមាន៖

- ក. បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ៖

- ក. លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ មិនបានទទួលបានលទ្ធផលប៉ះពាល់ជាសារវន្តដោយខ្លាំងគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយទេ។
- ខ. នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានខ្លាំងគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

សវនករ

ក្រុមហ៊ុន ប្រាយីតធីរហាវខូភីស៍ (ខេមបូឌា) គឺជាសវនកររបស់ក្រុមហ៊ុន។

ចុះហត្ថលេខាដោយអនុលោមទៅតាមការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។



លោកអ្នកឧកញ៉ា បណ្ឌិត ពុទ្ធ ឃាតសែ
(ពុទ្ធ សុវណ្ណ)
ប្រធានក្រុមប្រឹក្សាភិបាល

លោក Sara Lamsam

អនុប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

យើងជាហត្ថលេខី តាងនាមឱ្យក្រុមប្រឹក្សាភិបាលរបស់ សុវណ្ណភូមិ ឡាយហ្វ អ៊ីស្យូរ៉ង់ស៍ ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន ឬ សុវណ្ណភូមិ ឡាយហ្វ) សូមបញ្ជាក់ថា តាមមតិយោបល់របស់យើង របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របាយការណ៍ចំណេញ-ខាត និងលទ្ធផល លម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ព្រមទាំងកំណត់ សម្គាល់ រួមមាន គោលការណ៍គណនេយ្យជាសាធារណៈ និងព័ត៌មានពន្យល់ផ្សេងៗទៀត បានបង្ហាញត្រឹមត្រូវនូវ គ្រប់ទិដ្ឋភាព ជាសាធារណៈទាំងអស់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ .ក”) ដែលត្រូវបានដាក់ឱ្យអនុវត្តដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស.”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងនៅ ព្រះរាជាណាចក្រកម្ពុជា។

ចុះហត្ថលេខាតាងនាមឱ្យក្រុមប្រឹក្សាភិបាល និងដោយអនុលោមទៅតាមការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។



លោកអ្នកឧកញ៉ា បណ្ឌិត ពុទ ហាវសែ
 (ពុទ សុវណ្ណ)
ប្រធានក្រុមប្រឹក្សាភិបាល

លោក Sara Lamsam

អនុប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិក សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ទ័រីស ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាព ហិរញ្ញវត្ថុរបស់ សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ទ័រីស ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផល ហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិត សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការ ទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់ សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាក៏ស្តុកសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

PricewaterhouseCoopers (Cambodia) Ltd.
P.O. Box 1147, 58C Sihanouk Blvd, Sangkat Tonle Bassac,
Khan Chamkarmon, Phnom Penh 120101
T: +855 (0)23/69 860 606

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមតម្រូវការក្រមសីលធម៌ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ CPAA) រួមជាមួយនឹងវិធានឯករាជ្យរបស់និយ័តករធានារ៉ាប់រងកម្ពុជា (ហៅកាត់ថា នធរ) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការនៃក្រមសីលធម៌ CPAA និងវិធានឯករាជ្យរបស់នធរ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងសេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញលើ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះ

របាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមCIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ កំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថា សវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយ វិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុស ឆ្គងផ្សេងៗ ដោយពាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាង សវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែល បណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គង អចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬ ការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីពាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាម កាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យ ទៅលើ ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំរួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបាន កើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយីតជីវហាវខ្មែរស៊ី (ខេមបូឌា)



ហង្សសុផាត ម៉ូលីហ្សាណា

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

	កំណត់សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
ប្រាក់តម្កល់ធានាអាជីវកម្ម	៤	៧០០.០០០	២.៨០៩.១០០	៧០០.០០០	២.៨១៧.៥០០
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	១៦	២៦២.០០៤	១.០៥១.៤២២	២០៧.៥៣៧	៨៣៥.៣៣៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	៥	១១៤.៩២៨	៤៦១.២០៦	២៧៣.២៣៨	១.០៩៩.៧៨៣
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៦	១១៨.២៣១	៤៧៤.៤៦១	៣៤៣.៣៦២	១.៣៨២.០៣២
ទ្រព្យសកម្មអរូបី	៧	៥៧២.៧០១	២.២៩៨.២៤៩	៣៣៨.១៥០	១.៣៦១.០៥៤
ការវិនិយោគផ្សេងៗ	៨	៦៤.១២៨.៥២០	២៥៧.៣៤៧.៧៥១	៥៤.៩៦២.៣៧៦	២២១.២២៣.៥៦៣
ការវិនិយោគមូលធន	៩	២.៨៤២.៨៥៦	១១.៤០៨.៣៨១	១.៤៤១.៩១៦	៥.៨០៣.៧១២
គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង និង					
គណនីត្រូវទទួលផ្សេងៗ	១០	៣.០៦៨.៤៦៨	១២.៣១៣.៧៦២	៣.០៦៩.៦៨៥	១២.៣៥៥.៤៨៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១១	២.៤២៤.៦៨៤	៩.៧៣០.២៥៧	៣.៨០២.៦៣៣	១៥.៣០៥.៥៩៨
ទ្រព្យសកម្មសរុប		៧៤.២៣២.៣៩២	២៩៧.៨៩៤.៥៨៩	៦៥.១៣៨.៨៩៧	២៦២.១៨៤.០៦១
មូលធន និងបំណុល					
មូលធន					
ដើមទុន	១២	១៦.៥០០.០០០	៦៦.០០០.០០០	១៦.៥០០.០០០	៦៦.០០០.០០០
ចំណេញរក្សាទុក		៥.០២២.៦៩៤	២០.៦៣៤.៣៥៣	៣.១៩៤.៣៥០	១៣.២៧៦.៧៩៧
ទុនបម្រុងផ្សេងៗ		(៧២.៩៥០)	(២៧៩.៣៣៥)	១៦៧.៩៣២	៦៨៦.៨៤៣
លម្អៀងពីការប្តូរប៊ុយប័ណ្ណ		-	(២៥៣.១១៧)	-	(១៧.៩៥៥)
មូលធនសរុប		២១.៤៥៩.៧៤៤	៨៦.១០១.៩០១	១៩.៨៦២.២៨២	៧៩.៩៤៥.៦៨៥
បំណុល					
បំណុលកិច្ចសន្យាធានារ៉ាប់រង	១៣	៥០.៥០៨.៤៩៤	២០២.៦៩០.៥៨៧	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧
បំណុលធានារ៉ាប់រងបន្ត	១៣	១២៤.៣៩៧	៤៩៩.២០៥	-	-
គណនីធានារ៉ាប់រងត្រូវទូទាត់					
និងគណនីត្រូវទូទាត់ផ្សេងៗ	១៤	១.៩៩៦.៥០២	៨.០១១.៩៦២	២.៥៥៤.២៧៦	១០.២៨០.៩៦១
សំវិធានធនសម្រាប់សំណងប្រាក់បំណាច់					
អតីតភាពការងារ	១៥	១១.៣០៣	៤៥.៣៥៩	១២.១៨៦	៤៩.០៤៩
បំណុលកតិសន្យា	៦	១៣៥.៩៥២	៥៤៥.៥៧៥	៣៥៩.៥៨០	១.៤៤៧.១៤៩
បំណុលសរុប		៥២.៧៧៦.៦៤៨	២១១.៧៩២.៦៨៨	៤៥.២៧៦.៦១៥	១៨២.២៣៨.៣៧៦
មូលធននិងបំណុលសរុប		៧៤.២៣២.៣៩២	២៩៧.៨៩៤.៥៨៩	៦៥.១៣៨.៨៩៧	២៦២.១៨៤.០៦១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលបុព្វលាភធានារ៉ាប់រង		២៥.៥៧០.៦៣៥	១០២.៥៦៣.៨១៧	២៣.៥៣៩.០៨៩	៩៥.៨២៧.៦៣១
បុព្វលាភធានារ៉ាប់រងបន្ត		(២៥៨.៨០៨)	(១.០៣៨.០៧៩)	(២៧៣.៥៩០)	(១.១១៣.៧៨៥)
បុព្វលាភសុទ្ធ		២៥.៣១១.៨២៧	១០១.៥២៥.៧៣៨	២៣.២៦៥.៤៩៩	៩៤.៧១៣.៨៤៦
ចំណូលវិនិយោគ និងចំណូលផ្សេងៗ	១៧	៣.៥៥៦.៩៥៩	១៤.២៦៦.៩៦៣	៣.៤០០.៨៣១	១៣.៨៤៤.៧៨៣
ចំណូលសុទ្ធមុនកាត់កងសំណង អត្ថប្រយោជន៍ និងចំណាយ		២៨.៨៦៨.៧៨៦	១១៥.៧៩២.៧០១	២៦.៦៦៦.៣៣០	១០៨.៥៥៨.៦២៩
សំណង និងអត្ថប្រយោជន៍ដុលបានកើតឡើង		(៨.៨៣១.៣១៦)	(៣៥.៤២២.៤០៨)	(១៤.៤៤៦.៣៧៤)	(៥៨.៨១១.១៨៩)
សំណងផ្ទេរឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្ត		១២៩.៥១២	៥១៩.៤៧៣	៨០.៧៤៣	៣២៨.៧០៥
បម្រែបម្រួលសុទ្ធនៃបំណុលកិច្ចសន្យាធានារ៉ាប់រង	១៣	(៨.២៨២.២៧៨)	(៣៣.២២០.២១៧)	១.៧៥៦.៦១៦	៧.១៥១.១៨៤
ចំណាយធានារ៉ាប់រង និងចំណាយពាក់ព័ន្ធ		(៥.០៩១.៧៥៥)	(២០.៤២៣.០២៩)	(៥.៦៤៩.៧៨៧)	(២៣.០០០.២៨៣)
ចំណាយប្រតិបត្តិការ	១៨	(៤.៣៨២.៤៥២)	(១៧.៥៧៨.០១៥)	(៤.៦៥៣.០២០)	(១៨.៩៤២.៤៤៤)
ចំណាយការប្រាក់ – ភតិសន្យា		(២០.៨៥២)	(៨៣.៦៣៧)	(២៧.៤៧៩)	(១១១.៨៦៧)
ចំណេញ/ខាតផ្សេងៗពីការប្តូរប្រាក់ប័ណ្ណ – សុទ្ធ		៧.០១១	២៨.១២១	៣.៤២៣	១៣.៩៣៥
សំណង អត្ថប្រយោជន៍ និងចំណាយសរុប		(២៦.៤៧២.១៣០)	(១០៦.១៧៩.៧១២)	(២២.៩៣៥.៨៧៨)	(៩៣.៣៧១.៩៥៩)
ចំណេញមុនពន្ធលើប្រាក់ចំណូល		២.៣៩៦.៦៥៦	៩.៦១២.៩៨៩	៣.៧៣០.៤៥២	១៥.១៨៦.៦៧០
ចំណាយពន្ធលើប្រាក់ចំណូល	១៦	(៥៦២.៣១២)	(២.២៥៥.៤៣៣)	(៦៤៦.៧២១)	(២.៦៣២.៨០១)
ចំណេញសុទ្ធក្នុងឆ្នាំ		១.៨៣៤.៣៤៤	៧.៣៥៧.៥៥៦	៣.០៨៣.៧៣១	១២.៥៥៣.៨៦៩
ចំណូលលម្អិតផ្សេងៗ					
ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត					
ការវិនិយោគមូលធនរ៉ាប់រងតាម FVOCI –					
បម្រែបម្រួលសុទ្ធនៃតម្លៃសមស្រប	៩	(៣០១.១០៣)	(១.២០៧.៧២៤)	(១៣៨.២៧១)	(៥៦២.៩០១)
ផលប៉ះពាល់ពន្ធលើប្រាក់ចំណូល	១៦ (ខ)	៦០.២២១	២៤១.៥៤៦	២៧.៦៥៤	១១២.៥៧៩
		(២៤០.៨៨២)	(៩៦៦.១៧៨)	(១១០.៦១៧)	(៤៥០.៣២២)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(២៣៥.១៦២)	-	(១.១៥០.១១៣)
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធផ		(២៤០.៨៨២)	(១.២០១.៣៤០)	(១១០.៦១៧)	(១.៦០០.៤៣៦)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		១.៥៩៣.៤៦២	៦.១៥៦.២១៦	២.៩៧៣.១១៤	១០.៩៥៣.៤៣៤
ចំណេញមុនពន្ធខាត់កងពន្ធផ		១.៨៣៤.៣៤៤	៧.៣៥៧.៥៥៦	៣.០៨៣.៧៣១	១២.៥៥៣.៨៦៩
ចំណូលលម្អិតសរុបមុនពន្ធខាត់កងពន្ធផ		១.៥៩៣.៤៦២	៦.១៥៦.២១៦	២.៩៧៣.១១៤	១០.៩៥៣.៤៣៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

សុចន្ទាន្តាភូមិ ឡាយហ្វ្រី អ៊ីស្ត្រីនស៍ ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	បែងចែកឱ្យម្ចាស់ក្រុមហ៊ុន									
	ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥										
សមតុល្យគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១៦.៥០០.០០០	៦៦.០០០.០០០	៣.១៩៤.៣៥០	១៣.២៧៦.៧៩៧	១៦៧.៩៣២	៦៨៦.៨៤៣	-	(១៧.៩៥៥)	១៩.៨៦២.២៨២	៧៩.៩៤៥.៦៨៥
<i>ចំណូលលម្អិត៖</i>										
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	១.៨៣៤.៣៤៤	៧.៣៥៧.៥៥៦	-	-	-	-	១.៨៣៤.៣៤៤	៧.៣៥៧.៥៥៦
<i>ចំណូលលម្អិតផ្សេងៗ៖</i>										
បម្រែបម្រួលការវិនិយោគមូលធនវាស់វែងតាម FVOCI										
កាត់កងពន្ធច	-	-	-	-	(២៤០.៨៨២)	(៩៦៦.១៧៨)	-	-	(២៤០.៨៨២)	(៩៦៦.១៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(២៣៥.១៦២)	-	(២៣៥.១៦២)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	<u>១៦.៥០០.០០០</u>	<u>៦៦.០០០.០០០</u>	<u>៥.០២៨.៦៩៤</u>	<u>២០.៦៣៤.៣៥៣</u>	<u>(៧២.៩៥០)</u>	<u>(២៧៩.៣៣៥)</u>	<u>-</u>	<u>(២៥៣.១១៧)</u>	<u>២១.៤៥៥.៧៨៤</u>	<u>៨៦.១០១.៩០១</u>
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤										
សមតុល្យគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៦.៥០០.០០០	៦៦.០០០.០០០	១១០.៦១៩	៧២២.៩២៨	២៧៨.៥៤៩	១.១៣៧.១៦៥	-	១.១៣២.១៥៨	១៦.៨៨៩.១៦៨	៦៨.៩៩២.២៥១
<i>ចំណូលលម្អិត៖</i>										
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	៣.០៨៣.៧៣១	១២.៥៥៣.៨៦៩	-	-	-	-	៣.០៨៣.៧៣១	១២.៥៥៣.៨៦៩
<i>ចំណូលលម្អិតផ្សេងៗ៖</i>										
បម្រែបម្រួលការវិនិយោគមូលធនវាស់វែងតាម FVOCI										
កាត់កងពន្ធច	-	-	-	-	(១១០.៦១៧)	(៤៥០.៣២២)	-	-	(១១០.៦១៧)	(៤៥០.៣២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(១.១៥០.១១៣)	-	(១.១៥០.១១៣)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>១៦.៥០០.០០០</u>	<u>៦៦.០០០.០០០</u>	<u>៣.១៩៤.៣៥០</u>	<u>១៣.២៧៦.៧៩៧</u>	<u>១៦៧.៩៣២</u>	<u>៦៨៦.៨៤៣</u>	<u>-</u>	<u>(១៧.៩៥៥)</u>	<u>១៩.៨៦២.២៨២</u>	<u>៧៩.៩៤៥.៦៨៥</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

សុចរិតភាព ឧបាយប្រយោជន៍ វិស្វកម្ម វិស្វកម្ម

របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សកម្មភាពប្រតិបត្តិការ៖					
ចំណេញសុទ្ធក្នុងឆ្នាំ		១.៨៣៤.៣៤៤	៧.៣៥៧.៥៥៦	៣.០៨៣.៧៣១	១២.៥៥៣.៨៦៩
<i>និយ័តកម្ម៖</i>					
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី		៥១២.១៦៤	២.០៥៤.២៩០	៦៧១.៩២៧	២.៧៣៥.៤១៥
ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងៗចេញពីបញ្ជី		-	-	៩៣	៣៨០
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(២៤)	(៩៦)	-	-
ចំណូលការប្រាក់		(៣.៣៣៨.៨៦៥)	(១៣.៣៩២.១៨៨)	(៣.២០៧.៦៥២)	(១៣.០៥៨.៤៧៣)
ចំណាយការប្រាក់ – ភតិសន្យា	៦(ខ)	២០.៨៥២	៨៣.៦៣៧	២៧.៤៧៩	១១១.៨៦៧
ភាគលាភពីការវិនិយោគរ៉ាប់រងតាម FVOCI	១៧	(៨៤.០០០)	(៣៣៦.៩២៤)	(៧៤.៨៦០)	(៣០៤.៧៥៥)
បម្រែបម្រួលសុទ្ធនៃបំណុលកិច្ចសន្យាធានារ៉ាប់រង	១៣	៨.២៨២.២៧៨	៣៣.២២០.២១៧	(១.៧៥៦.៦១៦)	(៧.១៥១.១៨៤)
សិទ្ធិធនធានសម្រាប់សំណងប្រាក់បំណាច់អតីតភាពការងារ		១១១.៨៤២	៤៤៨.៥៩៨	១១១.៣៧៣	៤៥៣.៣៩៩
ចំណាយពន្ធលើប្រាក់ចំណូល		៥៦២.៣១២	២.២៥៥.៤៣៣	៦៤៦.៧២១	២.៦៣២.៨០១
		៧.៩០០.៩០៣	៣១.៦៩០.៥២៣	(៤៩៧.៨៣៤)	(២.០២៦.៦៨១)
<i>បម្រែបម្រួល៖</i>					
គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ		(២៦៤.៣១៧)	(១.០៦០.១៧៥)	(៦២៧.២៣៥)	(២.៥៥៣.៤៧៤)
គណនីធានារ៉ាប់រងត្រូវទូទាត់ និងគណនីត្រូវទូទាត់ផ្សេងៗ		(៥៥៧.៧៧៥)	(២.២៣៧.២៣៦)	៥៧៦.២៣៣	២.៣៤៥.៨៤៥
សាច់ប្រាក់បានពី/(ប្រើក្នុង)ប្រតិបត្តិការ		៧.០៧៨.៨១១	២៨.៣៩៣.១១២	(៥៤៨.៨៣៦)	(២.២៣៤.៣១០)
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលបានបង់		(២៩១.០២៤)	(១.១៦៧.២៩៧)	(២៦៣.៤១៥)	(១.០៧២.៣៦២)
អត្ថប្រយោជន៍បុគ្គលិកបានទូទាត់		(១១២.៧២៥)	(៤៥២.១៤០)	(១១២.៧២៥)	(៤៥៨.៩០៣)
ភាគលាភបានទទួល		៨៤.០០០	៣៣៦.៩២៤	៧៤.៨៦០	៣០៤.៧៥៥
ការប្រាក់បានបង់		(២០.៨៥២)	(៨៣.៦៣៧)	(២៧.៤៧៩)	(១១១.៨៦៧)
សាច់ប្រាក់សុទ្ធបានពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ៖		៦.៧៣៨.២១០	២៧.០២៦.៩៦២	(៨៧៧.៥៥៥)	(៣.៥៧២.៦៨៧)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៥	(២១.៤៣៩)	(៨៥.៩៩២)	(១៣៥.១០១)	(៥៤៩.៩៩៦)
ការទិញទ្រព្យសកម្មអរូបី	៧	(៣៤២.១៦៥)	(១.៣៧២.៤២៤)	(៣.២០០)	(១៣.០២៧)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៣៥៤	១.៤២០	-	-
ការដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារផ្សេងៗ		(៤.៣៨៦.០១១)	(១៧.៥៩២.២៩០)	(២.៤៥៣.៦៣១)	(៩.៩៨៨.៧៣២)
ការវិនិយោគសញ្ញាប័ណ្ណសាជីវកម្ម		(៤.៧០២.០៤២)	(១៨.៨៥៩.៨៩០)	-	-
ការប្រាក់បានទទួល		១.៥៥៨.៧៣២	៦.២៥២.០៧៤	៣.៣៥០.១៨២	១៣.៦៣៨.៥៩១
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានពីសកម្មភាពវិនិយោគ		(៧.៨៥២.៥៧១)	(៣១.៦៥៧.១០២)	៧៥៨.២៥០	៣.០៨៦.៨៣៦
សកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា		(២២៣.៥៨៨)	(៨៩៦.៨១១)	(១៩៥.៤៣៣)	(៧៩៥.៦០៨)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២២៣.៥៨៨)	(៨៩៦.៨១១)	(១៩៥.៤៣៣)	(៧៩៥.៦០៨)
តំហុយសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		(១.៣៧៧.៩៤៩)	(៥.៥២៦.៩៥១)	(៣១៤.៧៧៨)	(១.២៨១.៤៥៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤៨.៣៩០)	-	(២៣២.៥៦៧)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	១១	២.៤២៤.៦៨៤	៩.៧៣០.២៥៧	៣.៨០២.៦៣៣	១៥.៣០៥.៥៨៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១. អំពីក្រុមហ៊ុន

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន” ឬ “សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍”) គឺជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ដែលបានចុះបញ្ជី និងមានទីតាំងស្ថិតក្នុងប្រទេសកម្ពុជា ដែលមានអត្តលេខចុះបញ្ជីលេខ ០០០០២៧៩១ (អត្តលេខចាស់ Co. ២៤២០KH/២០១៥) ចេញដោយក្រសួងពាណិជ្ជកម្ម (MOC) ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។ អាសយដ្ឋានចុះបញ្ជីរបស់ ក្រុមហ៊ុនមានទីតាំងស្ថិតនៅជាន់ទី២៥ វិមានកាណាឌីយ៉ា លេខ ៣១៥ វិថី ព្រះអង្គឌួង កែងមហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយក្រុមហ៊ុន កាណាឌីយ៉ា អ៊ុនវេសមេន ហូលឌីង ក.អ ៥១% និងក្រុមហ៊ុន Muang Thai Life Assurance Public Company Limited ៤៩%។

ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ និងបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ដែលចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រយៈពេល ៥ឆ្នាំ។ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណបន្ត ដែលចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រយៈពេល ៣ឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានអាជ្ញាប័ណ្ណធានារ៉ាប់រងជាអាជីវ័ន្ត្រយ៍ ដែលបានអនុម័តដោយ ន.ធា.ក. ដោយតម្រូវឱ្យក្រុមហ៊ុនបង់កម្រៃអាជ្ញាប័ណ្ណប្រចាំឆ្នាំតទៅ។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងអាយុជីវិត និងអាជីវកម្មពាក់ព័ន្ធផ្សេងៗទៀត ដែលគោរពទៅតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

(i) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ដែលដាក់ឱ្យប្រើប្រាស់ដោយ និយ័តករគណនេយ្យ និងសវនកម្ម (ហៅកាត់ថា “ន.គ.ស.”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្របខណ្ឌស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុនេះ មានភាពលម្អៀងមួយចំនួនពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យ អន្តរជាតិ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ន.គ.ស. បានចេញសេចក្តីជូនដំណឹងលេខ ០៦៣/២៤ នគស/សជណ ទាក់ទងនឹងការពន្យារពេលអនុវត្ត ស.វ.ហ.អ.ក ១៧ - កិច្ចសន្យាធានារ៉ាប់រង និង ស.វ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង (ហៅកាត់ថា សេចក្តីជូនដំណឹង)។

សេចក្តីជូនដំណឹងនេះចែងដូចខាងក្រោម៖

- ការអនុវត្ត ស.វ.ហ.អ.ក ១៧ និង ស.វ.ហ.អ.ក ៩ ត្រូវបានអនុម័តពន្យារពេលចូលជាធរមាន រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៨ ហើយការអនុវត្តមុនពេលកំណត់ ត្រូវបានលើកទឹកចិត្ត។

សុវណ្ណាភូមិ ឡាយហ្វ វីស្វរិនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(i) របាយការណ៍អនុលោមតាម (ត)

- ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលបានជ្រើសរើសពន្យារពេលអនុវត្ត ត្រូវផ្តល់ជូន ន.គ.ស. នូវរបាយការណ៍វឌ្ឍនភាពប្រចាំឆមាស មិនឱ្យលើសពី១៥ថ្ងៃ បន្ទាប់ពីដំណាច់ឆមាសនីមួយៗ។
- ក្នុងអំឡុងនៃការពន្យារពេល ក្រុមហ៊ុនធានារ៉ាប់រងត្រូវបន្តអនុវត្ត ស.វ.ហ.អ.ក ទាំងអស់ដែលមានការពាក់ព័ន្ធជាធរមាន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំដោយអនុលោមទៅតាម ស.វ.ហ.អ.ក ដែលមានស.វ.ហ.អ.ក ៤, ស.គ.អ.ក ៣២ និង ស.គ.អ.ក ៣៩ ។

(ii) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយផ្អែកលើមូលដ្ឋានថ្លៃដើម លើកលែងតែ ការវិនិយោគមូលធនសម្រាប់លក់ដែលត្រូវបានរៀបចំតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)។

(iii) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ “ប្រាក់រៀល”។ ប៉ុន្តែ ដោយសារក្រុមហ៊ុនធ្វើប្រតិបត្តិការ និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក គណៈគ្រប់គ្រងបានកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណ គោលរបស់ក្រុមហ៊ុន ដោយសារប្រាក់ដុល្លារអាមេរិកឆ្លុះបញ្ចាំងពីព័ត៌មានសេដ្ឋកិច្ចនៃព្រឹត្តិការណ៍សំខាន់ៗ និងស្ថានភាពរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញរបស់ក្រុមហ៊ុន។

ចំនួនទឹកប្រាក់ទាំងអស់ត្រូវបានបង្កត់ជាចំនួនគត់ ជាប្រាក់ដុល្លារអាមេរិក លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

(iv) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតជាមូលដ្ឋានត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែចំពោះការប៉ាន់ស្មានត្រូវបានទទួលស្គាល់តាមមូលដ្ឋានទៅពេលខាងមុខ។

ការប៉ាន់ស្មានសំខាន់ៗរួមមាន បំណុលកិច្ចសន្យាធានារ៉ាប់រង។ ការកំណត់បំណុលកិច្ចសន្យាធានារ៉ាប់រង គឺអាស្រ័យលើការសន្មតនានាដែលធ្វើឡើងដោយអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន។ ការប៉ាន់ស្មានទាំងនេះត្រូវបានត្រួតពិនិត្យ និងកែតម្រូវ (ប្រសិនបើចាំបាច់) ជារៀងរាល់ឆ្នាំ ដើម្បីកត់ត្រាបំណុលកិច្ចសន្យា ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដ៏សុក្រឹតបំផុត (កំណត់សម្គាល់ ៣)។

សុវណ្ណាភូមិ ឡាយហ្វ វីស្វនីស ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(iv) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ការវាស់វែងតម្លៃសមស្រប

គោលការណ៍គណនេយ្យ និងការលាតត្រដាងព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន តម្រូវឱ្យមានការវាស់វែងតាមតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មនិងបំណុលមិនមែនហិរញ្ញវត្ថុ។

ការិយាល័យហិរញ្ញវត្ថុត្រួតពិនិត្យជាប្រចាំ លើទិន្នន័យសំខាន់ៗដែលមិនអាចសង្កេតបាន និងធ្វើនិយ័តកម្មលើការវាស់វែងតម្លៃ។ ប្រសិនបើជាព័ត៌មានពីភាគីទីបី ដូចជា សម្រង់តម្លៃពីឈ្មួញកណ្តាល ឬសេវាកម្មផ្តល់តម្លៃត្រូវបានប្រើសម្រាប់ការវាស់វែងតម្លៃសមស្រប នោះការិយាល័យហិរញ្ញវត្ថុនឹងវាយតម្លៃលើភស្តុតាងដែលបានមកពីភាគីទីបី ដើម្បីផ្តល់អំណះអំណាងដល់ការសន្និដ្ឋាន ថាតើការវាយតម្លៃនោះត្រឹមត្រូវទៅតាមតម្រូវការរបស់ ស.រ.ហ.អ.ក ឬទេ រួមទាំងលំដាប់ខុសៗគ្នានៃតម្លៃសមស្រប ដែលការវាយតម្លៃនេះបានចាត់ថ្នាក់។

ពេលវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុល ក្រុមហ៊ុនបានប្រើព័ត៌មានទីផ្សារដែលអាចសង្កេតបានភាគច្រើនតាមដែលអាចធ្វើបាន។ តម្លៃសមស្របត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នានៃលំដាប់តម្លៃសមស្របដោយយោងទៅលើទិន្នន័យដែលប្រើប្រាស់ក្នុងវិធីសាស្ត្រវាយតម្លៃ ដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃដកស្រង់ (មិនទាន់មាននិយ័តកម្ម) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលប្រហាក់ប្រហែលគ្នា។
- កម្រិតទី២៖ ធាតុចូលដទៃទៀតក្រៅពីតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬមិនផ្ទាល់ (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣៖ ធាតុចូលនៃទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន (ធាតុចូលមិនអាចសង្កេតបាន)។

ប្រសិនបើធាតុចូលត្រូវបានប្រើប្រាស់ដើម្បីវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុលអាចត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នានៃលំដាប់តម្លៃសមស្រប នោះការវាស់វែងតម្លៃសមស្របត្រូវបានចាត់ថ្នាក់ជាមួយកម្រិតលំដាប់តម្លៃសមស្របតែមួយជាធាតុចូលកម្រិតទាបបំផុត ដែលមានលក្ខណៈជាសារវត្ថុសម្រាប់ការវាស់វែងទាំងមូល។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេរផ្សេងៗ រវាងកម្រិតនៃលំដាប់តម្លៃសមស្រប នាដំណាច់ការិយបរិច្ឆេទរាយការណ៍ដែលមានប្រតិបត្តិការផ្លាស់ប្តូរនោះបានកើតឡើង។

ព័ត៌មានពីការសន្មតដែលបានធ្វើឡើងក្នុងការវាស់វែងតម្លៃសមស្រប ត្រូវបានរួមបញ្ចូលនៅក្នុងកំណត់សម្គាល់ ២១ ស្តីពី ឧបករណ៍ហិរញ្ញវត្ថុ។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.២ ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដារគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត

(iv) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ក្រុមហ៊ុនបានអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្មស្តង់ដារគណនេយ្យដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។

- កង្វះភាពអាចបម្លែងបាន- វិសោធនកម្ម ស.គ.អ.ក ២១

វិសោធនកម្មខាងលើ មិនមានផលប៉ះពាល់ទៅលើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងការិយបរិច្ឆេទមុនៗទេ ហើយមិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវត្ថុក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងអនាគតទេ។

២.៣ ស្តង់ដារគណនេយ្យថ្មីដែលចូលជាធរមាន មុន្តែបានពន្យារពេលអនុវត្ត

ដូចបានបង្ហាញក្នុងកំណត់សម្គាល់ ២.១ (i) ស្តង់ដារគណនេយ្យដូចខាងក្រោម បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំដែលចាប់ផ្តើមបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានពន្យារពេលអនុវត្តស្តង់ដារគណនេយ្យទាំងនេះ យោងតាមសេចក្តីជូនដំណឹង លេខ០០១២/២៣នគស/សជណ និង ០៦៣/២៤ នគស/សជណ ចេញដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស.”) ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ និង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ទាក់ទងនឹងការពន្យារពេលអនុវត្ត ស.រ.ហ.អ.ក ១៧ និង ស.រ.ហ.អ.ក ៩ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។

(i) ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

នៅខែឧសភា ឆ្នាំ២០១៧ IASB បានចេញផ្សាយ ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង ដែលស្មើនឹងស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង ជាស្តង់ដារគណនេយ្យថ្មីដ៏លម្អិតមួយ សម្រាប់កិច្ចសន្យាធានារ៉ាប់រង ដោយគ្របដណ្តប់នូវការទទួលស្គាល់ និងការវាស់វែង ការបង្ហាញ និងការលាតត្រដាង ដែលជំនួស ស.រ.ហ.អ.ក ៤ កិច្ចសន្យាធានារ៉ាប់រង។

ផ្ទុយពីតម្រូវការក្នុង ស.រ.ហ.អ.ក ៤ ដែលភាគច្រើនពឹងផ្អែកលើគោលការណ៍គណនេយ្យក្នុងស្រុកពីមុន សម្រាប់គោលបំណងនៃការវាស់វែង ស.រ.ហ.អ.ក ១៧ ផ្តល់នូវគំរូពេញលេញ (គំរូទូទៅ) សម្រាប់កិច្ចសន្យាធានារ៉ាប់រង និងបន្ថែមដោយវិធីសាស្ត្រកម្រៃអថេរសម្រាប់កិច្ចសន្យា ដែលមានលក្ខណៈពិសេសចូលរួមដោយផ្ទាល់ ភាគច្រើនជាកិច្ចសន្យាសេវាទាក់ទងនឹងការវិនិយោគ និងវិធីសាស្ត្រនៃការបែងចែកបុព្វលាភរ៉ាប់រងដែលមានរយៈពេលខ្លី ដែលជាធម្មតាអនុវត្តចំពោះកិច្ចសន្យាធានារ៉ាប់រងមិនមែនអាយុជីវិត។

លក្ខណៈពិសេសៗនៃគំរូការកត់ត្រាគណនេយ្យថ្មី សម្រាប់កិច្ចសន្យាធានារ៉ាប់រង មានដូចខាងក្រោម៖

- ការវាស់វែងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត ដោយរួមបញ្ចូលការកែតម្រូវហានិភ័យជាក់លាក់ និងត្រូវវាស់វែងឡើងវិញរៀងរាល់ការិយបរិច្ឆេទរាយការណ៍ (ការបំពេញលំហូរសាច់ប្រាក់)
- អត្រាចំណេញដុលលើសេវាកម្មកិច្ចសន្យា (CSM) ដែលមានចំនួនស្មើ និងផ្ទុយពីការចំណេញក្នុងថ្ងៃទីមួយនៃការបំពេញលំហូរសាច់ប្រាក់នៃក្រុមកិច្ចសន្យា។ CSM គឺជាចំណេញមិនទាន់ទទួលស្គាល់ នៃកិច្ចសន្យាធានារ៉ាប់រង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ក្នុងសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រង (ឧទាហរណ៍ រយៈពេលនៃការធានា)

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.៣ ស្តង់ដារគណនេយ្យថ្មីដែលចូលជាធរមាន ម៉ូដែលតារាងពេលអនុវត្ត (ត)

(i) ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង (ត)

- ការផ្លាស់ប្តូរជាក់លាក់ចំពោះតម្លៃបច្ចុប្បន្នរំពឹងទុក នៃលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានកែសម្រួលដោយ រៀបរៀង CSM ហេតុនេះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ក្នុងរយៈពេលកិច្ចសន្យាដែលនៅសល់។
- ផលប៉ះពាល់នៃការប្រែប្រួលអត្រាអប្បហារ នឹងត្រូវបានរាយការណ៍នៅក្នុងចំណេញ-ខាត ឬចំណូលលម្អិតផ្សេងៗ ដែលកំណត់ដោយជម្រើសគោលការណ៍គណនេយ្យដែលបានអនុវត្ត។
- ការទទួលស្គាល់ចំណូលធានារ៉ាប់រង និងការចំណាយលើសេវាកម្មធានារ៉ាប់រង ក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ គឺផ្អែកទៅតាមគោលការណ៍សេវាកម្មដែលបានផ្តល់ក្នុងការិយបរិច្ឆេទ។
- ចំនួនទឹកប្រាក់ដែលម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវទទួលបានជានិច្ច ដោយមិនគិតថាទោះបីជាមានព្រឹត្តិការណ៍ធានា រ៉ាប់រងកើតឡើងក៏ដោយ (សមាសធាតុវិនិយោគមិនច្បាស់លាស់) មិនត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាតទេ ប៉ុន្តែត្រូវបានទទួលស្គាល់ផ្ទាល់នៅក្នុងតារាងតុល្យការ។
- លទ្ធផលសេវាកម្មធានារ៉ាប់រង (ប្រាក់ចំណូលបានទទួលដកជាមួយនឹងសំណងបានកើតឡើង) ត្រូវបានបង្ហាញ ដាច់ដោយឡែកពីចំណូល ឬចំណាយហិរញ្ញវត្ថុធានារ៉ាប់រង។
- ការលាតត្រដាងព័ត៌មានទូលំទូលាយ គឺដើម្បីផ្តល់នូវព័ត៌មានចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ពីកិច្ចសន្យា ធានារ៉ាប់រង ប្រភេទធានារ៉ាប់រង និងទំហំហានិភ័យដែលកើតឡើងពីកិច្ចសន្យាទាំងនេះ។

ស.រ.ហ.អ.ក ១៧ មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៨ ឬបន្ទាប់ពីនេះ ដោយតម្រូវឱ្យមានតួលេខប្រៀបធៀប និងតម្រូវឱ្យមានការអនុវត្តត្រឡប់ថយក្រោយ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការអនុវត្តត្រឡប់ថយក្រោយទាំងស្រុងឡើងវិញ សម្រាប់ក្រុម កិច្ចសន្យាធានារ៉ាប់រង មិនអាចអនុវត្តបានទេនោះ នោះក្រុមហ៊ុនត្រូវបានតម្រូវឱ្យជ្រើសរើសវិធីសាស្ត្រអនុវត្តត្រឡប់ ថយក្រោយឡើងវិញដែលបានកែប្រែ ឬអនុវត្តវិធីសាស្ត្រតម្លៃសមស្រប។

ក្រុមហ៊ុននឹងអនុវត្តស្តង់ដារថ្មីនេះ រួមជាមួយនឹង ស.រ.ហ.អ.ក ៩ ។ ក្រុមហ៊ុនកំពុងរៀបចំផែនការដើម្បីធ្វើការវាយ តម្លៃផលប៉ះពាល់នៃ ស.រ.ហ.អ.ក ១៧ ក្នុងការរៀបចំសម្រាប់ការអនុវត្តរបស់ខ្លួន។ ក្រុមហ៊ុនរំពឹងថាស្តង់ដារថ្មីនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរដ៏សំខាន់ចំពោះគោលនយោបាយគណនេយ្យ សម្រាប់បំណុលកិច្ចសន្យាធានារ៉ាប់រង របស់ក្រុមហ៊ុន ហើយទំនងជាមានផលប៉ះពាល់ជាសារវត្ថុទៅលើការបង្ហាញ និងការលាតត្រដាងប្រាក់ចំណេញ និងមូលធនសរុប។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៣ ស្តង់ដារគណនេយ្យថ្មីដែលចូលជាធរមាន ប៉ុន្តែបានពន្យារពេលអនុវត្ត (ត)

(ii) ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ៩ កំណត់អំពីតម្រូវការក្នុងការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងកិច្ចសន្យាខ្លះសម្រាប់ការទិញ ឬលក់ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ ស្តង់ដានេះបានជំនួសការណែនាំពីមុនរបស់ ស.គ.អ.ក ៣៩ ឧបករណ៍ហិរញ្ញវត្ថុ ៖ ការទទួលស្គាល់ និងការវាស់វែង។ ស្តង់ដានេះមានសុពលភាពសម្រាប់របាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ឬបន្ទាប់ពីនេះ ដែលការអនុវត្តមុនកាលកំណត់ ត្រូវបានអនុញ្ញាត និងត្រូវអនុវត្តគោលការណ៍សម្រាប់ការផ្លាស់ប្តូរនេះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលមានប្រតិបត្តិការអាជីវកម្មផ្ដោតលើសកម្មភាពធានារ៉ាប់រងអាចមានជម្រើសពន្យារពេលអនុវត្ត ស.រ.ហ.អ.ក ៩ រហូតដល់កាលបរិច្ឆេទអនុវត្ត ស.រ.ហ.អ.ក ១៧។

ស.រ.ហ.អ.ក ៩ រួមបញ្ចូលនូវចំណាត់ថ្នាក់ថ្មី និងវិធីសាស្ត្រវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងពីទម្រង់អាជីវកម្ម ដែលគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់វា។ ស.រ.ហ.អ.ក ៩ រួមបញ្ចូលប្រភេទ ចំណាត់ថ្នាក់សំខាន់ៗចំនួនបីសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ វាស់វែងតាមថ្លៃដើមដករំលស់ តម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI) ឬតម្លៃសមស្របក្នុងចំណេញ-ខាត (FVTPL)។ ស្តង់ដានេះបានលុបបំបាត់ប្រភេទចំណាត់ថ្នាក់នៃ ទ្រព្យសកម្មដែលកាន់កាប់ដល់កាលកំណត់ ឥណទាន និងគណនីត្រូវទទួល និងទ្រព្យសកម្មសម្រាប់លក់ ដែលមានចែងក្នុង ស.គ.អ.ក ៣៩។

ស.រ.ហ.អ.ក ៩ ជំនួសគំរូ ការខាតបង់ដែលបានកើតឡើង ក្នុង ស.គ.អ.ក ៣៩ ជាមួយនឹងគំរូ ការខាតបង់ឥណទានរំពឹងទុក (ECL) នាពេលអនាគត។ ស្តង់ដានេះតម្រូវឱ្យពិចារណាចំពោះការវិនិច្ឆ័យអំពីផលប៉ះពាល់នៃការកែប្រែកត្តាសេដ្ឋកិច្ចទៅលើ ECL ដែលត្រូវបានកំណត់តាមមូលដ្ឋានថ្មីប្រចាំប្រចាំ។

គំរូការថយចុះតម្លៃថ្មីត្រូវអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ឬ FVOCI លើកលែងតែការវិនិយោគឧបករណ៍មូលធន និងទ្រព្យសកម្មក្នុងកិច្ចសន្យា។

ក្រោម ស.រ.ហ.អ.ក ៩ សំវិធានធនសម្រាប់ការខាតបង់ ត្រូវវាស់វែងតាមមូលដ្ឋានដូចខាងក្រោម៖

- ECL ១២ខែ៖ ECL ទាំងនេះគឺជាលទ្ធផលបានមកពីព្រឹត្តិការណ៍នៃការខកខានសងប្រាក់ ក្នុងអំឡុងពេល ១២ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ និង
- ECL ពេញមួយអាយុកាល៖ ECL ទាំងនេះគឺជាលទ្ធផលបានមកពីព្រឹត្តិការណ៍នៃការខកខានសងប្រាក់ ក្នុងអំឡុងពេលនៃអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។

ECL ពេញមួយអាយុកាលត្រូវបានអនុវត្ត ប្រសិនបើមានកំណើនហានិភ័យឥណទានជាសារវន្តនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅកាលបរិច្ឆេទរាយការណ៍ ចាប់តាំងពីការទទួលស្គាល់ដំបូង ហើយប្រសិនបើមិនដូច្នោះទេ ត្រូវអនុវត្តតាមការវាស់វែង ECL ១២ខែ។ ក្រុមហ៊ុនអាចកំណត់ថាហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ មិនបានកើនឡើងជាសារវន្តប្រសិនបើទ្រព្យសកម្មមានកម្រិតហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍។ ទោះជាយ៉ាងណាក៏ដោយ ECL ពេញមួយអាយុកាល តែងតែអនុវត្តចំពោះគណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ ដោយមិនរួមបញ្ចូល សមាសធាតុហិរញ្ញវត្ថុសារវន្តទេ។

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.៣ ស្តង់ដារគណនេយ្យថ្មីដែលចូលជាធរមាន ប៉ុន្តែបានពន្យារពេលអនុវត្ត (ត)

(ii) ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ក្រុមហ៊ុនជ្រើសរើសអនុវត្ត ស.រ.ហ.អ.ក ៩ រួមជាមួយនឹង ស.រ.ហ.អ.ក ១៧ នៅពេលស្តង់ដានេះចូលជាធរមាន ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងវាយតម្លៃផលប៉ះពាល់របស់ស្តង់ដានេះ ចំពោះស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

២.៤ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលមិនទាន់អនុវត្ត

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មស្តង់ដារគណនេយ្យមួយចំនួនដែលបានបោះផ្សាយរួច ប៉ុន្តែមិនទាន់ចាំបាច់ត្រូវអនុវត្តសម្រាប់ការិយបរិច្ឆេទរាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយក្រុមហ៊ុនមិនបានអនុវត្តមុនកាលកំណត់ មានដូចខាងក្រោម៖

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ – វិសោធនកម្ម ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧

ស្តង់ដារ និងវិសោធនកម្មទាំងនេះ មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវត្ថុចំពោះក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទរាយការណ៍បច្ចុប្បន្ន ឬការិយបរិច្ឆេទរាយការណ៍អនាគត និងចំពោះប្រតិបត្តិការនាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។

- ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងឧបករណ៍ហិរញ្ញវត្ថុ (ចូលជាធរមានសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ឬបន្ទាប់ពីនេះ)។

ស.រ.ហ.អ.ក ១៨ នឹងជំនួស ស.គ.អ.ក ១ ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា ស.រ.ហ.អ.ក ១៨ មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដារថ្មីចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ក្រុមហ៊ុននឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តត្រលប់ថយក្រោយត្រូវបានតម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នឹងត្រូវរាយការណ៍ឡើងវិញ អនុលោមតាម ស.រ.ហ.អ.ក ១៨។

សុវណ្ណាភូមិ ឡាយហ្វ វីស្វរិនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៥ ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ប្រតិបត្តិការជាប្រការប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ នាការលំហូរចេញនៃប្រតិបត្តិការនោះ។

នាការលំហូរចេញការណ៍ ទ្រព្យសកម្មនិងបំណុលរូបិយវត្ថុ ជាប្រការប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការលំហូរចេញការណ៍។ ជាទូទៅ លម្អៀងពីការប្តូររូបិយប័ណ្ណបរទេសត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។ ខ្ទង់មិនមែនសាច់ប្រាក់ ដែលត្រូវបានវាស់វែងតាមថ្លៃដើមដំបូងជាប្រការប័ណ្ណផ្សេងៗ ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់ នាការលំហូរចេញនៃប្រតិបត្តិការដំបូងនីមួយៗ។

២.៦ ការបង្ហាញជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្រការប័ណ្ណគោលរបស់ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមតម្រូវការក្នុងការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម និងត្រូវបានធ្វើឡើងដោយអនុលោមតាម ស.គ.អ.ក ២១ ស្តីពី ផលប៉ះពាល់នៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រាថ្លៃបិទបញ្ជីនាការលំហូរចេញការណ៍ ហើយដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាដំបូង។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាមធ្យមប្រចាំឆ្នាំ ដែលអត្រានេះត្រូវបានចាត់ទុកថាមានចំនួនប្រហាក់ប្រហែលនឹងអត្រាប្តូររូបិយប័ណ្ណនាការលំហូរចេញប្រតិបត្តិការ ដោយសារនៅក្នុងអំឡុងឆ្នាំអត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តទេ។ ចំនួនលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់ជា លម្អៀងពីការប្តូរ រូបិយប័ណ្ណ នៅក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនប្រើអត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រាថ្ងៃបិទបញ្ជី	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១ដុល្លារអាមេរិក ស្មើនឹង	៤.០១៣ រៀល	៤.០១១ រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ដុល្លារអាមេរិក ស្មើនឹង	៤.០២៥ រៀល	៤.០៧១ រៀល

តួលេខដែលបានប្តូរនេះ មិនគួរត្រូវបានបកស្រាយថាជាតួលេខតំណាងឱ្យតួលេខជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀលនាពេលអនាគត តាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៧ កិច្ចសន្យាធានារ៉ាប់រង

(i) ចំណាត់ថ្នាក់

កិច្ចសន្យាធានារ៉ាប់រងគឺជាកិច្ចសន្យាទាំងឡាយណា ដែលក្រុមហ៊ុនទទួលយកនូវហានិភ័យធានារ៉ាប់រងជាសារវន្ត ពីម្ចាស់បណ្ណសន្យារ៉ាប់រង ដោយព្រមព្រៀងទូទាត់ឱ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលផ្សេងទៀត ប្រសិនបើមានព្រឹត្តិការណ៍ជាក់លាក់មិនប្រាកដប្រជាណាមួយ មានផលប៉ះពាល់អវិជ្ជមានចំពោះ ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល។ នៅពេលដែលកិច្ចសន្យាមួយត្រូវបានចាត់ថ្នាក់ជាកិច្ចសន្យាធានារ៉ាប់រង កិច្ចសន្យានោះនឹងមានសុពលភាពជាកិច្ចសន្យាធានារ៉ាប់រងសម្រាប់រយៈពេលដែលនៅសល់ក្នុងកិច្ចសន្យា ទោះបីជាហានិភ័យធានារ៉ាប់រងត្រូវបានកាត់បន្ថយជាសារវន្តក្នុងអំឡុងឆ្នាំក៏ដោយ។

(ii) ការទទួលស្គាល់ និងការវាស់វែង

ចំណូលបុព្វលាភ

ចំណូលបុព្វលាភឆ្នាំទីមួយ ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលបណ្ណសន្យាធានារ៉ាប់រងមាន សុពលភាព និងត្រូវបានអនុម័ត។ ចំណូលបុព្វលាភសម្រាប់ការចំណូលបុព្វលាភបន្តថ្មី ត្រូវបានទទួលស្គាល់នៅ ពេលដែលបុព្វលាភដល់ថ្ងៃផុតកំណត់ និងនៅតែមានសុពលភាពនាការបរិច្ឆេទរាយការណ៍។ បុព្វលាភបាន ទទួលជាមុន មិនត្រូវបានទទួលស្គាល់ទេ រហូតដល់កាលបរិច្ឆេទផុតកំណត់។ បុព្វលាភផ្ទេរចេញត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលហានិភ័យធានារ៉ាប់រងត្រូវបានផ្ទេរឱ្យក្រុមហ៊ុនធានា រ៉ាប់រងបន្តមួយទៀត។

បុព្វលាភផុតកំណត់ និងបុព្វលាភមិនទាន់ប្រមូលបាន

បុព្វលាភផុតកំណត់ និងបុព្វលាភមិនទាន់ប្រមូលបាន ត្រូវបានរាយការណ៍តាមតម្លៃសុទ្ធដែលអាចទទួលស្គាល់ បាន។ សំវិធានធនសម្រាប់គណនីសង្ស័យ ត្រូវបានប៉ាន់ស្មានជាចម្បងដោយផ្អែកលើប្រវត្តិនៃការទូទាត់ប្រាក់ និង ការរំពឹងទុកទៅពេលអនាគតនៃការទូទាត់ប្រាក់របស់អតិថិជន។ បំណុលអាក្រក់ត្រូវបាន ជម្រះចេញពីបញ្ជី នៅ ពេលដែលវាកើតមានឡើង។ រយៈពេលឥណទាននៃបុព្វលាភផុតកំណត់ និងបុព្វលាភមិនទាន់ប្រមូលបាន មាន រយៈពេលពី៣១ថ្ងៃទៅ៩០ថ្ងៃ។ ចំពោះបណ្ណសន្យាជាបុគ្គល ដែលផុតកំណត់លើសពីរយៈពេលអនុគ្រោះ បុព្វលាភ ផុតកំណត់ និងបុព្វលាភមិនទាន់ប្រមូលបាន នឹងត្រូវបានទូទាត់ដោយការផ្តល់ឥណទានបណ្ណសន្យារ៉ាប់រង ស្វ័យប្រវត្តិ អាស្រ័យទៅតាមតម្លៃទឹកប្រាក់បោះបង់ នៃគោលការណ៍ធានារ៉ាប់រងទាំងនោះ។

ចំណូលកិច្ចសន្យាធានារ៉ាប់រង

បំណុលសម្រាប់អត្ថប្រយោជន៍ក្នុងកិច្ចសន្យា គឺជាកាតព្វកិច្ចដែលបានចុះក្នុងកិច្ចសន្យា។ ទុនបម្រុងបណ្ណសន្យា ធានារ៉ាប់រងអាយុជីវិត គឺជាបំណុលបង្កសរុប សម្រាប់គោលការណ៍ធានារ៉ាប់រងអាយុជីវិតដែលមានសុពលភាព នាការបរិច្ឆេទរាយការណ៍។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៧ កិច្ចសន្យាធានារ៉ាប់រង (ត)

(ii) ការទទួលស្គាល់ និងការវាស់វែង (ត)

បំណុលកិច្ចសន្យាធានារ៉ាប់រង (ត)

ទុនបម្រុងបណ្ណសន្យាធានារ៉ាប់រងអាយុជីវិត គឺជាបំណុលសរុបនាពេលអនាគត សម្រាប់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតដែលមានសុពលភាព នាកាលបរិច្ឆេទរាយការណ៍ ដើម្បីធានាថាក្រុមហ៊ុនអាចបំពេញតាមកាតព្វកិច្ចនាពេលអនាគតបាន។ ទុនបម្រុងបណ្ណសន្យាធានារ៉ាប់រងអាយុជីវិត រួមមាន ទុនបម្រុងរយៈពេលវែង ទុនបម្រុងរយៈពេលខ្លី និងទុនបម្រុងប្រាក់សំណង។

- បំណុលក្នុងកិច្ចសន្យាធានារ៉ាប់រងរយៈពេលវែង ត្រូវបានគណនាដោយប្រើវិធីសាស្ត្រទុនបម្រុងសម្រាប់ការវាយតម្លៃបុព្វលាភដុល (GPV) ដែលជាវិធីសាស្ត្ររបស់អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ក្នុងគោលបំណងដើម្បីកំណត់កាតព្វកិច្ចនាពេលអនាគត ដោយធ្វើការប៉ាន់ស្មានផ្អែកលើការសន្មតដ៏ស្មុគ្រឹក្ស នាថ្ងៃចុះកិច្ចសន្យា និងបង្កើនឡើងទៅតាមកម្រិតហានិភ័យមួយ និងបម្រែបម្រួលអវិជ្ជមាន។

អនុលោមតាមប្រកាសស្តីពី នីតិវិធី និងវិធានការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង ដែលចូលជាធរមាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងកំណត់តម្លៃអប្បបរមានៃការបោះបង់កិច្ចសន្យាធានារ៉ាប់រង និងទុនបម្រុង GPV តាមកម្រិតក្រុម។ ក្រុមហ៊ុនបានសម្រេចកំណត់តម្លៃអប្បបរមានៃការបោះបង់កិច្ចសន្យាធានារ៉ាប់រង និងទុនបម្រុង GPV តាមកម្រិតគោលការណ៍ធានារ៉ាប់រង ដោយសាររក្សានូវការមិនធ្វើការផ្លាស់ប្តូរ (conservatism)។

- បំណុលកិច្ចសន្យាធានារ៉ាប់រងរយៈពេលខ្លី រួមមាន ទុនបម្រុងបុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់ (UPR) ដែលត្រូវបានគណនាផ្អែកលើមូលដ្ឋានសមាមាត្រនៃបុព្វលាភធានារ៉ាប់រង ដោយផ្អែកលើរយៈពេលដែលនៅសល់ក្នុងគោលការណ៍ធានារ៉ាប់រងនីមួយៗ។ UPR ត្រូវបានធ្វើតេស្តដោយធៀបជាមួយនឹងទុនបម្រុងហានិភ័យមិនទាន់ផុតសុពលភាពបន្ថែម (AURR) សម្រាប់រកភាពគ្រប់គ្រាន់ ហើយ AURR ក៏អាចត្រូវបានរក្សាទុក ដើម្បីធានាលើភាពមិនគ្រប់គ្រាន់ណាមួយនៃ UPR សម្រាប់ការបំពេញកាតព្វកិច្ចសំណងក្នុងរយៈពេលដែលមិនទាន់ផុតកំណត់។
- IBNR និងសំណងមិនទាន់បានទូទាត់ គឺជាសំណងបានកើតឡើង ប៉ុន្តែមិនទាន់ រាយការណ៍ (IBNR) និងសំណងបានកើតឡើង និងបានរាយការណ៍ ប៉ុន្តែមិនទាន់បានទូទាត់ (RBNS)។ ការខាតបង់ដែលត្រូវបានប៉ាន់ស្មាន ដោយប្រើបច្ចេកទេសស្តង់ដារអន្តរជាតិសម្រាប់ការគណនា។ ការសន្មតសំខាន់ៗដែលបានប្រើតាមបច្ចេកទេសទាំងនេះ មានដូចជា ទិន្នន័យក្នុងគ្រាកន្លងមក រួមមានការបង្កើតការ ប៉ាន់ស្មានសំណងការបង់ប្រាក់ចំណាយក្នុងសំណងនីមួយៗ និងចំនួននៃសំណង ជាដើម។

ដោយផ្អែកលើលក្ខខណ្ឌតម្រូវតាមបទប្បញ្ញត្តិ ក្នុងករណីដែលទិន្នន័យសំណងមានរយៈពេលតិចជាងបីឆ្នាំ ឬ មិនមានទិន្នន័យសំណង នោះ IBNR មិនត្រូវតិចជាង ៥% នៃបុព្វលាភធានារ៉ាប់រងដុល (សម្រាប់គោលការណ៍ធានារ៉ាប់រងជាក្រុម និងលក្ខខណ្ឌដែលភ្ជាប់មកជាមួយ) នៃឆ្នាំប្រតិបត្តិការចុងក្រោយទេ។

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៧ កិច្ចសន្យាធានារ៉ាប់រង (ត)

(ii) ការទទួលស្គាល់ និងការវាស់វែង (ត)

គណនីធានារ៉ាប់រងបន្តត្រូវទទួល និងទ្រព្យសកម្ម

គណនីធានារ៉ាប់រងបន្តត្រូវទទួល និងទ្រព្យសកម្ម ពីកិច្ចសន្យាធានារ៉ាប់រងបន្ត ត្រូវបានរាយការណ៍តាមតម្លៃដែលត្រូវទទួលពីក្រុមហ៊ុនធានារ៉ាប់រងបន្ត ដែលរួមមាន ទឹកប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងបន្តជំពាក់ និងចំណែកនៃបំណុលកិច្ចសន្យាធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត។

ទ្រព្យសកម្មធានារ៉ាប់រងបន្ត ត្រូវបានរាយការណ៍តាមចំនួនសមតុល្យមិនទាន់ទូទាត់ ពីក្រុមហ៊ុនធានារ៉ាប់រងបន្ត និងទុនបម្រុងធានារ៉ាប់រង ដែលអាចទទួលបានមកវិញពីក្រុមហ៊ុនធានារ៉ាប់រងបន្ត។

ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងបន្តជំពាក់ រួមមាន កម្រៃជើងសាបង្គរ កម្រៃឈ្នួញកណ្តាល សំណង និងធាតុផ្សេងៗទៀត ដែលត្រូវទទួលពីក្រុមហ៊ុនទទួលធានារ៉ាប់រងបន្ត ដោយមិនរួមបញ្ចូលបុព្វលាភធានារ៉ាប់រងបន្តត្រូវទទួល ដកចេញនូវសំវិធានធនសម្រាប់គណនីសង្ស័យ។ ក្រុមហ៊ុនកត់ត្រាសំវិធានធនសម្រាប់គណនីសង្ស័យសម្រាប់ការខាតបង់ប៉ាន់ស្មានដែលអាចកើតឡើង ដោយសារតែអសមត្ថភាពក្នុងការប្រមូលប្រាក់ ដោយផ្អែកតាមបទពិសោធន៍នៃ ការប្រមូលប្រាក់ ការរំពឹងទុកទៅពេលអនាគតចំពោះការទូទាត់ប្រាក់ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងស្ថានភាពនៃការទទួលសំណងពីក្រុមហ៊ុនធានារ៉ាប់រងបន្ត នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

ចំណែកនៃបំណុលកិច្ចសន្យាធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត គឺជាទុនបម្រុងធានារ៉ាប់រង ដែលអាចទទួលបានមកវិញពីក្រុមហ៊ុនធានារ៉ាប់រងបន្ត និងដែលត្រូវបានប៉ាន់ស្មានដោយយោងទៅតាមកិច្ចសន្យាដែលពាក់ព័ន្ធនឹងការធានារ៉ាប់រងបន្ត ផ្អែកលើទុនបម្រុងសម្រាប់ការខាតបង់ និងសំណងមិនទាន់ទូទាត់ដោយអនុលោមទៅតាមច្បាប់ពាក់ព័ន្ធនឹងការគណនាទុនបម្រុងធានារ៉ាប់រង។

ក្រុមហ៊ុនមិនបានផ្តល់នូវចំណែកនៃបំណុលកិច្ចសន្យាធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តទេ ហើយក្រុមហ៊ុនកាន់កាប់ទុនបម្រុងសរុបដុល ជាបំណុលកិច្ចសន្យាធានារ៉ាប់រង។

២.៨ ឧបករណ៍ហិរញ្ញវត្ថុ

ក្រុមហ៊ុនបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ ទៅជាប្រភេទ ឥណទាននិងគណនីត្រូវទទួល និងទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់លក់។

ក្រុមហ៊ុនបែងចែកបំណុលហិរញ្ញវត្ថុអនិស្សន្ទ ទៅជាប្រភេទ បំណុលហិរញ្ញវត្ថុផ្សេងៗ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(i) អេស៊ីស្ត្រីនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ - ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ក្រុមហ៊ុនទទួលស្គាល់ឥណទាននិងគណនីត្រូវទទួលលើកដំបូង នាកាលបរិច្ឆេទដែលប្រតិបត្តិការបានចាប់ផ្តើម។ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ត្រូវបានទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទជួញដូរ។

ក្រុមហ៊ុនឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះ ផុតកំណត់ ឬបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការមួយដែលហានិភ័យ និងតម្លៃបស្ចិមពីកម្មសិទ្ធិភាពជាសារវត្ថុនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរចេញ ឬមិនបានផ្ទេរ ឬមិនរក្សានូវហានិភ័យ និងតម្លៃបស្ចិមពីកម្មសិទ្ធិភាពជាសារវត្ថុ និងមិនរក្សានូវការគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ។

អត្ថប្រយោជន៍ណាមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្ទេរ ដែលត្រូវបានបង្កើតឡើង ឬរក្សាទុកដោយក្រុមហ៊ុន ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានរំលាយ លុបចោល ឬផុតកាលកំណត់។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួននៅសល់សុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តែនៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ចំនួនទឹកប្រាក់ និងមានបំណងទូទាត់តាមមូលដ្ឋានបន្ទាប់ពីកាត់កង ឬទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

**(ii) អេស៊ីស្ត្រីនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ - ការវាស់វែង
ឥណទាន និងគណនីត្រូវទទួល**

ឥណទាន និងគណនីត្រូវទទួល ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ឬក្របខ័ណ្ឌចំណាយប្រតិបត្តិការពាក់ព័ន្ធផ្ទាល់។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សមតុល្យសាច់ប្រាក់ និងប្រាក់បញ្ញើតាមតម្រូវការ ដែលមានកាលកំណត់៣ខែ ឬតិចជាង គិតចាប់ពីកាលបរិច្ឆេទប្រតិបត្តិការ ដែលមានហានិភ័យនៃការផ្លាស់ប្តូរតម្លៃសមស្របតិចតួច ហើយក្រុមហ៊ុនប្រើប្រាស់សម្រាប់ការចាត់ចែងការបំពេញកាតព្វកិច្ចទូទាត់រយៈពេលខ្លីរបស់ខ្លួន។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)

**(ii) អេស៊ីស្ត្រីនស៍ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ - ការវាស់វែង
ការវិនិយោគផ្សេងៗ**

ការវិនិយោគផ្សេងៗត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការផ្ទាល់។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។ ទ្រព្យសកម្មហិរញ្ញវត្ថុនេះរួមមាន ការវិនិយោគសញ្ញាប័ណ្ណសាជីវកម្ម និង ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែងនៅធនាគារពាណិជ្ជក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលកំណត់លើសពី៣ខែ។

ការវិនិយោគមូលធន

ការវិនិយោគមូលធនត្រូវបានវាស់វែងតាម FVOCI លើកលែងតែការវិនិយោគមូលធនណា ដែលតម្លៃសមស្របរបស់វាមិនអាចវាស់វែងតាមឱ្យទុកចិត្តបាន វាត្រូវបានត្រួតពិនិត្យថ្លៃដើម។ ចំណេញ/ខាតបង្គរលើតម្លៃសមស្រប ត្រូវបានទទួលស្គាល់ នៅក្នុងទិន្នន័យផ្សេងៗ។ នៅពេលដែលការវិនិយោគមូលធនត្រូវបានលក់ទទួលស្គាល់ នោះចំណេញ ឬខាតបង្គរ នៅក្នុងទិន្នន័យផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញរក្សាទុក។ បម្រែបម្រួលតម្លៃសមស្របនៃការវិនិយោគមូលធន ចាត់ថ្នាក់ជាទ្រព្យសកម្មសម្រាប់លក់ ត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ។

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការផ្ទាល់ផ្សេងៗ។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង បំណុលនេះត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ខ្ទង់នីមួយៗនៃទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់បង្គរ និងការថយចុះតម្លៃបង្គរប្រសិនបើមាន។

ថ្លៃដើមរួមបញ្ចូលនូវចំណាយផ្ទាល់ផ្សេងៗ ក្នុងការទិញទ្រព្យសកម្ម និងចំណាយពាក់ព័ន្ធផ្សេងៗទៀត ក្នុងការយកទ្រព្យសកម្មនោះទៅកាន់លក្ខខណ្ឌមុខងារ ដើម្បីប្រើប្រាស់តាមគោលបំណងដែលបានគ្រោងទុក និងចំណាយសម្រាប់ការរុះរើ និងយកទ្រព្យសកម្មចេញ និងការស្តារទីតាំងឱ្យដូចដើមវិញ។ កម្មវិធីកុំព្យូទ័រដែលបានទិញ ដែលជាផ្នែកធ្វើឱ្យបរិក្ខារពាក់ព័ន្ធអាចដំណើរការបាន ត្រូវបានធ្វើមូលធនកម្មជាផ្នែកនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកផ្សេងៗនៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ មានអាយុកាលប្រើប្រាស់ខុសគ្នា នោះវាត្រូវបាន កាត់ត្រាក្រោមខ្ទង់គណនីដាច់ដោយឡែក (សមាសធាតុចម្បង) នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណេញឬខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត។

សុវណ្ណភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

(ii) ចំណាយបន្តបន្ទាប់

ចំណាយបន្តបន្ទាប់ត្រូវបានធ្វើមូលធនកម្ម តែនៅពេលដែលមានភាពប្រាកដថាអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃចំណាយនោះ នឹងហូរចូលមកក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។ ការជួសជុលនិងថែទាំជាបន្តបន្ទាប់ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

(iii) រំលស់

រំលស់ត្រូវបានគណនាដើម្បីជម្រះចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសម្បត្តិ និងបរិក្ខារ ដកតម្លៃសំណល់ប៉ាន់ស្មានដោយប្រើមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់នៃសមាសធាតុទ្រព្យសម្បត្តិ និងបរិក្ខារនីមួយៗ ហើយជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ដោយប្រើអត្រាប្រចាំឆ្នាំដូចខាងក្រោម៖

ចំណាត់ថ្នាក់ទ្រព្យសកម្ម	រយៈពេលប្រើប្រាស់
ការកែលម្អទ្រព្យជួល	៣ឆ្នាំ – ៥ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា	៣ឆ្នាំ – ៥ឆ្នាំ
សង្ហារឹម និងបរិក្ខារបំពាក់	៥ឆ្នាំ
យានយន្ត	៥ឆ្នាំ

ការងារកំពុងដំណើរការ មិនមានការដករំលស់ទេ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានត្រួតពិនិត្យ យ៉ាងហោចណាស់នៅរៀងរាល់ដំណាច់ឆ្នាំហិរញ្ញវត្ថុនីមួយៗ និងកែតម្រូវតាមភាពសមស្រប។

២.១០ ទ្រព្យសកម្មអរូបី

(i) កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងខាតពីការថយចុះតម្លៃ ប្រសិនបើមាន។

រំលស់ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរយៈពេល១០ឆ្នាំ។

ការងារកំពុងដំណើរការ មិនមានការដករំលស់ទេ។

ចំណាយបន្តបន្ទាប់ត្រូវបានធ្វើមូលធនកម្ម តែនៅពេលដែលវាបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យសកម្មជាក់លាក់ដែលមានការពាក់ព័ន្ធប៉ុណ្ណោះ។ ចំណាយផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១០ ទ្រព្យសកម្មអរូបី (ត)

(ii) កម្រៃដៃគូសហការ

កម្រៃដៃគូសហការពាក់ព័ន្ធនឹងកម្រៃដែលបានកើតឡើង ក្រោមការរៀបចំដៃគូសហការ សម្រាប់ការបែងចែក ផលិតផលរបស់ក្រុមហ៊ុនទៅតាមធនាគារ។ កម្រៃនេះត្រូវបានដករំលស់តាមមូលដ្ឋានមួយដែលឆ្លុះបញ្ចាំងនូវគំរូ មួយដែលរំពឹងទុកពីការប្រើប្រាស់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត អាស្រ័យទៅតាមរយៈពេលនៃ កិច្ចសន្យាដៃគូសហការនោះ។

ចំណាយបន្តបន្ទាប់ត្រូវបានធ្វើមូលធនកម្ម តែនៅពេលដែលវាបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃ ទ្រព្យសកម្មជាក់លាក់ដែលមានការពាក់ព័ន្ធប៉ុណ្ណោះ។ ចំណាយផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ-ខាត នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរយៈពេល៥ឆ្នាំ។

២.១១ ការថយចុះតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃនាការលក់បរិច្ឆេទវាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានភ័ស្តុតាង ជាក់ស្តែងនៃការថយចុះតម្លៃឬទេ។

ភ័ស្តុតាងជាក់ស្តែងដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុ មានការថយចុះតម្លៃ មានដូចខាងក្រោម៖

- កូនបំណុលខកខានមិនបានសងប្រាក់ ឬសងប្រាក់យឺតយ៉ាវ
- ការរៀបចំឡើងវិញនូវចំនួនទឹកប្រាក់ជំពាក់ក្រុមហ៊ុន ក្នុងលក្ខខណ្ឌដែលមិនសូវមានអំណោយផលចំពោះ ក្រុមហ៊ុន
- សញ្ញាណបង្ហាញថាកូនបំណុល ឬក្រុមហ៊ុនបោះផ្សាយមូលបត្រ នឹងក្ស័យធន
- ការផ្លាស់ប្តូរអវិជ្ជមាននៃស្ថានភាពទូទាត់ប្រាក់របស់អ្នកខ្ចីប្រាក់ ឬក្រុមហ៊ុនបោះផ្សាយមូលបត្រ
- ការបាត់បង់ទីផ្សារមូលបត្រសកម្ម ឬ
- ទិន្នន័យដែលអាចសង្កេតបានចង្អុលបង្ហាញថា មានការថយចុះដែលអាចវាស់វែងបាន ចំពោះលំហូរ សាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតពីក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១១ ការថយចុះតម្លៃ (ត)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់

ក្រុមហ៊ុនពិចារណាលើកំណត់ត្រានៃការថយចុះតម្លៃរបស់ទ្រព្យសកម្មទាំងនេះ ទាំងនៅកម្រិតទ្រព្យសកម្មដោយឡែក និងទ្រព្យសកម្មរួម។ ទ្រព្យសកម្មសំខាន់ៗដាច់ដោយឡែកទាំងអស់ ត្រូវបានវាយតម្លៃការថយចុះតម្លៃដាច់ដោយឡែក។ បន្ទាប់មក ទ្រព្យសកម្មដែលរកឃើញថាមិនមានការថយចុះតម្លៃ ត្រូវបានវាយតម្លៃជាមួយការថយចុះតម្លៃដែលបានកើតឡើង ប៉ុន្តែមិនទាន់អាចកំណត់បានដាច់ដោយឡែក។ ការវាយតម្លៃជាមួយត្រូវបានធ្វើឡើងដោយដាក់ជាក្រុមនូវទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យស្រដៀងគ្នា។

ក្នុងការវាយតម្លៃជាមួយដើម្បីរកការថយចុះតម្លៃ ក្រុមហ៊ុនប្រើព័ត៌មានក្នុងគ្រាកន្លងមក ចំពោះពេលវេលានៃការប្រមូលបានមកវិញ និងចំនួនខាតបង់ដែលបានកើតឡើង និងធ្វើការវិនិច្ឆ័យ ប្រសិនបើលក្ខខណ្ឌសេដ្ឋកិច្ចនិងឥណទាននាពេលបច្ចុប្បន្ន ទំនងជាបណ្តាលឱ្យមានការខាតបង់ច្រើនជាង ឬតិចជាងការខាតបង់ក្នុងគ្រាមុនៗ។

ការខាតពីការថយចុះតម្លៃត្រូវបានគណនា ដោយផ្អែកលើចំនួនលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដែលធ្វើអប្បបរមាតាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្មនោះ។ ការខាតបង់ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត និងត្រូវបានបង្ហាញនៅក្នុងគណនីសំវិធានធន។ នៅពេលក្រុមហ៊ុនយល់ឃើញថាមិនមានការរំពឹងថាទទួលបានទ្រព្យសកម្មមកវិញ នោះចំនួនទឹកប្រាក់នោះត្រូវបានជម្រះចេញពីបញ្ជី។ ប្រសិនបើនៅពេលបន្ទាប់មក ការខាតបង់ពីការថយចុះតម្លៃមានការថយចុះ ហើយការថយចុះអាចពាក់ព័ន្ធនឹងព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ការថយចុះតម្លៃ នោះការខាតពីការថយចុះតម្លៃដែលបានទទួលស្គាល់ពីមុន ត្រូវបានធ្វើការកត់ត្រាត្រឡប់ចូលក្នុងចំណេញ-ខាតឡើងវិញ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនត្រួតពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (សន្និធិផ្សេងៗ និងពន្ធពន្យារជាទ្រព្យសកម្ម) ដើម្បីកំណត់រកសញ្ញាណដែលបង្ហាញពីការថយចុះតម្លៃ។ ក្នុងករណីដែលមានសញ្ញាណបង្ហាញពីការថយចុះតម្លៃ នោះគេប៉ាន់ស្មានរកតម្លៃដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្ម។

ចំពោះការធ្វើតេស្តរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុត ដែលអាចបង្កើតលំហូរសាច់ប្រាក់ចូលពីការបន្តប្រើប្រាស់ ដោយមិនអាស្រ័យលើលំហូរសាច់ប្រាក់ចូលពីទ្រព្យសកម្មដទៃទៀត ឬ ឯកតាបង្កើតសាច់ប្រាក់ (CGU)។

តម្លៃដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្ម ឬ CGU គឺជាតម្លៃណាមួយដែលធំជាង រវាងតម្លៃប្រើប្រាស់និងតម្លៃសមស្រប ដកចំណាយការលក់។ តម្លៃប្រើប្រាស់គឺផ្អែកទៅលើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ធ្វើ អប្បបរមាឱ្យនៅស្មើតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាអប្បបរមាមុនដកពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្ន នៃតម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬ CGU។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១១ ការថយចុះតម្លៃ (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតពីការថយចុះតម្លៃត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មមួយ ឬ CGU មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកវិញបាន។

ការខាតពីការថយចុះតម្លៃត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត។ ការខាតពីការថយចុះតម្លៃ ត្រូវបានបែងចែកដើម្បីកាត់បន្ថយតម្លៃយោងរបស់ទ្រព្យសកម្ម នៅក្នុង CGU តាមមូលដ្ឋានសមាមាត្រ។

២.១២ អត្ថប្រយោជន៍បុគ្គលិក

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានវាស់វែងតាមមូលដ្ឋានមិនចុះអប្បបរមា និងត្រូវបានកត់ត្រាជាចំណាយក្នុងឆ្នាំដែលបុគ្គលិកបានបំពេញការងារ។ បំណុលត្រូវបានទទួលស្គាល់នូវចំនួនមួយដែលរំពឹងថាត្រូវទូទាត់ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចនាពេលបច្ចុប្បន្ន ឬកាតព្វកិច្ចប្រយោល ដើម្បីទូទាត់ចំនួនទឹកប្រាក់នេះ ដែលជាលទ្ធផលនៃការបំពេញការងាររបស់បុគ្គលិក ហើយកាតព្វកិច្ចនេះអាចប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង

កាតព្វកិច្ចសុទ្ធរបស់ក្រុមហ៊ុន ទាក់ទងនឹងអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង គឺជាចំនួនអត្ថប្រយោជន៍ដែលបុគ្គលិកត្រូវទទួលបាន ចំពោះការបំពេញការងាររបស់ពួកគេ ក្នុងពេលបច្ចុប្បន្ននិងពេលកន្លងមក។ អត្ថប្រយោជន៍នោះត្រូវបានចុះអប្បបរមាដើម្បីកំណត់រកតម្លៃបច្ចុប្បន្នរបស់វា។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

ផ្នែកបបប្រាក់សោធន

ក្រុមហ៊ុនបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។

ភាគទានត្រូវបានកត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅពេលដល់ថ្ងៃកំណត់។

២.១៣ ប្រាក់តម្កល់ធានាអាជីវកម្ម

ប្រាក់តម្កល់ធានាអាជីវកម្ម ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា អនុលោមតាមមាត្រា ៥៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធានារ៉ាប់រង ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា១នៃសភាចរណ៍ខ្មែរសហរដ្ឋ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រាក់តម្កល់ធានាអាជីវកម្ម ត្រូវបានកត់ត្រាតាមថ្លៃដើម។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់នាពេលបច្ចុប្បន្ន ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ក្នុងអតីតកាល ហើយចំនួនទឹកប្រាក់អាចប៉ាន់ស្មានគួរឱ្យទុកចិត្តបាន ដែលទំនងជាតម្រូវឱ្យមានលំហូរធនធានចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះ។

សំវិធានធន ត្រូវបានកំណត់ដោយអប្បបរមាលំហូរសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃទឹកប្រាក់នៃពេលវេលា និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ ការកត់ត្រាឡើងវិញនូវតម្លៃដែលបានអប្បបរមា ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញវត្ថុ។

២.១៥ ភតិសន្យា

នាពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាថ្មីនឹងការបង់ប្រាក់។

ក្រុមហ៊ុនជាភតិសន្យា

នាពេលចាប់ផ្តើមកិច្ចសន្យា ឬពេលកែប្រែកិច្ចសន្យាមួយដែលមានធាតុភតិសន្យា ក្រុមហ៊ុនបែងចែកទឹកប្រាក់ក្នុងកិច្ចសន្យានោះទៅតាមសមាសធាតុភតិសន្យានីមួយៗ តាមមូលដ្ឋានតម្លៃដាច់ដោយឡែករបស់វានីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះការជួលអចលនទ្រព្យ ក្រុមហ៊ុនបានជ្រើសរើសមិនបែងចែកសមាសធាតុមិនមែនភតិសន្យាដាច់ដោយឡែកទេ និងបានកត់ត្រាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា ជាធាតុភតិសន្យាតែមួយដូចគ្នា។

ក្រុមហ៊ុនទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យានាថ្ងៃចាប់ផ្តើមជួល។ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើមដករំលស់ ដែលរួមមាន ចំនួនបំណុលភតិសន្យាលើកដំបូង និងធ្វើនិយ័តកម្មទៅតាមការទូទាត់ភតិសន្យាដែលបានបង់មុនថ្ងៃចាប់ផ្តើម ឬបានបង់នៅថ្ងៃចាប់ផ្តើម បូកចំណាយផ្ទាល់លើកដំបូងផ្សេងៗដែលបានកើតឡើង និងចំណាយប៉ាន់ស្មានក្នុងការរុះរើ និងយកទ្រព្យសកម្មមូលដ្ឋាននោះចេញ ឬចំណាយក្នុងការស្តារទ្រព្យសកម្មមូលដ្ឋាននោះឡើងវិញ ឬចំណាយរៀបចំទីតាំងជាក់សកម្មនោះឱ្យដូចដើមវិញ ដកជាមួយនឹងសម្បទានពីការជួលផ្សេងៗដែលបានទទួល។

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៥ ភតិសន្យា (ត)

ក្រុមហ៊ុនជាភាគីអ្នកជួល (ត)

បន្ទាប់មក ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ចាប់ពី កាលបរិច្ឆេទចាប់ផ្តើមការជួល រហូតដល់ពេលបញ្ចប់កិច្ចសន្យាជួល លុះត្រាតែភតិសន្យានោះបានផ្ទេរកម្មសិទ្ធិនៃ ទ្រព្យសកម្ម មូលដ្ឋានឱ្យក្រុមហ៊ុន នាដំណាច់កិច្ចសន្យាជួល ឬ ថ្ងៃដើមនៃទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នោះ បានឆ្លុះបញ្ចាំងថាក្រុមហ៊ុននឹងជ្រើសរើសជម្រើសក្នុងការទិញ។ ក្នុងករណីនេះ ទ្រព្យសកម្មដែលមានសិទ្ធិ ប្រើប្រាស់ត្រូវបានដករំលស់អាស្រ័យទៅតាមអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មមូលដ្ឋាននោះ ដែលត្រូវបាន កំណត់តាមមូលដ្ឋានដូចទ្រព្យសម្បត្តិ និងបរិក្ខារដែរ។ លើសពីនេះ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបាន កាត់បន្ថយពីមួយត្រាទៅមួយត្រា ដោយការខាតពីការថយចុះតម្លៃ ប្រសិនបើមាន និងកែតម្រូវទៅតាមការវាស់វែង បំណុលភតិសន្យាឡើងវិញ។

បំណុលភតិសន្យាត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ថ្លៃជួល ដែលមិនទាន់បានបង់នា ថ្ងៃចាប់ផ្តើមជួល ដកអប្បបរមាដោយប្រើអត្រាការប្រាក់ដែលត្រូវបានកំណត់ក្នុងភតិសន្យា ឬ ប្រសិនបើអត្រានោះ មិនអាចត្រូវបានកំណត់គួរឱ្យទុកចិត្តបាន នោះគេប្រើអត្រាប្រាក់កម្ចីកំណើនរបស់ក្រុមហ៊ុនជំនួសវិញ។ ជាទូទៅ ក្រុមហ៊ុនប្រើប្រាស់អត្រាប្រាក់កម្ចីកំណើនជាអត្រាអប្បបរមា។

ក្រុមហ៊ុនកំណត់អត្រាប្រាក់កម្ចីកំណើនរបស់ក្រុមហ៊ុន ដោយយកតាមប្រភពព័ត៌មានហិរញ្ញវត្ថុខាងក្រៅផ្សេងៗ និង កែតម្រូវតាមភាពជាក់ស្តែងដើម្បីឱ្យវាស្របតាមលក្ខខណ្ឌក្នុងភតិសន្យា និងប្រភេទនៃទ្រព្យសកម្មដែលបានជួល។

ការទូទាត់ភតិសន្យាដែលត្រូវ ដែលត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការបង់ថ្លៃជួលថេរ រួមទាំងការទូទាត់ថេរផ្សេងៗ
- ការទូទាត់ថ្លៃជួលអថេរ ដែលអាស្រ័យទៅតាមសន្ទស្សន៍ ឬអត្រា ប្រសិនបើវាត្រូវបានវាស់វែងលើកដំបូង ដោយប្រើសន្ទស្សន៍ ឬអត្រា នាការបរិច្ឆេទចាប់ផ្តើម
- ទឹកប្រាក់រំពឹងទុកថាត្រូវទូទាត់ ក្រោមការធានាតម្លៃសំណល់ និង
- ការអនុវត្តតម្លៃទិញក្រោមជម្រើសនៃការទិញ ដែលក្រុមហ៊ុនមានហេតុផលជាក់លាក់ក្នុងការអនុវត្តការទូទាត់ ភតិសន្យា នៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើក្រុមហ៊ុនមានហេតុផលជាក់លាក់ក្នុង ការបន្ត និងការពិន័យចំពោះការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែក្រុមហ៊ុនមានហេតុផល ច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។ វាត្រូវ បានវាស់វែងនៅពេលដែលការទូទាត់ថ្លៃជួលនាពេលអនាគតមានការផ្លាស់ប្តូរ ដែលកើតពីការប្រែប្រួលសន្ទស្សន៍ ឬអត្រា ប្រសិនបើមានការប្រែប្រួលលើការប៉ាន់ស្មានរបស់ក្រុមហ៊ុនចំពោះទឹកប្រាក់ប៉ាន់ស្មាន ដែលត្រូវបង់ក្រោម ការធានាតម្លៃសំណល់ ហើយប្រសិនបើក្រុមហ៊ុនផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួន ថាក្រុមហ៊ុនត្រូវជ្រើសរើសជម្រើស ក្នុងការទិញ ឬបញ្ឈប់ការជួល។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (ត)

២.១៥ ភតិសន្យា (ត)

ក្រុមហ៊ុនជាភាគីអ្នកជួល (ត)

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីនេះ នោះត្រូវមាននិយ័តកម្មលើតម្លៃយោងរបស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ឬត្រូវកាត់ត្រាក្នុងចំណេញ-ខាត ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះ ត្រូវបានកាត់បន្ថយឱ្យនៅស្មើសូន្យ។

ភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលមានទ្រព្យសកម្មតម្លៃទាប

ក្រុមហ៊ុនបានជ្រើសរើសមិនទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា ចំពោះភតិសន្យាដែលមានទ្រព្យសកម្មតម្លៃទាប និងភតិសន្យារយៈពេលខ្លីទេ។ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យា ដែលទាក់ទងនឹងការជួលទាំងនេះជាចំណាយ តាមមូលដ្ឋានថេរ អាស្រ័យទៅតាមចីវរណៃនៃភតិសន្យានោះ។

២.១៦ ដើមទុន – ចំណាយក្នុងការបោះផ្សាយភាគហ៊ុន

ចំណាយបន្ថែមដែលបានចំណាយដោយផ្ទាល់ ចំពោះការបោះផ្សាយភាគហ៊ុនធម្មតា កាត់កងជាមួយពន្ធ ផ្សេងៗ រួច ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន។

២.១៧ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល រួមមាន ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ឬក្នុងចំណូលលម្អិតផ្សេងៗ។ ក្រុមហ៊ុនបានកំណត់ថា ការប្រាក់ និងការពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមទាំងការកំណត់ពន្ធមិនច្បាស់លាស់ មិនស្របតាមនិយមន័យនៃពន្ធលើប្រាក់ចំណូលទេ ដូច្នេះវាត្រូវបានកាត់ត្រាក្រោមស.គ.អ.ក ៣៧ ស្តីពីសំវិធានធន បំណុលយថាភាពនិងទ្រព្យសកម្មយថាភាព និងត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ចំណាយពាក់ព័ន្ធក្នុង ‘ចំណាយផ្សេងៗ’។

(i) ពន្ធប្រចាំឆ្នាំ

ពន្ធប្រចាំឆ្នាំ រួមមានពន្ធត្រូវបង់ ឬត្រូវទទួលរំពឹងទុក លើប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំ និងការកែតម្រូវណាមួយចំពោះពន្ធត្រូវបង់ ឬត្រូវទទួល ទាក់ទងនឹងពន្ធក្នុងឆ្នាំមុនៗ។ ចំនួនប្រាក់ពន្ធត្រូវបង់ ឬត្រូវទទួល គឺជាចំនួនប៉ាន់ស្មានល្អបំផុតនៃចំនួនពន្ធត្រូវបង់ ឬត្រូវទទួលរំពឹងទុក ដែលឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាទាក់ទងនឹងពន្ធលើប្រាក់ចំណូល ប្រសិនបើមាន។ ពន្ធប្រចាំឆ្នាំត្រូវបានវាស់វែងដោយប្រើអត្រាពន្ធដែលបានអនុម័តរួចជាស្ថាពរ ឬបានអនុម័តរួចមួយផ្នែកជំនាកាលបរិច្ឆេទរាយការណ៍។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៧ ពន្ធលើប្រាក់ចំណូល (ត)

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើចំនួនលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ចំពោះការខាតជាប់ពន្ធមិនទាន់បានប្រើប្រាស់ និងចំនួនលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ប្រសិនបើមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើសម្រាប់កាត់កង។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ និងត្រូវបានកាត់បន្ថយ ប្រសិនបើមិនមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍ពន្ធពាក់ព័ន្ធត្រូវបានទទួលស្គាល់។ ការកាត់បន្ថយនោះត្រូវកត់ត្រាត្រឡប់មកវិញ នៅពេលដែលប្រូបាបនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារត្រូវបានវាស់វែងដោយប្រើអត្រាពន្ធ ដែលរំពឹងថាត្រូវអនុវត្តចំពោះចំនួនលម្អៀងបណ្តោះអាសន្ននៅពេលដែលកត់ត្រាត្រឡប់មកវិញ ដោយប្រើអត្រាពន្ធដែលបានអនុម័តរួចជាស្ថាពរ ឬអនុម័តរួចមួយផ្នែកធំនៃសកលបរិច្ឆេទរាយការណ៍ និងឆ្លុះបញ្ចាំងនូវភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ប្រសិនបើមាន។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីលទ្ធផលពន្ធដែលអនុវត្តតាមបែបបទដែលក្រុមហ៊ុនរំពឹងថា នឹងទទួលបានមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល នាកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងតែក្នុងករណីដែលលក្ខណៈវិនិច្ឆ័យមួយចំនួនត្រូវបានបំពេញតែប៉ុណ្ណោះ។

ក្រុមហ៊ុនបានជ្រើសរើសអនុវត្ត ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ (វិសោធនកម្ម ស.គ.អ.ក ១២)។ យោងតាមវិសោធនកម្មនេះ ក្រុមហ៊ុនបានទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដាច់ដោយឡែកពីគ្នា។ សូមមើលកំណត់សម្គាល់ ១៦(ខ) សម្រាប់ព័ត៌មានលម្អិត។ មិនមានផលប៉ះពាល់ចំពោះប្រាក់ចំណេញរក្សាទុក ដោយសារតែការអនុវត្តវិសោធនកម្មនេះទេ។

លម្អៀងបណ្តោះអាសន្នទាក់ទងនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យាសម្រាប់ភតិសន្យាជាក់លាក់ ត្រូវបានទទួលស្គាល់ដាច់ដោយឡែកពីគ្នាជាពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល។

២.១៨ ចំណូលពីការវិនិយោគ

ចំណូលពីការវិនិយោគត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាពចំពោះតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំណូលភាគលាភបានទទួលមកពីទ្រព្យសកម្មហិរញ្ញវត្ថុរស់រវើកតាម FVOCI និងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលក្រុមហ៊ុនមានសិទ្ធិទទួលបានការទូទាត់។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទ្រព្យសកម្ម និងបំណុល ចំណូល និងចំណាយដែលបានរាយការណ៍ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាននិងការសន្មតជាមូលដ្ឋានត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែតម្រូវចំពោះការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់ដោយគិតទៅពេលអនាគត។

ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យដែលត្រូវបានធ្វើឡើង ក្នុងការអនុវត្តគោលការណ៍គណនេយ្យ ដែលមានផលប៉ះពាល់ជាសារវន្តចំពោះចំនួនទឹកប្រាក់ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលនៅក្នុងកំណត់សម្គាល់ខាងក្រោម៖

- កំណត់សម្គាល់ ២.៧ – បំណុលកិច្ចសន្យាធានារ៉ាប់រង ៖ ការកំណត់បំណុលកិច្ចសន្យាធានារ៉ាប់រង គឺផ្អែកទៅលើការសន្មត។ ការប៉ាន់ស្មានទាំងនេះត្រូវបានត្រួតពិនិត្យ និងកែតម្រូវ (ប្រសិនបើចាំបាច់) ដើម្បីកត់ត្រាបំណុលក្នុងកិច្ចសន្យាដែលឆ្លុះបញ្ចាំងនូវការសន្មតដ៏ស្មុគ្រឹកស្មើបំផុត។

៤. ប្រាក់តម្កល់ធានាអាជីវកម្ម - រយៈពេលវែង

ប្រាក់តម្កល់ធានាអាជីវកម្ម ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា អនុលោមតាមមាត្រា ៥៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធានារ៉ាប់រង ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា១ នៃសាចរលេខ ០០៩សហវ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រាក់តម្កល់នេះមានចំនួនស្មើនឹង១០%នៃដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន និងមិនមានការប្រាក់ទេ ហើយក្រុមហ៊ុនអាចបង្វិលមកវិញបាននៅពេលដែលក្រុមហ៊ុនបញ្ឈប់ ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

សុចន្ទ្រាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៥. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសកម្មរយៈពេលវែង	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	កុំព្យូទ័រនិងបរិក្ខារ ផ្នែកព័ត៌មានវិទ្យា ដុល្លារអាមេរិក	សន្លាមីម និង បរិក្ខារចំណាត់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប	
						ដុល្លារអាមេរិក	ពាន់រៀល
២០២៥							
ផ្ទៃដី	៤១៨.៤៥១	៦៤៧.០៩៨	២៣៩.៦៧២	១៤៥.៥០០	១០៧.៩៧៣	១.៥៥៨.៦៩៤	៦.២៧៣.៧៤៣
នៅថ្ងៃទី០១ ខែមករា	-	១៩.២៣៩	១.៤៩៥	-	៧០៥	២១.៤៣៩	៨៥.៩៩២
បន្ថែម	-	(៣៥.០៩០)	(២.១៨២)	-	-	(៣៧.២៧២)	(១៤៩.៤៨៨)
ជម្រះចេញពីបញ្ជី	-	-	(៧.៣០០)	-	-	(៧.៣០០)	(២៩.២៨០)
ការចាត់ថ្នាក់ឡើងវិញនៃទ្រព្យសកម្មអរូបី	-	-	-	-	(១០៧.៩៧៣)	(១០៧.៩៧៣)	(៤៣៣.០៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៨.៩៦៦)
នៅថ្ងៃទី៣១ ខែធ្នូ	៤១៨.៤៥១	៦៣១.២៤៧	២៣១.៦៨៥	១៤៥.៥០០	៧០៥	១.៤២៧.៥៨៨	៥.៧២៨.៩១១
ឯកៈ រំលស់បង្គុះ							
នៅថ្ងៃទី០១ ខែមករា	៤១១.៨១៥	៥៣៤.៦២៧	២២៤.៨០៣	១១៤.២១១	-	១.២៨៥.៤៥៦	៥.១៧៣.៩៦០
រំលស់ក្នុងឆ្នាំ	៦.៦៣៦	៤៥.៩៨៧	៨.២២៩	១០.៥៩៤	-	៧១.៤៤៦	២៨៦.៥៧០
ជម្រះចេញពីបញ្ជី	-	(៣៥.០៩០)	(១.៨៥២)	-	-	(៣៦.៩៤២)	(១៤៨.១៧៤)
ការលក់	-	-	(៧.៣០០)	-	-	(៧.៣០០)	(២៩.២៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៥.៣៧១)
នៅថ្ងៃទី៣១ ខែធ្នូ	៤១៨.៤៥១	៥៤៥.៥២៤	២២៣.៨៨០	១២៤.៨០៥	-	១.៣១២.៦៦០	៥.២៦៧.៧០៥
តម្លៃយោង							
នៅថ្ងៃទី៣១ ខែធ្នូ	-	៨៥.៧២៣	៧.៨០៥	២០.៦៩៥	៧០៥	១១៤.៩២៨	៤៦១.២០៦

សុចន្ទ្រាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៥. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ទ្រព្យសកម្មរយៈពេលវែង	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	កុំព្យូទ័រនិងបរិក្ខារ ផ្នែកព័ត៌មានវិទ្យា ដុល្លារអាមេរិក	សន្លឹក និង បរិក្ខារបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប	
						ដុល្លារអាមេរិក	ពាន់រៀល
២០២៤							
ថ្លៃដើម							
នៅថ្ងៃទី០១ ខែមករា	៤១៨.៤៥១	៦២៥.៥៣៣	២៣៩.១២២	១៤៥.៥០០	១.៩៥៩	១.៤៣០.៥៦៥	៥.៨៤៣.៨៥៨
បន្ថែម	-	២៨.៥៣៧	៥៥០	-	១០៦.០១៤	១៣៥.១០១	៥៤៩.៩៩៦
ជម្រះចេញពីបញ្ជី	-	(៦.៩៧២)	-	-	-	(៦.៩៧២)	(២៨.៣៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៩១.៧២៨)
នៅថ្ងៃទី៣១ ខែធ្នូ	៤១៨.៤៥១	៦៤៧.០៩៨	២៣៩.៦៧២	១៤៥.៥០០	១០៧.៩៧៣	១.៥៥៨.៦៩៤	៦.២៧៣.៧៤៣
ជក្កៈ រំលស់បង្គុះ							
នៅថ្ងៃទី០១ ខែមករា	៣៤៣.៧៦៤	៤៥៩.៧៦៤	១៨៩.០៣០	៩២.៦២៨	-	១.០៨៥.១៨៦	៤.៤៣២.៩៨៥
រំលស់ក្នុងឆ្នាំ	៦៨.០៥១	៨១.៧៤២	៣៥.៧៧៣	២១.៥៨៣	-	២០៧.១៤៩	៨៤៣.៣០៣
ជម្រះចេញពីបញ្ជី	-	(៦.៨៧៩)	-	-	-	(៦.៨៧៩)	(២៨.០០៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៧៤.៣២៥)
នៅថ្ងៃទី៣១ ខែធ្នូ	៤១១.៨១៥	៥៣៤.៦២៧	២២៤.៨០៣	១១៤.២១១	-	១.២៨៥.៤៥៦	៥.១៧៣.៩៦០
តម្លៃយោង							
នៅថ្ងៃទី៣១ ខែធ្នូ	៦.៦៣៦	១១២.៤៧១	១៤.៨៦៩	៣១.២៨៩	១០៧.៩៧៣	២៧៣.២៣៨	១.០៩៩.៧៨៣

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៦. ភតិសន្យា

ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងភតិសន្យាជាច្រើន ដើម្បីជួលបរិវេណការិយាល័យ និងអគារការិយាល័យ សម្រាប់សាខារបស់ខ្លួន នៅអគារ កាណាឌីយ៉ា និងខេត្តសៀមរាប។

ក. ចំនួនទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ចំនួនទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលទាក់ទងនឹងភតិសន្យា មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>				
អគារ	១១៨.២៣១	៤៧៤.៤៦១	៣៤៣.៣៦២	១.៣៨២.០៣២
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	១៣៥.៩៥២	៥៤៥.៥៧៥	២២៣.៥៨៨	៨៩៩.៩៤២
រយៈពេលវែង	-	-	១៣៥.៩៥២	៥៤៧.២០៧
	១៣៥.៩៥២	៥៤៥.៥៧៥	៣៥៩.៥៤០	១.៤៤៧.១៤៩

ក្នុងអំឡុងឆ្នាំ មិនមានទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ទេ (ឆ្នាំ២០២៤៖ ៤៥០.២៦៣ ដុល្លារអាមេរិក)។

ខ. ចំនួនទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត

ចំនួនទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត ដែលទាក់ទងនឹងភតិសន្យា មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	២២៥.១៣១	៩០៣.០០០	២៤១.២៧៦	៩៨២.២៣៥
រំលស់	២២៥.១៣១	៩០៣.០០០	២៤១.២៧៦	៩៨២.២៣៥
<i>ចំណាយការប្រាក់លើបំណុលភតិសន្យា</i>				
អគារ	២០.៨៥២	៨៣.៦៣៧	២៧.៤៧៩	១១១.៨៦៧
ចំណាយការប្រាក់	២០.៨៥២	៨៣.៦៣៧	២៧.៤៧៩	១១១.៨៦៧
<i>ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី</i>				
(រួមបញ្ចូលចំណាយប្រតិបត្តិការ)	២៣.២៤៤	៩៣.២៣២	១៩.៩៨៦	៨១.៣៦៣
ចំណាយទាក់ទងនឹងភតិសន្យាសរុប	២៦៩.២២៧	១.០៧៩.៨៦៩	២៨៨.៧៤១	១.១៧៥.៤៦៥

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៦. ភតិសន្យា (ត)

ខ. ចំនួនទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត (ត)

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងឆ្នាំ២០២៥ មានចំនួន ២៨៨.៥៣៦ ដុល្លារអាមេរិក (២០២៤ ៖ ៣០៥.១១៨ ដុល្លារអាមេរិក)។

៧. ទ្រព្យសកម្មអរូបី

ព្រល្យសកម្មរយៈពេលវែង	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	កម្រៃដៃគូ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប	
				ដុល្លារអាមេរិក	ពាន់រៀល
ផ្ទៃដី					
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១៥៥.១៥២	១.០០០.០០០	-	១.១៥៥.១៥២	៤.៦៤៩.៤៨៧
បន្ថែម	៣៧.៦៩៥	-	៣០៤.៤៧០	៣៤២.១៦៥	១.៣៧២.៤២៤
ការចាត់ថ្នាក់ឡើងវិញនៃទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	១០៧.៩៧៣	១០៧.៩៧៣	៤៣៣.០៨០
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	(១២.៩៦២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១៩២.៨៤៧	១.០០០.០០០	៤១២.៤៤៣	១.៦០៥.២៩០	៦.៤៤២.០២៩
ជកៈ រំលស់បង្គរ					
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១៣៣.១៦៦	៦៨៣.៨៣៦	-	៨១៧.០០២	៣.២៨៨.៤៣៣
រំលស់ក្នុងឆ្នាំ	១៥.៥៨៧	២០០.០០០	-	២១៥.៥៨៧	៨៧៧.៦៥៥
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	(២២.៣០៨)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១៤៨.៧៥៣	៨៨៣.៨៣៦	-	១.០៣២.៥៨៩	៤.១៤៣.៧៨០
តម្លៃសរុប					
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៤៤.០៩៤	១១៦.១៦៤	៤១២.៤៤៣	៥៧២.៧០១	២.២៩៨.២៤៩

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ទ្រព្យសកម្មអរូបី (ត)

ទ្រព្យសកម្មយៈពេលវែង	កម្មវិធីទុំព្យួរ ដុល្លារអាមេរិក	កម្រៃដៃគូ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប	
				ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម					
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៥១.៩៥២	១.០០០.០០០	-	១.១៥១.៩៥២	៤.៧០៥.៧២៤
បន្ថែម	៣.២០០	-	-	៣.២០០	១៣.០២៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៦៩.២៦៤)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៥៥.១៥២	១.០០០.០០០	-	១.១៥៥.១៥២	៤.៦៤៩.៤៨៧
ជកៈ រំលស់បន្ត					
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១១០.២១២	៤៨៣.២៨៨	-	៥៩៣.៥០០	២.៤២៤.៤៨៨
រំលស់ក្នុងឆ្នាំ	២២.៩៥៤	២០០.៥៤៨	-	២២៣.៥០២	៩០៩.៨៧៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៤៥.៨៩២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៣៣.១៦៦	៦៨៣.៨៣៦	-	៨១៧.០០២	៣.២៨៨.៤៧៣
តម្លៃយោង					
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២២.៩៨៦	៣១៦.១៦៤	-	៣៣៨.១៥០	១.៣៦១.០១៤

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ការវិនិយោគផ្សេងៗ

		២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់ (រយៈពេលដើមចាប់ពី៦ខែដល់១២ខែ)	(i)	១៧.៦៤២.៥០៨	៧០.៧៩៩.៣៨៥	៥.២១៤.៩០១	២០.៩៨៩.៩៧៧
ប្រាក់បញ្ញើមានកាលកំណត់ (រយៈពេលដើមលើសពី១២ខែ)	(i)	៤១.២៨៥.៦៧០	១៦៥.៦៧៩.៣៩៤	៤៧.៦៤៥.៦១២	១៩១.៧៧៣.៥៨៧
ការវិនិយោគសញ្ញាប័ណ្ណសាជីវកម្ម	(ii)	៥.២០០.៣៤២	២០.៨៦៨.៩៧២	២.១០១.៨៦៣	៨.៤៥៩.៩៩៩
		<u>៦៤.១២៨.៥២០</u>	<u>២៥៧.៣៤៧.៧៥១</u>	<u>៥៤.៩៦២.៣៧៦</u>	<u>២២១.២២៧.៥៦៣</u>
រយៈពេលខ្លី		១៧.៦៤២.៥០៨	៩១.៦៦៨.៣៥៧	៧.៣១៦.៧៦៤	២៩.៤៤៩.៩៧៦
រយៈពេលវែង		<u>៤៦.៤៨៦.០១២</u>	<u>១៦៥.៦៧៩.៣៩៤</u>	<u>៤៧.៦៤៥.៦១២</u>	<u>១៩១.៧៧៣.៥៨៧</u>
		<u>៦៤.១២៨.៥២០</u>	<u>២៥៧.៣៤៧.៧៥១</u>	<u>៥៤.៩៦២.៣៧៦</u>	<u>២២១.២២៧.៥៦៣</u>

- (i) នេះគឺជាប្រាក់បញ្ញើមានកាលកំណត់ ដែលមានរយៈពេលចាប់ពី១២ខែ ដល់ ១២០ខែ និងមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងចន្លោះពី ៤,១០% ដល់ ៨,០០% (២០២៤ ៖ ៥,៥០% ដល់ ៨,០០%) ក្នុងអំឡុងឆ្នាំ។
- (ii) ការវិនិយោគសញ្ញាប័ណ្ណសាជីវកម្ម ត្រូវបានចាត់ថ្នាក់ជាការវិនិយោគផ្សេងៗ។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ក្រុមហ៊ុនបានវិនិយោគសញ្ញាប័ណ្ណសាជីវកម្ម របស់ក្រុមហ៊ុនមួយ។ សញ្ញាប័ណ្ណសាជីវកម្មទាំងនេះមានរយៈពេលកំណត់បីឆ្នាំ និងមានអត្រាការប្រាក់លើគូប៉ុង ៦,២៥% (២០២៤ ៖ ៥,៥០%) ក្នុងមួយឆ្នាំ។ សញ្ញាប័ណ្ណសាជីវកម្មនេះ នឹងត្រូវដល់រយៈពេលកំណត់បីឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំនៃរបាយការណ៍។

៩. ការវិនិយោគមូលធន

រយៈពេលវែង	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុន ធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រ៉ឺ”	២.៩៣៤.០៤៣	១១.៧៧៤.៣១៥	១.២៣២.០០០	៤.៩៥៨.៨០០
ការប្រែប្រួលតម្លៃសមស្របក្នុង OCI	(៩១.១៨៧)	(៣៦៥.៩៣៤)	២០៩.៩១៦	៨៤៤.៩១២
	<u>២.៨៤២.៨៥៦</u>	<u>១១.៤០៨.៣៨១</u>	<u>១.៤៤១.៩១៦</u>	<u>៥.៨០៣.៧១២</u>

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. ការវិនិយោគមូលធន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន កម្ពុជា រឺ សរុបចំនួន ៥៦.០០០ ភាគហ៊ុន (២០២៤ ៖ ២៩.៩៤៤ ភាគហ៊ុន) ប្រមាណ ១០% (២០២៤ ៖ ៥,៣៥%) នៃភាគហ៊ុនសរុបរបស់ ក្រុមហ៊ុន កម្ពុជា រឺ ។

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានទទួលភាគលាភពី ក្រុមហ៊ុន កម្ពុជា រឺ ដែលមានទឹកប្រាក់ចំនួន ៨៤.០០០ ដុល្លារអាមេរិក (២០២៤ ៖ ៧៤.៨៦០ ដុល្លារអាមេរិក)។

ក្រុមហ៊ុនបានកំណត់ការវិនិយោគដែលបានបង្ហាញខាងលើ ជាការវិនិយោគមូលធនវាស់វែងតាម FVOCI ដោយសារក្រុមហ៊ុនមិនមានបំណងកាន់កាប់ភាគហ៊ុនទាំងនេះ ដើម្បីបង្កើតប្រាក់ចំណេញ តាមរយៈការប្រែប្រួល តម្លៃរយៈពេលខ្លី ឬ កម្រិតចំណេញរបស់ឈ្មួញកណ្តាលទេ។

បម្រែបម្រួលនៃការវិនិយោគមូលធនវាស់វែងតាម FVOCI ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១.៤៤១.៩១៦	៥.៨០៣.៧១២	១.៥៨០.១៨៧	៦.៤៥៥.០៦៤
បន្ថែម	១.៧០២.០៤៣	៦.៨២៦.៨៩៤	-	-
ការប្រែប្រួលតម្លៃសមស្រប	(៣០១.១០៣)	(១.២០៧.៧២៤)	(១៣៨.២៧១)	(៥៦២.៩០១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៤.៥០១)	-	(៨៨.៤៥១)
នៅថ្ងៃទី៣១ ខែធ្នូ	២.៨៤២.៨៥៦	១១.៤០៨.៣៨១	១.៤៤១.៩១៦	៥.៨០៣.៧១២

១០. គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង	២.៥១០.២១៨	១០.០៧៣.៥០៥	២.០០៤.២៣២	៨.០៦៧.០៣៤
គណនីត្រូវទទួលផ្សេងៗ៖				
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (*)	៣៧៨.៨៣៧	១.៥២០.២៧៣	៥០៦.៩២០	២.០៤០.៣៥៣
ឥណទានពន្ធកាត់ទុក (**)	៤០.៦៨៣	១៦៣.២៦១	៤២៨.៩៩៧	១.៧២៦.៧១៣
ចំណាយបង់មុន	៤៤.៦២៧	១៧៩.០៨៨	៤០.៣៩៣	១៦២.៥៨២
ប្រាក់កក់ឱ្យអ្នកផ្គត់ផ្គង់	៥៨.៥៩៦	២៣៥.១៤៦	៥៨.៥៩៦	២៣៥.៨៤៩
គណនីត្រូវទទួលផ្សេងៗ	៣៥.៥០៧	១៤២.៤៨៩	៣០.៥៤៧	១២២.៩៥២
	៥៥៨.២៥០	២.២៤០.២៥៧	១.០៦៥.៤៥៣	៤.២២៨.៤៨៩
	៣.០៦៨.៤៦៨	១២.៣១៣.៧៦២	៣.០៦៩.៦៨៥	១២.៣៥៥.៤៨៣

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១០. គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ (ត)

(*) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
ក្រុមហ៊ុនបង់ពន្ធរំដោះលើប្រាក់ចំណូលប្រចាំខែ។ នេះគឺជាឥណទានពន្ធដែលអាចប្រើកាត់កងជាមួយនឹងពន្ធលើប្រាក់ចំណូល។

សមតុល្យនេះគឺជាការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល មិនបានប្រើកាត់កងជាមួយនឹងពន្ធលើប្រាក់ចំណូលត្រូវបង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលអាចយោងទៅឆ្នាំខាងមុខជាឥណទានពន្ធ ដើម្បីកាត់កងជាមួយនឹងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនាពេលអនាគត និងត្រូវមានការវាយតម្លៃរបស់អាជ្ញាធរពន្ធ (សូមយោងទៅកំណត់សម្គាល់ ១៦(ច))។

(**) ឥណទានពន្ធកាត់ទុក
ក្រុមហ៊ុនបង់ពន្ធកាត់ទុកលើចំណូលការប្រាក់ ពីប្រាក់បញ្ញើមានកាលកំណត់ដែលធ្វើនៅធនាគារ។ នេះគឺជាឥណទានពន្ធដែលអាចប្រើកាត់កងជាមួយពន្ធលើប្រាក់ចំណូល។

សមតុល្យនេះគឺជាឥណទានពន្ធកាត់ទុក ដែលមិនបានប្រើកាត់កងជាមួយនឹងពន្ធលើប្រាក់ចំណូលត្រូវបង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលអាចយោងទៅមុខបានជាឥណទានពន្ធ សម្រាប់កាត់កងជាមួយនឹងការបង់ពន្ធរំដោះលើប្រាក់ចំណូលនាពេលអនាគត និងត្រូវមានការវាយតម្លៃរបស់អាជ្ញាធរពន្ធ (សូមយោងទៅកំណត់សម្គាល់ ១៦(ច))។

១១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១.៥០០	៦.០២០	១.៥០០	៦.០៣៨
គណនីចរន្ត និងគណនីសន្សំ	២.៤២៣.១៨៤	៩.៧២៤.២៣៧	៣.៨០១.១៣៣	១៥.២៩៩.៥៦០
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២.៤២៤.៦៨៤	៩.៧៣០.២៥៧	៣.៨០២.៦៣៣	១៥.៣០៥.៥៩៨

ក្នុងអំឡុងឆ្នាំ គណនីចរន្តមានការប្រាក់ប្រចាំឆ្នាំចាប់ពី ០,០០% រហូតដល់ ០,២៥% (២០២៤ ៖ ០,០០% ទៅ ០,២៥%) ហើយគណនីសន្សំមានការប្រាក់ប្រចាំឆ្នាំក្នុងចន្លោះពី ០,០០% ទៅ ១,០០% (២០២៤ ៖ ០,០០% ទៅ ១,០០%)។

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១២. ដើមទុន

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនចុះបញ្ជី បោះផ្សាយ និងបង់ប្រាក់រួច៖				
១៦.៥០០.០០០ភាគហ៊ុន មានតម្លៃ ៤.០០០រៀល				
ក្នុងមួយភាគហ៊ុន	១៦.៥០០.០០០	៦៦.០០០.០០០	១៦.៥០០.០០០	៦៦.០០០.០០០

រចនាសម្ព័ន្ធលម្អិតនៃការកាន់កាប់ភាគហ៊ុន មានដូចខាងក្រោម៖

	២០២៥			២០២៤		
	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក	%	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក	%
កាលាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ក.អ	៨.៤១៥.០០០	៨.៤១៥.០០០	៥១%	៨.៤១៥.០០០	៨.៤១៥.០០០	៥១%
Muang Thai Life Assurance Public Company Limited	៨.០៨៥.០០០	៨.០៨៥.០០០	៤៩%	៨.០៨៥.០០០	៨.០៨៥.០០០	៤៩%
	១៦.៥០០.០០០	១៦.៥០០.០០០	១០០%	១៦.៥០០.០០០	១៦.៥០០.០០០	១០០%

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិក និងរចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនទេ
(២០២៤ ៖ មិនមានការផ្លាស់ប្តូរ)។

១៣. បំណុលកិច្ចសន្យាធានារ៉ាប់រង

	ដុល		ធានារ៉ាប់រងបន្ត (*)		សុទ្ធ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥						
បំណុលកិច្ចសន្យារយៈពេលវែង	៥០.២៦៩.១៥១	២០១.៧៣០.១០៤	១៥៩.៤៧៤	៦៣៩.៩៦៩	៥០.៤២៨.៦២៥	២០២.៣៧០.០៧៣
បំណុលកិច្ចសន្យារយៈពេលខ្លី	២៣៩.៣៤៣	៩៦០.៤៨៣	(៣៥.០៧៧)	(១៤០.៧៦៤)	២០៤.២៦៦	៨១៩.៧១៩
	៥០.៥០៨.៤៩៤	២០២.៦៩០.៥៨៧	១២៤.៣៩៧	៤៩៩.២០៥	៥០.៦៣២.៨៩១	២០៣.១៨៩.៧៩២
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
បំណុលកិច្ចសន្យារយៈពេលវែង	៤១.៨៨៦.៦៦៣	១៦៨.៥៩៣.៨១៨	-	-	៤១.៨៨៦.៦៦៣	១៦៨.៥៩៣.៨១៨
បំណុលកិច្ចសន្យារយៈពេលខ្លី	៤៦៣.៩៥០	១.៨៦៧.៣៩៩	-	-	៤៦៣.៩៥០	១.៨៦៧.៣៩៩
	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧	-	-	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៣. ចំណូលកិច្ចសន្យាធានារ៉ាប់រង (ត)

បម្រែបម្រួលបំណុលកិច្ចសន្យាធានារ៉ាប់រងក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	ដុល		ធានារ៉ាប់រងបន្ត (*)		សុទ្ធ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧	-	-	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧
ទទួលស្គាល់នៅក្នុងចំណេញ-ខាត	៨.១៥៧.៨៨១	៣២.៧២១.២៦១	១២៤.៣៩៧	៤៩៨.៩៥៦	៨.២៨២.២៧៨	៣៣.២២០.២១៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៩១.៨៩១)	-	២៤៩	-	(៤៩១.៦៤២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៥០.៥០៨.៤៩៤	២០២.៦៩០.៥៨៧	១២៤.៣៩៧	៤៩៩.២០៥	៥០.៦៣២.៨៩១	២០៣.១៨៩.៧៩២
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៤៤.១០៧.២២៩	១៨០.១៧៨.០៣០	-	-	៤៤.១០៧.២២៩	១៨០.១៧៨.០៣០
ទទួលស្គាល់នៅក្នុងចំណេញ-ខាត	(១.៧៥៦.៦១៦)	(៧.១៥១.១៨៤)	-	-	(១.៧៥៦.៦១៦)	(៧.១៥១.១៨៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៥៦៥.៦២៩)	-	-	-	(២.៥៦៥.៦២៩)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧	-	-	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧

(*) ក្នុងឆ្នាំ ២០២៤ និងឆ្នាំមុនៗ មិនមានការទទួលស្គាល់ទុនបម្រុងធានារ៉ាប់រងបន្តដាច់ដោយឡែកទេ ដោយសារគណៈគ្រប់គ្រងបានវាយតម្លៃថា ការប៉ះពាល់នៃការធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុននៅមានកម្រិត បរិមាណទាប និងបទពិសោធន៍មានភាពគួរឱ្យទុកចិត្តទាប ដែលធ្វើឱ្យមិនអាចកំណត់ការសន្និដ្ឋានជាក់លាក់ណាមួយ សម្រាប់ធានារ៉ាប់រងបន្ត ដែលអាចជឿទុកចិត្តបាន ដើម្បីវាស់វែងទុនបម្រុងធានារ៉ាប់រងបន្តបាន។

ក្នុងឆ្នាំ ២០២៥ បំណុលបន្ថែមដែលកើតឡើងពីធានារ៉ាប់រងបន្ត កំណត់ឱ្យចំណែកនៃធានារ៉ាប់រងបន្តលើបំណុលបណ្តុសន្យា នាពេលអនាគត ដែលត្រូវបានកំណត់ដោយផ្អែកលើ ការវាយតម្លៃជាមូលដ្ឋាននៃការគណនាហានិភ័យធានារ៉ាប់រង។

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៣. ចំណូលអិច្វីសន្យាធានារ៉ាប់រង (ត)

ការវិភាគភាពប្រែប្រួល

ក្រុមហ៊ុនបានវិភាគភាពប្រែប្រួលសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ ទៅលើការសន្មតអត្រាបរិណាមាតមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
បរិណាមាត	+១០%	៦៨០.០៧៣	៦៨០.០៧៣	(៦៨០.០៧៣)	(៦៨០.០៧៣)
បរិណាមាត	-១០%	(៦៧១.៧៧៧)	(៦៧១.៧៧៧)	៦៧១.៧៧៧	៦៧១.៧៧៧

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
ការផុតសុពលភាព	+១០%	(១៥៩.៩៥៩)	(១៥៩.៩៥៩)	១៥៩.៩៥៩	១៥៩.៩៥៩
ការផុតសុពលភាព	-១០%	១៦៤.១៥៧	១៦៤.១៥៧	(១៦៤.១៥៧)	(១៦៤.១៥៧)

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
ចំណាយ	+២%	៩២.២៥៣	៩២.២៥៣	(៩២.២៥៣)	(៩២.២៥៣)
ចំណាយ	-២%	(៩១.០០២)	(៩១.០០២)	៩១.០០២	៩១.០០២

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
ការផ្ទៀងផ្ទាត់អត្រា ការប្រាក់	+៥%	១.៥៨៥.៦៤៩	១.៥៨៥.៦៤៩	(១.៥៨៥.៦៤៩)	(១.៥៨៥.៦៤៩)

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

**១៣. ចំណូលអចិន្ត្រៃយ៍សន្យាធានារ៉ាប់រង (ត)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
មរណភាព	+១០%	៨២៩.១៣៨	៨២៩.១៣៨	(៨២៩.១៣៨)	(៨២៩.១៣៨)
មរណភាព	-១០%	(៨១៧.៨៥៥)	(៨១៧.៨៥៥)	៨១៧.៨៥៥	៨១៧.៨៥៥

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
ការផុតសុពលភាព	+១០%	(៩០.១៩៨)	(៩០.១៩៨)	៩០.១៩៨	៩០.១៩៨
ការផុតសុពលភាព	-១០%	៩២.៨៩៩	៩២.៨៩៩	(៩២.៨៩៩)	(៩២.៨៩៩)

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
ចំណាយ	+២%	១០៦.៩២៣	១០៦.៩២៣	(១០៦.៩២៣)	(១០៦.៩២៣)
ចំណាយ	-២%	(១០៥.២៩៨)	(១០៥.២៩៨)	១០៥.២៩៨	១០៥.២៩៨

	ការផ្លាស់ប្តូរ ការសន្មត	កំណើន/(តំហយ) ទុនបម្រុង ដុល្លារអាមេរិក	កំណើន/(តំហយ) បំណុល ដុល្លារអាមេរិក	កំណើន/(តំហយ) ចំណេញមុនពន្ធ ដុល្លារអាមេរិក	កំណើន/(តំហយ) មូលធន ដុល្លារអាមេរិក
ការផ្ទៀងផ្ទាត់អត្រា ការប្រាក់	+៥%	១.៥៥៧.៤១១	១.៥៥៧.៤១១	(១.៥៥៧.៤១១)	(១.៥៥៧.៤១១)

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៤. គណនីធានារ៉ាប់រងគ្រូរទូទាត់ និងគណនីគ្រូរទូទាត់ផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភត្រូវទទួលពីម្ចាស់បណ្ណសន្យារ៉ាប់រង ប៉ុន្តែមិនទាន់បានចេញ	៩២.២៣៦	៣៧០.១៤៣	៩៨.១៩៥	៣៩៥.២៣៥
បុព្វលាភបង់មុន	២២៥.៤៧៧	១.០៦៥.៣៥៩	៣១៣.៦៨២	១.២៦២.៥៧០
ចំណាយបង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	៥០៥.០០៨	២.០២៦.៥៩៧	១.១២៤.៥៣៣	៤.៥២៦.២៤៦
ទឹកប្រាក់ត្រូវបង់ឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្ត	៤៦១.៦៨១	១.៨៥២.៧២៦	២៦៦.៧១៦	១.០៧៣.៥៣២
សំវិធានធនប្រាក់រង្វាន់បុគ្គលិក	៤២០.២៦៨	១.៦៨៦.៥៣៥	៤៨៨.៧០០	១.៩៦៧.០១៧
ទឹកប្រាក់ជំពាក់ភាគីពាក់ព័ន្ធ (កំណត់សម្គាល់១៩(គ))	១៩១.២៧៨	៧៦៧.៥៩៩	១៧៦.០៥៣	៧០៨.៦១៣
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល	២៦.៤៧១	១០៦.២២៨	២៦.០៨៣	១០៤.៩៨៤
ពន្ធកាត់ទុក និងពន្ធផ្សេងៗត្រូវបង់	៣៤.០៨៣	១៣៦.៧៧៥	៦០.៣១៤	២៤២.៧៦៤
	១.៩៩៦.៥០២	៨.០១១.៩៦២	២.៥៥៤.២៧៦	១០.២៨០.៩៦១

១៥. សំវិធានធនសំណងប្រាក់បំណាច់អតីតភាពការងារ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំណងប្រាក់បំណាច់អតីតភាពការងារ				
រយៈពេលវែង	១១.៣០៣	៤៥.៣៥៩	១២.១៨៦	៤៩.០៤៩
រយៈពេលខ្លី	-	-	-	-
	១១.៣០៣	៤៥.៣៥៩	១២.១៨៦	៤៩.០៤៩

បម្រែបម្រួលសំវិធានធនសំណងប្រាក់បំណាច់អតីតភាពការងារ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១២.១៨៦	៤៩.០៤៩	១៣.៥៣៨	៥៥.៣០៣
បន្ថែម	១១១.៨៤២	៤៤៨.៥៩៨	១១១.៣៧៣	៤៥៣.៣៩៩
ការទូទាត់សំណងប្រាក់បំណាច់អតីតភាពការងារ	(១១២.៧២៥)	(៤៥២.១៤០)	(១១២.៧២៥)	(៤៥៨.៩០៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៤៨)	-	(៧៥០)
នៅថ្ងៃទី៣១ ខែធ្នូ	១១.៣០៣	៤៥.៣៥៩	១២.១៨៦	៤៩.០៤៩

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៥. សំវិធានធនសំណងប្រាក់បំណាច់អតីតភាពការងារ (ត)

នេះគឺជាសំវិធានធនសម្រាប់ការទូទាត់សំណងប្រាក់បំណាច់អតីតភាពការងារ ដែលតម្រូវដោយប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងបន្ទាប់មកត្រូវបានធ្វើវិសោធនកម្មតាមរយៈសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

១៦. ពន្ធ

ក. អត្រាពន្ធជាធរមាន

អនុលោមតាមមាត្រា ២០ (ថ្មី) នៃច្បាប់ស្តីពីសារពើពន្ធកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធ ២០% នៃប្រាក់ចំណូលជាប់ពន្ធ ឬ ពន្ធអប្បបរមា ១% នៃប្រាក់ចំណូលប្រចាំឆ្នាំ ដោយយកតាមចំនួនមួយណាដែលខ្ពស់ជាង។

ពន្ធអប្បបរមាត្រូវបានគណនាតាមអត្រា ១% នៃផលប្រចាំឆ្នាំ (បុព្វលាភធានារ៉ាប់រងអាយុជីវិត និងចំណូលពាក់ព័ន្ធ និងចំណូលផ្សេងៗទៀតពីសកម្មភាពអាជីវកម្មមួយផ្សេងទៀត)។ ក្រុមហ៊ុនមួយអាចទទួលបានការលើកលែងពន្ធអប្បបរមា ប្រសិនបើក្រុមហ៊ុននោះកាន់បញ្ជីកាតព្វកិច្ចនេយ្យត្រឹមត្រូវ ដូចបានកំណត់ក្នុងប្រកាសលេខ ៦៣៨ប្រ.ក ចេញដោយអគ្គនាយកដ្ឋានពន្ធដារ (GDT) និងដែលត្រូវមានការអនុម័តរបស់ GDT ។ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រមាស ពី GDT និងលិខិតបញ្ជាក់ពី GDT អំពីការកាន់បញ្ជីកាតព្វកិច្ចនេយ្យត្រឹមត្រូវ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ ដូចនេះ ក្រុមហ៊ុនបានទទួលការលើកលែងពន្ធអប្បបរមាសម្រាប់ការិយបរិច្ឆេទទាំងពីរនេះ។

ខ. ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម	២៨៧.៥១២	១.១៥៣.៧៨៥	៣២១.៦១៧	១.២៩៤.៥១០
ពន្ធពន្យារជាបំណុល	(២៥.៥០៨)	(១០២.៣៦៣)	(១១៤.០៨០)	(៤៥៩.១៧៤)
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	២៦២.០០៤	១.០៥១.៤២២	២០៧.៥៣៧	៨៣៥.៣៣៦

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៦. ពន្ធ (ត)

ខ. ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម /(បំណុល) ត្រូវបានកំណត់ដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ពន្ធពន្យារជាទ្រព្យសកម្ម ៖</i>				
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	៨៤.០៥៤	៣៣៧.៣០៩	៩៧.៧៤០	៣៩៣.៤០៣
ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	៨៦.៤៨៨	៣៤៧.០៧៦	៦៩.៥៩៤	២៨០.១១៦
បំណុលភតិសន្យា	២៧.១៩០	១០៩.១១៣	៧១.៩០៨	២៨៩.៤៣០
បុព្វលាភមិនទាន់ទទួលស្គាល់	៧១.៥៤៣	២៨៧.១០២	៨២.៣៧៥	៣៣១.៥៦១
ការវិនិយោគ តាម FVOCI (ទ្រព្យសកម្ម)	១៨.២៣៧	៧៣.១៨៥	-	-
	២៨៧.៥១២	១.១៥៣.៧៨៥	៣២១.៦១៧	១.២៩៤.៥១០
<i>ពន្ធពន្យារជាបំណុល ៖</i>				
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	(២៣.៦៤៦)	(៩៤.៨៩១)	(៦៨.៦៧៣)	(២៧៦.៤០៩)
ការវិនិយោគមូលធនវាស់វែងតាម FVOCI	-	-	(៤១.៩៨៣)	(១៦៨.៩៨២)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់	(១.៨៦២)	(៧.៤៧២)	(៣.៤២៤)	(១៣.៧៨៣)
	(២៥.៥០៨)	(១០២.៣៦៣)	(១១៤.០៨០)	(៤៥៩.១៧៤)
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	២៦២.០០៤	១.០៥១.៤២២	២០៧.៥៣៧	៨៣៥.៣៣៦

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	២០៧.៥៣៧	៨៣៥.៣៣៦	១១១.៧៥៩	៤៥៦.៥៣៦
ទទួលស្គាល់នៅក្នុងចំណេញ-ខាត	(៥.៧៥៤)	(២៣.០៧៩)	៦៨.១២៤	២៧៧.៣៣៤
ទទួលស្គាល់នៅក្នុង OCI	៦០.២២១	២៤១.៥៤៦	២៧.៦៥៤	១១២.៥៧៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៣៨១)	-	(១១.១១៣)
នៅថ្ងៃទី៣១ ខែធ្នូ	២៦២.០០៤	១.០៥១.៤២២	២០៧.៥៣៧	៨៣៥.៣៣៦

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៦. ពន្ធ (ត)

គ. ចំណូលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	-	-	-	-
ទទួលស្គាល់នៅក្នុងចំណេញ-ខាត	៥៥៦.៥៥៨	២.២៣២.៣៥៤	៨៣២.៩៣៨	៣.៣៩០.៨៩១
ឥណទានពន្ធកាត់ទុកបានប្រើ (*)	(១៣៧.០៦៣)	(៥៤៩.៧៦០)	(១៥២.៣១៨)	(៦២០.០៨៧)
ប្រាក់ដោះពន្ធលើប្រាក់ចំណូលបានបង់	(២៩១.០២៤)	(១.១៦៧.២៩៧)	(២៦៣.៤១៥)	(១.០៧២.៣៦២)
ប្រាក់ដោះពន្ធលើប្រាក់ចំណូលបានប្រើ (*)	(១២៨.៤៧១)	(៥១៥.២៩៧)	(៤១៧.២០៥)	(១.៦៩៨.៤៤២)
នៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-

(*) នេះគឺជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

ឃ. ចំណាយពន្ធលើប្រាក់ចំណូល

(i) ចំណូលទទួលស្គាល់នៅក្នុងចំណេញ-ខាត

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណូល				
ពន្ធក្នុងឆ្នាំ	៥០៥.៥៩២	២.០២៧.៩២៩	៨៣២.៩៣៨	៣.៣៩០.៨៩១
ការកែតម្រូវពន្ធក្នុងឆ្នាំ ជាមួយពន្ធក្នុងឆ្នាំមុនៗ	៥០.៩៦៦	២០៤.៤២៥	-	-
និយ័តកម្មអត្ថប្រយោជន៍ប្រាក់ដោះពន្ធលើប្រាក់ ចំណូលមិនទាន់បានប្រើក្នុង គ្រាមុន	-	-	(១១៨.០៩៣)	(៤៨០.៧៥៧)
	៥៥៦.៥៥៨	២.២៣២.៣៥៤	៧១៤.៨៤៥	២.៩១០.១៣៤
ពន្ធពន្យារ	៥.៧៥៤	២៣.០៧៩	(៦៨.១២៤)	(២៧៧.៣៣៣)
	៥៦២.៣១២	២.២៥៥.៤៣៣	៦៤៦.៧២១	២.៦៣២.៨០១

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៦. ពន្ធ (ត)

ឃ. ចំណាយពន្ធលើប្រាក់ចំណូល (ត)

(ii) ចំណូលពន្ធស្គាល់នៅក្នុង OCI

	មុនពន្ធ (ចំណាយពន្ធ)		កាត់កងពន្ធច្រប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
<i>៣១ ធ្នូ ២០២៥</i>				
ការវិនិយោគមូលធន – បម្រែបម្រួលតម្លៃសមស្រប				
សុទ្ធក្នុង OCI	(៣០១.១០៣)	៦០.២២១	(២៤០.៨៨២)	(៩៦៦.១៧៨)
<i>៣១ ធ្នូ ២០២៤</i>				
ការវិនិយោគមូលធន – បម្រែបម្រួលតម្លៃសមស្រប				
សុទ្ធក្នុង OCI	(១៣៨.២៧១)	២៧.៦៥៤	(១១០.៦១៧)	(៤៥០.៣២២)

(iii) ការផ្ទៀងផ្ទាត់អត្រាពន្ធជាធរមាន

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលគណនាតាមអត្រាពន្ធតាមច្បាប់ ជាមួយនឹង(ចំណាយ)/អត្ថប្រយោជន៍ពន្ធក្នុង
ចំណេញ-ខាត មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២.៣៩៦.៦៥៦	៩.៦១២.៩៨៩	៣.៧៣០.៤៥២	១៥.១៨៦.៦៧០
ពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធជាធរមាន	៤៧៩.៣៣១	១.៩២២.៥៩៧	៧៤៦.០៩០	៣.០៣៧.៣៣២
ចំណាយមិនអាចកាត់កងពន្ធ	២៩.៨៧៥	១១៩.៨២៧	២៨.៤៩២	១១៥.៩៩២
ពន្ធពន្យារមិនបានទទួលស្គាល់ក្នុងឆ្នាំមុន	២.១៤០	៨.៥៨៤	(៩.៧៦៨)	(៣៩.៧៦៦)
ការកែតម្រូវពន្ធក្នុងឆ្នាំ ជាមួយពន្ធក្នុងឆ្នាំមុនៗ	៥០.៩៦៦	២០៤.៤២៥	-	-
អត្ថប្រយោជន៍នៃប្រាក់ដោះពន្ធលើប្រាក់ចំណូលមិន បានប្រើក្នុងឆ្នាំមុន	-	-	(១១៨.០៩៣)	(៤៨០.៧៥៧)
ចំណាយពន្ធលើប្រាក់ចំណូល	៥៦២.៣១២	២.២៥៥.៤៣៣	៦៤៦.៧២១	២.៦៣២.៨០១

ការគណនាចំណាយពន្ធលើប្រាក់ចំណូល ត្រូវមានការត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធ។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៦. ពន្ធ (ត)

ខ. ការកំណត់ពន្ធឡើងវិញ

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញលិខិតស្តីពីការកំណត់ពន្ធឡើងវិញចំពោះក្រុមហ៊ុន ដើម្បីវាយតម្លៃពន្ធដូចខាងក្រោម៖

- នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលសេចក្តីជូនដំណឹងពីការកំណត់ពន្ធឡើងវិញពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ទាក់ទងនឹងការធ្វើសវនកម្មពន្ធពេញលេញ សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលនៃការកំណត់ពន្ធឡើងវិញ ត្រូវបានចេញនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៥ ដោយមិនមានការកើនឡើងនូវកំហុសឆ្គងទេ។

ច. បញ្ហាពន្ធផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលបានចូលជាធរមាននាពេលដែលបទប្បញ្ញត្តិពន្ធនោះត្រូវបានអនុវត្ត និងបកស្រាយ។ ក្រុមហ៊ុនកត់ត្រាសំវិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ នាការលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃស្ថានភាពក្នុងលិខិតប្រកាសពន្ធ ជាមួយនឹងចំនួនដែលត្រូវបង់ឱ្យអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់បំណុលពន្ធ និងសមតុល្យពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

១៧. ចំណូលពីការវិនិយោគ និងចំណូលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពី៖				
ប្រាក់បញ្ញើមានកាលកំណត់	៣.០៨៩.០៤៤	១២.៣៩០.១៥៥	៣.០៧១.២៣៧	១២.៥០៣.០០៦
គណនីសន្សំ	៤១.៣៤២	១៦៥.៨២៣	៣៤.៥៨២	១៤០.៧៨៣
សញ្ញាប័ណ្ណសាជីវកម្ម	២០៨.៤៧៩	៨៣៦.២១០	១០១.៨៦៣	៤១៤.៦៨៤
ចំណូលភាគលាភ	៨៤.០០០	៣៣៦.៩២៤	៧៤.៨៦០	៣០៤.៧៥៥
ចំណូលពីការវិនិយោគ	៣.៤២២.៨៦៥	១៣.៧២៩.១១២	៣.២៨២.៥៤២	១៣.៣៦៣.២២៨
ចំណូលផ្សេងៗ	១៣៤.០៩៤	៥៣៧.៨៥១	១១៨.២៨៩	៤៨១.៥៥៥
	៣.៥៥៦.៩៥៩	១៤.២៦៦.៩៦៣	៣.៤០០.៨៣១	១៣.៨៤៤.៧៨៣

សុវណ្ណភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៨. ចំណាយប្រតិបត្តិការ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រាក់បៀវត្សរ៍ និងចំណាយពាក់ព័ន្ធ	៣.១២៣.៨៩៦	១២.៥២៩.៩៤៧	៣.០៦៨.៣៩៧	១២.៤៩១.៤៤៤
រំលស់ទ្រព្យសម្បត្តិ និងរំលស់ទ្រព្យសកម្មអរូបី	៣១២.១៦២	១.២៥២.០៨២	៤៧១.៣៨២	១.៩១៨.៩៩៦
ជួសជុល និងថែទាំ	១៦៧.៩៧២	៦៧៣.៧៣៦	១៨៦.១០៧	៧៥៧.៦៤២
ចំណាយធ្វើដំណើរ និងបេសកកម្ម	៩៩.១០២	៣៩៧.៤៩៨	១១៦.៨៥០	៤៧៥.៦៩៦
ចំណាយផ្សាយពាណិជ្ជកម្ម	៨៨.៤០២	៣៥៤.៥៨០	៨៦.០៧៥	៣៥០.៤១១
កម្រៃសេវាវិជ្ជាជីវៈ	៥៨.៦៦៥	២៣៥.៣០៥	៨៨.៧៣៣	៣៦១.២៣២
ទំនាក់ទំនង	២១.៤៦២	៨៦.០៨៤	២២.៨២២	៩២.៩០៨
ចំណាយប្រាក់បំណាច់អតីតភាពការងារ	១១១.៨៤២	៤៤៨.៥៩៨	១១១.៣៧៣	៤៥៣.៣៩៩
កម្រៃអាករ	១២៧.៥៥៨	៥១១.៦៣៥	១១៧.០៦៨	៤៧៦.៥៨៤
ចំណាយពន្ធផ្សេងៗ	១០៥.០៥៤	៤២១.៣៧២	១២៩.៦៥៤	៥២៧.៨២១
ចំណាយផ្សេងៗ	១៦៦.៣៣៧	៦៦៧.១៧៨	២៥៤.៥៥៩	១.០៣៦.៣១១
	៤.៣៨២.៤៥២	១៧.៥៧៨.០១៥	៤.៦៥៣.០២០	១៨.៩៤២.៤៤៤

កម្រៃបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយ៉ាតជីហាវខូភីស៍ (ខេមបូឌា)

កម្រៃបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយ៉ាតជីហាវខូភីស៍ (ខេមបូឌា) មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	៣៥.០០០	១៤០.៣៨៥	៣៥.០០០	១៤២.៤៨៥

កម្រៃសេវាវិជ្ជាជីវៈរួមបញ្ចូលនូវកម្រៃសវនកម្ម ត្រូវបង់ឱ្យសវនករ ចំនួន ៣៨.៥០០ ដុល្លារអាមេរិក រួមទាំងអាករលើ តម្លៃបន្ថែម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ ចំនួន ៣៨.៥០០ ដុល្លារអាមេរិក)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានបុគ្គលិក២៨៦នាក់ និងអភិបាលម្នាក់ (២០២៤ ៖ បុគ្គលិក៣៣៣ នាក់ និងអភិបាលម្នាក់)។ ក្រុមហ៊ុនមានអភិបាលសរុប៩នាក់ ដែល៨នាក់បំពេញការងារពេញម៉ោងឱ្យក្រុមហ៊ុន (មិនមានការប្រែប្រួល គិតត្រឹម ២០២៤)។

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៩. ប្រតិបត្តិការនិងសមតុល្យជាមួយភាគីពាក់ព័ន្ធ
ក. អត្តសញ្ញាណនៃភាគីពាក់ព័ន្ធ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ភាគីដែលត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ ប្រសិនបើក្រុមហ៊ុនមានលទ្ធភាពជះឥទ្ធិពលជាសារវន្តលើភាគីនោះ ទោះដោយផ្ទាល់ឬប្រយោល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។

ក្រុមហ៊ុនមានទំនាក់ទំនងភាគីពាក់ព័ន្ធជាមួយភាគទុនិកចម្បង ក្រុមហ៊ុនញាតិសម្ព័ន្ធ និងគណៈគ្រប់គ្រងសំខាន់ៗ។

គណៈគ្រប់គ្រងសំខាន់ៗត្រូវបានកំណត់ថាជាបុគ្គលទាំងឡាយណា ដែលមានសិទ្ធិនិងការទទួលខុសត្រូវ ចំពោះការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យ សកម្មភាពនានារបស់ក្រុមហ៊ុនដោយផ្ទាល់ និងប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលទាំងអស់របស់ក្រុមហ៊ុន និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន។

ខ. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>លាភការរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ</i>				
ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ	១.៣២៨.៨១៣	៥.៣២៩.៨៦៩	១.២៤០.៣៤៩	៥.០៤៩.៤៦១
<i>ភាគទុនិក</i>				
កម្រៃសេវាថែទាំប្រព័ន្ធ និងកម្រៃផ្សេងៗ	១៤២.៤៣០	៥៧១.២៨៧	១០៣.២៦៣	៤២០.៣៨៤
<i>ភាគីពាក់ព័ន្ធផ្សេងៗ៖</i>				
ចំណូលបុព្វលាភធានារ៉ាប់រង	១៣៦.៨៣៩	៥៤៨.៨៦១	១៦៨.៤៦០	៦៨៥.៨០០
កម្រៃជើងសាបានបង់	១.៧២៩.៤៤៥	៦.៩៣៦.៨០៤	១.៩៤០.០៦៧	៧.៨៩៨.០១១
ចំណូលការប្រាក់	១.៣៧៧.៩៤២	៥.៥២៦.៩២៥	១.៤០៩.១២៩	៥.៧៣៦.៥៦៤

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៩. ប្រតិបត្តិការនិយមតុល្យជាមួយភាគីពាក់ព័ន្ធ (ត)
គ. សមតុល្យជាមួយភាគីពាក់ព័ន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធផ្សេងៗ៖				
ការវិនិយោគផ្សេងៗ (*)	៣៤.១០៦.៥៥១	១៣៦.៨៦៩.៥៨៩	២៤.៩២៥.៦៤០	១០០.០២៦.៥៩៣
គណនីចរន្ត និងគណនីសន្សំ (**)	១.៨៣៤.៥៩៣	៧.៣៥៨.៥៥៣	៣.០៧៨.៣៧៩	១២.៥២០.០១០
ទឹកប្រាក់ជំពាក់ភាគីពាក់ព័ន្ធ (កំណត់សម្គាល់១៤) (***)	១៩១.២៧៨	៧៦៧.៥៩៩	១៧៦.០៥៣	៧០៨.៦១៣

- (*) នេះគឺជាការវិនិយោគសញ្ញាប័ណ្ណ (សូមមើលទៅកំណត់សម្គាល់ ៨ (ii)) និង ប្រាក់បញ្ញើមានកាលកំណត់ ដែលមានរយៈពេលចាប់ពី ១២ ខែ ដល់ ១២០ ខែ និងមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងចន្លោះពី ៤,១០% ដល់ ៧,៥០% (២០២៤៖ ៤,១០% ដល់ ៧,៥០%) ក្នុងអំឡុងឆ្នាំ។
- (**) គណនីចរន្ត ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ០,០០% ដល់ ០,២៥% (ឆ្នាំ ២០២៤៖ ០,០០% ដល់ ០,២៥%) ហើយគណនីសន្សំ និងទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ០,០០% ដល់ ១,០០% (ឆ្នាំ ២០២៤៖ ០,០០% ដល់ ១,០០%) ក្នុងអំឡុងឆ្នាំ។
- (***) ទឹកប្រាក់ជំពាក់ភាគីពាក់ព័ន្ធ មិនមានការធានា មិនមានការប្រាក់ និងត្រូវទូទាត់សងវិញតាមតម្រូវការ។

២០. ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន គឺដើម្បីធានាថាក្រុមហ៊ុនមានធនធានហិរញ្ញវត្ថុសមស្រប ដើម្បីបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន និងរក្សាតម្រូវការដើមទុនស្របតាមប្រកាសស្តីពីកម្រិតសាធារណរបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលចេញដោយនិយ័តករធានារ៉ាប់រងកម្ពុជា ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ត្រូវរក្សាកម្រិតសាធារណ ១២០% តាមតម្រូវការរបស់និយ័តករធានារ៉ាប់រងកម្ពុជា ហើយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបានរក្សាកម្រិតសាធារណតាមតម្រូវការ ចំនួន ២២០,៩៨%។

គោលការណ៍របស់ក្រុមហ៊ុនគឺត្រូវរក្សាទុកដើមទុនឱ្យបានគ្រប់គ្រាន់ និងគោរពតាមតម្រូវការដើមទុនអប្បបរមាស្របតាមប្រកាស។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបានអនុវត្តតាមតម្រូវការពាក់ព័ន្ធ ដែលទាក់ទងនឹងដើមទុនអប្បបរមា។

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២១. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ ក. ការចាត់ថ្នាក់តាមគណនេយ្យ និងតម្លៃសមស្រប

ក្រុមហ៊ុនមានការវិនិយោគមូលធនដែលវាស់វែងតាមតម្លៃសមស្រប។ តម្លៃសមស្របនៃការវិនិយោគមូលធនត្រូវបានចាត់ថ្នាក់ក្នុងតម្លៃសមស្របកម្រិត៣។ ក្រុមហ៊ុនកំណត់តម្លៃសមស្របកម្រិត៣ សម្រាប់ការវិនិយោគមូលធនដែលមិនមានតម្លៃយោងនៅទីផ្សារ ដោយប្រើវិធីសាស្ត្រទ្រព្យសកម្មសុទ្ធដែលបានធ្វើនិយ័តកម្ម។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្រុមហ៊ុនមិនបានលាតត្រដាងព័ត៌មានតម្លៃសមស្រប សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទេ ដោយសារតម្លៃយោងរបស់វាប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុចាត់តាម:				
<i>ថ្លៃដើមដករំលស់:</i>				
ការវិនិយោគផ្សេងៗ	៦៤.១២៨.៥២០	២៥៧.៣៤៧.៧៥១	៥៤.៩៦២.៣៧៦	២២១.២២៣.៥៦៣
គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រងនិង				
គណនីត្រូវទទួលផ្សេងៗ	២.៥៤៥.៧២៥	១០.២១៥.៩៩៤	២.០៣៤.៧៧៩	៨.១៨៩.៩៨៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២.៤២៤.៦៨៤	៩.៧៣០.២៥៧	៣.៨០២.៦៣៣	១៥.៣០៥.៥៩៨
	៦៩.០៩៨.៩២៩	២៧៧.២៩៤.០០២	៦០.៧៩៩.៧៨៨	២៤៤.៧១៩.១៤៧
<i>FVOCI:</i>				
ការវិនិយោគមូលធន	២.៨៤២.៨៥៦	១១.៤០៨.៣៨១	១.៤៤១.៩១៦	៥.៨០៣.៧១២
	៧១.៩៤១.៧៨៥	២៨៨.៧០២.៣៨៣	៦២.២៤១.៧០៤	២៥០.៥២២.៨៥៩
បំណុលហិរញ្ញវត្ថុចាត់តាមថ្លៃដើមដករំលស់:				
បំណុលកិច្ចសន្យាធានារ៉ាប់រង	៥០.៦៣២.៨៩១	២០៣.១៨៩.៧៩២	៤២.៣៥០.៦១៣	១៧០.៤៦១.២១៧
គណនីធានារ៉ាប់រងត្រូវទូទាត់ និង				
គណនីត្រូវទូទាត់ផ្សេងៗ	១.៥៧៨.២៣៥	៦.៣៣៣.៤៥៧	២.០៥៦.០០២	៨.២៧៥.៤០៨
បំណុលភក្តិសន្យា	១៣៥.៩៥៣	៥៤៥.៥៧៩	៣៥៩.៥៤០	១.៤៤៧.១៤៩
	៥២.៣៤៧.០៧៩	២១០.០៦៨.៨២៨	៤៤.៧៦៦.១៥៥	១៨០.១៨៣.៧៧៤

ខ. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យដូចខាងក្រោម ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុ:

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យទីផ្សារ

កំណត់សម្គាល់នេះបង្ហាញនូវព័ត៌មានអំពីការប្រឈមរបស់ក្រុមហ៊ុន ចំពោះហានិភ័យនីមួយៗខាងលើ កម្មវត្ថុគោលការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុន សម្រាប់ការវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន។

សុវណ្ណភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

ខ. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(i) ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន ប្រសិនបើអតិថិជន ឬដៃគូសហការ ជាមួយឧបករណ៍ហិរញ្ញវត្ថុណាមួយ ខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ បង្ហាញពីហានិភ័យឥណទានអតិបរមា។ ការប្រឈមជាអតិបរមាទៅលើ ហានិភ័យឥណទាន នាការបរិច្ឆេទការណ៍មានដូចខាងក្រោម៖

	តម្លៃយោង			
	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង និង				
គណនីត្រូវទទួលផ្សេងៗ	២.៥៤៥.៧២៥	១០.២១៥.៩៩៤	២.០៣៤.៧៧៩	៨.១៨៩.៩៨៦
សាច់ប្រាក់និងសាច់ប្រាក់សមមូល	២.៤២៤.៦៨៤	៩.៧៣០.២៥៧	៣.៨០២.៦៣៣	១៥.៣០៥.៥៩៨
ការវិនិយោគផ្សេងៗ	៦៤.១២៨.៥២០	២៥៧.៣៤៧.៧៥១	៥៤.៩៦២.៣៧៦	២២១.២២៣.៥៦៣
ការវិនិយោគមូលធន	២.៨៤២.៨៥៦	១១.៤០៨.៣៨១	១.៤៤១.៩១៦	៥.៨០៣.៧១២
	៧១.៩៤១.៧៨៥	២៨៨.៧០២.៣៨៣	៦២.២៤១.៧០៤	២៥០.៥២២.៨៥៩

គណនីត្រូវទទួលពីកិច្ចសន្យាធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ

ចំពោះគណនីត្រូវទទួលដែលកើតចេញពីកិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាធានារ៉ាប់រងបន្ត ពុំមានគណនីត្រូវ ទទួលណាមួយរបស់ក្រុមហ៊ុនដែលត្រូវទទួលពីអតិថិជន បានផុតកាលកំណត់ទូទាត់សងនោះទេ។

សាច់ប្រាក់និងសាច់ប្រាក់សមមូល និងការវិនិយោគផ្សេងៗ

សាច់ប្រាក់និងសាច់ប្រាក់សមមូល និងការវិនិយោគផ្សេងៗ គឺជា គណនីប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់ បញ្ញើផ្សេងៗនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់អាជ្ញាប័ណ្ណដោយធនាគារជាតិ នៃ កម្ពុជា និងការ វិនិយោគសញ្ញាប័ណ្ណសាជីវកម្មនៅក្នុងក្រុមហ៊ុនឯកជន។ គណៈគ្រប់គ្រងមិនព្យាករណ៍មានហានិភ័យឥណទាន ជាសារវន្តពីសាច់ប្រាក់នៅធនាគារទេ និងមិនរំពឹងថាធនាគារទាំងនោះអាចមិនសងប្រាក់ត្រឡប់មកវិញ និងបង្ក ការខាតបង់ដល់ក្រុមហ៊ុនទេ។

(ii) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនជួបប្រទះនូវផលលំបាក ក្នុងការបំពេញកាតព្វកិច្ច ទាក់ទងនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវទូទាត់ដោយប្រើសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល គឺដើម្បីធានាឱ្យបានជាអតិបរមាថា ក្រុមហ៊ុនមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងបំណុល នៅពេលដល់ថ្ងៃ កំណត់សង ទោះក្នុងកាលៈទេសៈធម្មតា ឬតានតឹងក៏ដោយ ជៀសវាងការខាតបង់ដែលមិនអាចទទួលយកបាន ឬការប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន ។

សុវណ្ណាភូមិ ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

ខ. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ii) ហានិភ័យសាច់ប្រាក់ខាងស្រួល (ត)

ក្រុមហ៊ុនតាមដានហានិភ័យសាច់ប្រាក់ដោយស្រួល ដោយរក្សាឱ្យបានគ្រប់គ្រាន់នូវកម្រិតសាច់ប្រាក់ និង សាច់ប្រាក់សមមូល ដែលត្រូវបានកំណត់ដោយគណៈគ្រប់គ្រង សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការបន្តប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលលំហូរសាច់ប្រាក់។

ការប្រឈមនឹងហានិភ័យសាច់ប្រាក់ខាងស្រួល

តារាងខាងក្រោមនេះ គឺជាការផ្តុំកំណត់ដែលនៅសល់ក្នុងកិច្ចសន្យា នៃបំណុលហិរញ្ញវត្ថុអនិស្សន្ទនាកាលបរិច្ឆេទរាយការណ៍។

	តម្លៃយោង ដុល្លារអាមេរិក	លំហូរ សាច់ប្រាក់ ក្នុងកិច្ចសន្យា ដុល្លារអាមេរិក	តិចជាង១២ខែ ដុល្លារអាមេរិក	ពី១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
២០២៥					
បំណុលកិច្ចសន្យាធានារ៉ាប់រង (*)	៥០.៦៣២.៨៩១	៧៦.៦៧៩.៩៧៧	(៨.៤៨៤.១០១)	១៥.១៧៣.១៦០	៦៩.៩៩០.៩១៨
គណនីធានារ៉ាប់រងត្រូវទូទាត់ និងគណនីត្រូវទូទាត់ ផ្សេងៗ	១.៥៧៨.២៣៥	១.៥៧៨.២៣៥	១.៥៧៨.២៣៥	-	-
បំណុលភក្តិសន្យា	១៣៥.៩៥៣	១៣៥.២៦៦	១៣៥.២៦៦	-	-
សរុប	៥២.៣៤៦.០៧៩	៧៨.៣៩៣.៤៧៨	(៦.៧៦០.៦០០)	១៥.១៧៣.១៦០	៦៩.៩៩០.៩១៨
(គិតជាពាន់រៀល)	២១០.០៦៨.៨២៨	៣១៤.៦០៩.០៧៩	(២៧.១៥៤.៣៦៥)	៦០.៨៨៩.៨៩០	២៨០.៨៧៣.៥៥៣
២០២៤					
បំណុលកិច្ចសន្យាធានារ៉ាប់រង (*)	៤២.៣៥០.៦១៣	៦៩.៣៦០.២៧១	(៥.១២៥.៣០៨)	(២៧២.៩៧៣)	៧៤.៧៥៨.៥៥២
គណនីធានារ៉ាប់រងត្រូវទូទាត់ និងគណនីត្រូវទូទាត់ ផ្សេងៗ	២.០៥៦.០០២	២.០៥៦.០០២	២.០៥៦.០០២	-	-
បំណុលភក្តិសន្យា	៣៥៩.៥៤០	៣៨៣.៧០៦	២៤៤.៤៤០	១៣៩.២៦៦	-
សរុប	៤៤.៧៦៦.១៥៥	៧១.៧៩៩.៩៧៩	(២.៨២៤.៨៦៦)	(១៣៣.៧០៧)	៧៤.៧៥៨.៥៥២
(គិតជាពាន់រៀល)	១៨០.១៨៣.៧៧៤	២៨៨.៩៩៤.៩១៥	(១១.៣៧០.០៨៦)	(៥៣៨.១៧១)	៣០០.៩០៣.១៧២

សុវណ្ណភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

ខ. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ii) ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

ការប្រឈមនឹងហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(*) សមតុល្យអវិជ្ជមានដែលបានបង្ហាញនៅក្នុងរយៈពេល “តិចជាង ១២ ខែ” កើតឡើងជាចម្បងពីការចនា
ផលិតផលធានារ៉ាប់រងប្រភេទ Limited-Pay Endowment របស់ក្រុមហ៊ុន (បណ្ណសន្យា ដែលមានអាយុកាល
៥ ឆ្នាំ ជាមួយរយៈពេលបង់បុព្វលាភ ៣ ឆ្នាំ) ព្រមទាំងពីការអនុវត្តវិធីសាស្ត្រវាយតម្លៃបុព្វលាភដុល (“GPV”) ។

ក្រោមចនាសម្ព័ន្ធផលិតផលធានារ៉ាប់រងនេះ បុព្វលាភដែលប្រមូលបាន ត្រូវបានផ្ដោតនៅក្នុងប៉ុន្មានឆ្នាំដំបូងៗ
នៃបណ្ណសន្យា ខណៈដែលការទូទាត់អត្ថប្រយោជន៍ភាគច្រើនជាទូទៅត្រូវបានបង់នៅពេលដល់កំណត់ ឬនៅក្នុង
អំឡុងពេលក្រោយៗនៃបណ្ណសន្យា។ ដូច្នេះក្នុងរយៈពេលដំបូងៗនៃបណ្ណសន្យា លំហូរចូលបុព្វលាភបណ្ណសន្យា
មានកំរិតខ្ពស់ជាង បើប្រៀបធៀបទៅនឹងលំហូរចេញនៃអត្ថប្រយោជន៍ និងចំណាយប្រតិបត្តិការផ្សេងៗ ដែលបាន
រំពឹងទុក។

ដោយសារការវិភាគនៃកាលកំណត់ ត្រូវបានរៀបចំឡើងដោយផ្អែកលើ លំហូរសាច់ប្រាក់សុទ្ធនៃបណ្ណសន្យាធានា
រ៉ាប់រង លំហូរចូលនៃចំណូលបុព្វលាភតាមកិច្ចសន្យាដែលបានរំពឹងទុកក្នុង រយៈពេល ១២ ខែខាងមុខ មានចំនួន
លើសពីលំហូរចេញដែលរំពឹងទុកនៃអត្ថប្រយោជន៍ និងចំណាយប្រតិបត្តិការដែលពាក់ព័ន្ធ។ ហេតុនេះហើយ ទើប
បង្កើតឱ្យមានស្ថានភាពលំហូរសាច់ប្រាក់ចូលសុទ្ធ ដែលត្រូវបានបង្ហាញជាសមតុល្យអវិជ្ជមាននៅក្នុងចន្លោះពេល
“តិចជាង ១២ ខែ”។

ភាគច្រើនបំផុតនៃទ្រព្យសកម្មវិនិយោគរបស់ក្រុមហ៊ុន គឺជាសាច់ប្រាក់ងាយស្រួល និងលើសពីគ្រប់គ្រាន់ដើម្បី
បំពេញតម្រូវការសាច់ប្រាក់ងាយស្រួល។

(iii) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជា អត្រាប្តូររូបិយប័ណ្ណបរទេស និងអត្រាការប្រាក់
ដែលប៉ះពាល់ដល់ចំណូល ឬតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនកាន់កាប់។ គោលបំណងនៃការគ្រប់គ្រង
ហានិភ័យ ទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារឱ្យស្ថិតនៅក្នុងប៉ារ៉ាម៉ែត្រមួយដែលអាចទទួល
យកបាន និងផ្តល់មកវិញនូវចំណូលជាអតិបរមា។

ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមិនមានហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារភាគច្រើននៃប្រតិបត្តិការក្រុមហ៊ុន
គឺធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដែលជាប្តូររូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សុវណ្ណាភូមិ ឡាយហ្វី អ៊ីស្ត្រីនស៍ ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

ខ. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(iii) ហានិភ័យទីផ្សារ (ត)

ហានិភ័យអត្រាការប្រាក់

ការប្រឈមចំពោះហានិភ័យអត្រាការប្រាក់

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់ រួមមានសាច់ប្រាក់នៅធនាគារ និងការវិនិយោគផ្សេងៗ។ អត្រាការប្រាក់ និងរយៈពេលនៃប្រាក់បញ្ញើមានកំណត់នៃសាច់ប្រាក់នៅធនាគារ និងការវិនិយោគផ្សេងៗ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់៨ និងកំណត់សម្គាល់១១។ នាការបរិច្ឆេទរាយការណ៍ ក្រុមហ៊ុនមិនមានបំណុលហិរញ្ញវត្ថុមានការប្រាក់ទេ។

ការវិភាគភាពប្រែប្រួលនៃតម្លៃសមស្រប សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ក្រុមហ៊ុនមិនបានកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ តាមតម្លៃសមស្របក្នុងចំណេញ-ខាតទេ។ ដូច្នេះ ការផ្លាស់ប្តូរអត្រាការប្រាក់នាការបរិច្ឆេទរាយការណ៍ អាចមានផលប៉ះពាល់ដល់ចំណេញ-ខាត។

គ. ហានិភ័យធានារ៉ាប់រង

ហានិភ័យនៃកិច្ចសន្យាធានារ៉ាប់រងមួយ គឺអាចកើតមាននៅពេលហេតុការណ៍ធានារ៉ាប់រងកើតឡើង និងមានភាពមិនច្បាស់លាស់ពីចំនួននៃសាច់ប្រាក់សំណង។ តាមលក្ខណៈនៃកិច្ចសន្យាធានារ៉ាប់រងហានិភ័យ ហានិភ័យនេះគឺមានភាពចៃដន្យ និងមិនអាចព្យាករណ៍ទុកជាមុនបានឡើយ។

សម្រាប់ទំហំនៃកិច្ចសន្យាធានារ៉ាប់រង ដែលបានអនុវត្តទ្រឹស្តីប្រូបាបទៅលើការកំណត់តម្លៃ និងសំវិធានធន ហានិភ័យជាចម្បងដែលក្រុមហ៊ុនកំពុងប្រឈមក្នុងកិច្ចសន្យាធានារ៉ាប់រង នោះគឺសាច់ប្រាក់សំណងជាក់ស្តែង និងការបង់សងផលប្រយោជន៍ មានចំនួនលើសពីតម្លៃយោងនៃបំណុលកិច្ចសន្យាធានារ៉ាប់រង។ ព្រឹត្តិការណ៍នេះអាចកើតឡើងដោយសារការទូទាត់ប្រាក់សំណង និងអត្ថប្រយោជន៍កើតមានឡើងញឹកញាប់ ឬមានកម្រិតធ្ងន់ធ្ងរច្រើនជាងតម្លៃដែលបានប៉ាន់ស្មានទុក។ ហេតុការណ៍ធានារ៉ាប់រងកើតឡើងដោយចៃដន្យ ហើយចំនួនជាក់លាក់និងចំនួនប្រាក់សំណង និងអត្ថប្រយោជន៍ មានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដែលកើតពីការកំណត់ដោយប្រើបច្ចេកទេសស្ថិតិ។

យោងតាមបទពិសោធន៍បានបង្ហាញថា ទំហំនៃកិច្ចសន្យាធានារ៉ាប់រងស្រដៀងគ្នាមានចំនួនកាន់តែធំ នោះភាពប្រែប្រួលនៃលទ្ធផលរំពឹងទុកកាន់តែតូច។ លើសពីនេះទៀត ទំហំនៃកិច្ចសន្យាធានារ៉ាប់រងកាន់តែមានភាពចម្រុះច្រើន នោះផលប៉ះពាល់ជាទូទៅដោយសារការផ្លាស់ប្តូរនៅក្នុងសំណុំរង អាចមានចំនួនកាន់តែតូច។

ហានិភ័យជាក់លាក់ចំពោះប្រភេទកិច្ចសន្យាធានារ៉ាប់រងផ្សេងៗគ្នា ត្រូវបានបកស្រាយដូចខាងក្រោម៖

កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតដែលមិនមានការចូលរួម

កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតដែលមិនមានការចូលរួម រួមមាន ការផ្តល់ទាយដ្ឋានដោយសន្មតសម្រាប់បុគ្គលត្រូវបានធានារ៉ាប់រង (individual conventional endowments) និងការការពារបន្ថែមដែលភ្ជាប់មកជាមួយ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២១. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ (ត)

គ. ហានិភ័យធានារ៉ាប់រង (ត)

(i) ការប្រមូលផ្តុំហានិភ័យធានារ៉ាប់រង

ការប្រមូលផ្តុំហានិភ័យអាចកើតឡើងនៅពេលដែលព្រឹត្តិការណ៍ជាក់លាក់មួយ ឬលំដាប់នៃព្រឹត្តិការណ៍មួយអាចមានការប៉ះពាល់ធ្ងន់ធ្ងរ លើបំណុលកិច្ចសន្យាធានារ៉ាប់រងរបស់ក្រុមហ៊ុន។ ការប្រមូលផ្តុំទាំងនេះអាចកើតឡើងពីកិច្ចសន្យាធានារ៉ាប់រងតែមួយ ឬតាមរយៈផ្នែកតូចមួយនៃកិច្ចសន្យាដែលទាក់ទង និងមានការពាក់ព័ន្ធនឹងកាលៈទេសៈដែលបំណុលជាសារវន្តអាចកើតមានឡើង។

ហានិភ័យធានារ៉ាប់រងសម្រាប់កិច្ចសន្យាធានារ៉ាប់រង ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ ដោយសិទ្ធិរបស់ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ដែលបានកាត់បន្ថយការបង់ប្រាក់ ឬពុំមានបុព្វលាភនាពេលអនាគត ឬការបញ្ចប់កិច្ចសន្យាទាំងស្រុង។ ជាលទ្ធផល ចំនួនហានិភ័យធានារ៉ាប់រងក៏ត្រូវបានកំណត់ទៅតាមឥរិយាបថរបស់ម្ចាស់បណ្ណសន្យាធានារ៉ាប់រងផងដែរ។ ដោយផ្អែកលើការសន្មតថា ម្ចាស់បណ្ណសន្យាធានារ៉ាប់រង នឹងធ្វើការសម្រេចចិត្តប្រកបដោយភាពសមហេតុផលហានិភ័យធានារ៉ាប់រងជាទូទៅអាចត្រូវបានសន្មត ដោយផ្អែកទៅលើឥរិយាបថបែបនោះ។ ក្រុមហ៊ុនបានកំណត់កត្តាដែលកើតពីផលប៉ះពាល់ ដោយសារឥរិយាបថរបស់ម្ចាស់បណ្ណសន្យាធានារ៉ាប់រង ទៅក្នុងការសន្មត ដែលបានប្រើប្រាស់ដើម្បីវាស់វែងបំណុលកិច្ចសន្យាធានារ៉ាប់រង។

(ii) ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង - យុទ្ធសាស្ត្រសម្រាប់ការចេញបណ្ណសន្យារ៉ាប់រង និងធានារ៉ាប់រងបន្ត

យុទ្ធសាស្ត្រសម្រាប់ការចេញបណ្ណសន្យារ៉ាប់រង គឺដើម្បីធានាថាហានិភ័យនៃការចេញបណ្ណសន្យារ៉ាប់រង ត្រូវបានបែងចែកយ៉ាងល្អ ទៅតាមប្រភេទនៃហានិភ័យ និងកម្រិតនៃអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង។ ក្រុមហ៊ុនបានបង្កើតយុទ្ធសាស្ត្រនៃការចេញបណ្ណសន្យារ៉ាប់រងរបស់ខ្លួន ដោយយោងតាមកត្តាសំខាន់ៗ គឺការជ្រើសរើសហានិភ័យ និងចំណាត់ថ្នាក់ហានិភ័យ។

ដំណើរការនៃការជ្រើសរើសហានិភ័យ កំណត់ហានិភ័យធានារ៉ាប់រងជាក្រុម ដែលក្រុមហ៊ុនអាចទទួលយកបានដើម្បីសម្រេចបាននូវការធ្វើពិធីកម្មប្រភេទហានិភ័យធានារ៉ាប់រង។ ទន្ទឹមនឹងនេះ ការអនុវត្តបែបនេះគឺដើម្បីធានាថាប្រភេទហានិភ័យនីមួយៗ មានចំនួនហានិភ័យធំគ្រប់គ្រាន់ ក្នុងការកាត់បន្ថយភាពប្រែប្រួលនៃលទ្ធផលរំពឹងទុក។

ក្រុមនៃហានិភ័យធានារ៉ាប់រងនីមួយៗ ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទស្តង់ដារ និងកម្រិតក្រោមស្តង់ដារ តាមរយៈការចេញបណ្ណសន្យារ៉ាប់រង។ គោលការណ៍ណែនាំក្នុងការជ្រើសរើសផ្នែកវេជ្ជសាស្ត្រ និងផ្នែកហិរញ្ញវត្ថុ ដែលបានបញ្ចូលក្នុងនីតិវិធីនៃការចេញបណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន អនុញ្ញាតឱ្យមានការកំណត់ត្រឹមត្រូវចំពោះហានិភ័យធានារ៉ាប់រង ទៅតាមចំណាត់ថ្នាក់សមស្រប។ ចំណាត់ថ្នាក់នីមួយៗមានបុព្វលាភផ្សេងៗគ្នា ទៅតាមស្ថានភាពសុខភាព និងប្រវត្តិសុខភាពគ្រួសាររបស់អ្នកស្នើសុំ។ ក្រុមហ៊ុនបានធ្វើការធានារ៉ាប់រងបន្ត នៅក្នុងដំណើរការអាជីវកម្មធម្មតា ដើម្បីបង្វែរហានិភ័យរបស់ខ្លួន និងកំណត់កម្រិតខាតបង់សុទ្ធដែលរំពឹងថាអាចកើតឡើង។ ការរៀបចំសម្រាប់ការធានារ៉ាប់រងបន្តដែលក្រុមហ៊ុនបានអនុវត្ត បានកម្រិតការប្រឈមនឹងហានិភ័យរបស់ក្រុមហ៊ុន។

SOVANNAPHUM LIFE ASSURANCE PLC.

**FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

SOVANNAPHUM LIFE ASSURANCE PLC.

**FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

Contents

	Pages
Report of the Directors	1 – 3
Statement by the Directors	4
Independent auditor's report	5 – 9
Financial statements:	
Statement of financial position	10
Statement of profit or loss and other comprehensive income	11
Statement of changes in equity	12
Statement of cash flows	13
Notes to the financial statements	14 – 49

Report of the Directors

The Board of the Directors (the Directors) hereby submits their report together with the audited financial statements of Sovannaphum Life Assurance Plc., (the Company or Sovannaphum Life) for the year ended 31 December 2025.

Principal activity

The principal activity of the Company is to carry out life insurance businesses and other associated businesses pursuant to the applicable laws of the Kingdom of Cambodia.

Financial results

The financial results of operations of the Company for the year ended 31 December 2025 are set out in the statement of profit or loss and other comprehensive income on page 11 and summarised as follows:

	2025		2024	
	US\$	KHR'000	US\$	KHR'000
Profit before income tax	2,396,656	9,612,989	3,730,452	15,186,670
Income tax expense	(562,312)	(2,255,433)	(646,721)	(2,632,801)
Net profit for the year	1,834,344	7,357,556	3,083,731	12,553,869

Dividends

No dividend was declared or paid and the Directors do not recommend any dividend to be paid during the year.

Share capital

There was no change in the registered and issued share capital during the financial year.

Reserves and provision

All material movements to or from reserves and provisions during the financial year have been disclosed in the financial statements.

Items of unusual nature

The results of the operations of the Company for the financial year were not, in the opinion of the Board of Directors, substantially affected by any items, transaction or event of a material and unusual nature.

The Board of Directors

The members of the Board of Directors during the year and at the date of this report are:

Lok Neak Oknha Dr. Pung Kheav Se (Pung Sovann)	Chairman
Mr. Sara Lamsam	Vice Chairman
Ms. Lim Lina	Member
Dr. Thitivadee Chaiyawat	Member
Mr. Leow Ming Fong	Member
Mr. Tanat Jakrawatana	Member
Ms. Jirayong Anuman-Rajadhon	Member
Mr. Ou Sophanarith	Member
Mr. Loke Kah Meng	Member (non-voting)

Directors' benefits

During and at the end of the financial year, no arrangements existed to which the Company is a party, with the object of enabling Directors of the Company to acquire benefits by means of the acquisition of shares in, or debentures of, the Company or any other body corporate.

No Director of the Company has received or become entitled to receive any benefit (other than a benefit disclosed in the financial statements) by reason of a contract made by the Company or a related corporation with a firm of which the Director is a member, or with a company in which the Director has a substantial financial interest other than as disclosed in the financial statements.

Directors' responsibility in respect of the financial statements

The Directors are responsible for ascertaining that the financial statements are properly drawn up so as to present fairly, in all material respects, the financial position of the Company as at 31 December 2025, and its financial performance and its cash flows for the year then ended.

In preparing these financial statements, the Directors are required to:

- (i) adopt appropriate accounting policies which are supported by reasonable and prudent judgments and estimates and then apply them consistently;
- (ii) comply with Cambodian International Financial Reporting Standards (CIFRS) as adopted by the Accounting and Auditing Regulator (ACAR) for insurance companies in Cambodia or, if there have been any departures in the interest of true and fair presentation, ensure that these have been appropriately disclosed, explained and quantified in the financial statements;
- (iii) ensure that any current assets, other than debts, which were unlikely to be realised in the ordinary course of business at their value as shown in the accounting records of the Company had been written down to an amount which they might be expected to realise;
- (iv) prepare the financial statements on a going-concern basis unless it is inappropriate to assume that the Company will continue operations in the foreseeable future;
- (v) effectively control and direct the Company and be involved in all material decisions affecting its operations and performance and ascertain that these decisions are properly reflected in the financial statements;
- (vi) oversee the Company's financial reporting process and maintain adequate accounting records and an effective system of internal controls; and
- (vii) assess the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Company or to cease operations, or has no realistic alternative but to do so.

At the date of this report, the Directors are not aware of any circumstances:

- (i) which would render the amounts written off for bad debts or the amount of the allowance for doubtful debts in the financial statements of the Company inadequate to any substantial extent;
- (ii) which would render the values attributed to current assets in the financial statements of the Company misleading; and
- (iii) which has arisen which render adherence to the existing method of valuation of assets and liabilities of the Company misleading or inappropriate.

No contingent or other liability is likely to become enforceable within the period of twelve months after the end of the financial year which, in the opinion of the Directors, will or may substantially affect the ability to meet its obligations as and when they fall due.

At the date of this report, there does not exist:

- any charge on the assets of the Company which has arisen since the end of the financial year which secures the liabilities of any other person; or
- any contingent liability in respect of the Company that has arisen since the end of the financial year.

At the date of this report, the Directors are not aware of any circumstances, not otherwise dealt with in this report or the financial statements of the Company, which would render any amount stated in the financial statements misleading.

In opinion of the Directors:

- (a) the results of the Company's operations during the year were not substantially affected by any item, transaction or event of a material and unusual nature; and
- (b) there has not arisen in the interval between the end of the financial year and the date of this report any item, transaction or event of a material and unusual nature likely to affect substantially the results of the operations of the Company for the current financial year in which this report is made.

Auditors

PricewaterhouseCoopers (Cambodia) Ltd. is the auditors of the Company.

Signed in accordance with a resolution of the Board of Directors,



Lok Neak Oknha Dr. Pung Kheav Se (Pung Sovann)
Chairman of Board of Directors

Mr. Sara Lamsam
Vice Chairman of Board of Directors

Phnom Penh, Kingdom of Cambodia
20 March 2026



Statement by the Directors

We, the undersigned, on behalf of the Board of Directors of Sovannaphum Life Assurance Plc., (the Company or Sovannaphum Life), do hereby state that, in our opinion, the accompanying financial statements which comprise the statement of financial position as at 31 December 2025, the statements of profit or loss and other comprehensive income, changes in equity and cash flows for the year then ended, and notes comprising material accounting policies and other explanatory information present fairly, in all material respects, in accordance with Cambodian International Financial Reporting Standards (CIFRS) as adopted by the Accounting and Auditing Regulator (ACAR) for insurance companies in Cambodia.

Signed on behalf of the Board of Directors in accordance with a resolution of the Board.

Lok Neak Oknha Dr. Pung Kheav Se (Pung Sovann)
 Chairman of Board of Directors

Mr. Sara Lamsam
 Vice Chairman of Board of Directors

Phnom Penh, Kingdom of Cambodia
 20 March 2026

Independent auditor's report

To the shareholders of Sovannaphum Life Assurance Plc.

Our opinion

In our opinion, the financial statements present fairly, in all material respects, the financial position of Sovannaphum Life Assurance Plc. (the Company) as at 31 December 2025, and its financial performance and its cash flows for the year then ended in accordance with Cambodian International Financial Reporting Standards (CIFRS).

What we have audited

The Company's financial statements comprise:

- the statement of financial position as at 31 December 2025;
- the statement of profit or loss and other comprehensive income for the year then ended;
- the statement of changes in equity for the year then ended;
- the statement of cash flows for the year then ended; and
- the notes to the financial statements, which include material accounting policy information and other explanatory information.

Basis for opinion

We conducted our audit in accordance with Cambodian International Standards on Auditing (CISAs). Our responsibilities under those standards are further described in the *Auditor's responsibilities for the audit of the financial statements* section of our report.

We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

PricewaterhouseCoopers (Cambodia) Ltd.
P.O. Box 1147, 58C Sihanouk Blvd, Sangkat Tonle Bassac,
Khan Chamkarmon, Phnom Penh 120101
T: +855 (0)23/69 860 606

Independence

We are independent of the Company in accordance with the ethical requirements of the Code of Ethics for Certified Public Accountants and Auditors of Cambodia (CPAA Code), together with the independence rules of the Insurance Regulator of Cambodia (IRC) that are relevant to audits of the financial statements of public interest entities in Cambodia. We have also fulfilled our other ethical responsibilities in accordance with the ethical requirements of the CPAA Code and the IRC.

Other information

Management is responsible for the other information. The other information obtained at the date of this auditor's report comprises Report of the Directors and Statement by the Directors but does not include the financial statements and our auditor's report thereon.

Our opinion on the financial statements does not cover the other information and we do not express any form of assurance conclusion thereon.

In connection with our audit of the financial statements, our responsibility is to read the other information and, in doing so, consider whether the other information is materially inconsistent with the financial statements or our knowledge obtained in the audit, or otherwise appears to be materially misstated.

If, based on the work we have performed on the other information obtained prior to the date of this auditor's report, we conclude that there is a material misstatement of this other information, we are required to report that fact. We have nothing to report in this regard.

Responsibilities of management and those charged with governance for the financial statements

Management is responsible for the preparation and fair presentation of the financial statements in accordance with CIFRS, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

In preparing the financial statements, management is responsible for assessing the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Company or to cease operations, or has no realistic alternative but to do so.

Those charged with governance are responsible for overseeing the Company's financial reporting process.

Auditor's responsibilities for the audit of the financial statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with CISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements.

As part of an audit in accordance with CISAs, we exercise professional judgment and maintain professional scepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the financial statements, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.
- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Company's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by management.
- Conclude on the appropriateness of management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Company's ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditor's report to the related disclosures in the financial statements or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditor's report. However, future events or conditions may cause the Company to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the financial statements, including the disclosures, and whether the financial statements represent the underlying transactions and events in a manner that achieves fair presentation.

We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.

For PricewaterhouseCoopers (Cambodia) Ltd.

1d.s.m. 

By Hangsopha Molyzana
Partner

Phnom Penh, Kingdom of Cambodia
20 March 2026

SOVANNAPHUM LIFE ASSURANCE PLC.
**STATEMENT OF FINANCIAL POSITION
AS AT 31 DECEMBER 2025**

		2025		2024	
	Notes	US\$	KHR'000	US\$	KHR'000
ASSETS					
Statutory deposit	4	700,000	2,809,100	700,000	2,817,500
Deferred tax assets – net	16	262,004	1,051,422	207,537	835,336
Property and equipment	5	114,928	461,206	273,238	1,099,783
Right-of-use assets	6	118,231	474,461	343,362	1,382,032
Intangible assets	7	572,701	2,298,249	338,150	1,361,054
Other investments	8	64,128,520	257,347,751	54,962,376	221,223,563
Equity investment	9	2,842,856	11,408,381	1,441,916	5,803,712
Insurance and other receivables	10	3,068,468	12,313,762	3,069,685	12,355,483
Cash and cash equivalents	11	2,424,684	9,730,257	3,802,633	15,305,598
TOTAL ASSETS		74,232,392	297,894,589	65,138,897	262,184,061
EQUITY AND LIABILITIES					
EQUITY					
Share capital	12	16,500,000	66,000,000	16,500,000	66,000,000
Retained earnings		5,028,694	20,634,353	3,194,350	13,276,797
Other reserves		(72,950)	(279,335)	167,932	686,843
Currency translation reserves		-	(253,117)	-	(17,955)
TOTAL EQUITY		21,455,744	86,101,901	19,862,282	79,945,685
LIABILITIES					
Insurance contract liabilities	13	50,508,494	202,690,587	42,350,613	170,461,217
Reinsurance liabilities	13	124,397	499,205	-	-
Insurance and other payables	14	1,996,502	8,011,962	2,554,276	10,280,961
Provision for seniority indemnity	15	11,303	45,359	12,186	49,049
Lease liabilities	6	135,952	545,575	359,540	1,447,149
TOTAL LIABILITIES		52,776,648	211,792,688	45,276,615	182,238,376
TOTAL EQUITY AND LIABILITIES		74,232,392	297,894,589	65,138,897	262,184,061

The accompanying notes form an integral part of these financial statements.

SOVANNAPHUM LIFE ASSURANCE PLC.
**STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME
FOR THE YEAR ENDED 31 DECEMBER 2025**

	Notes	2025		2024	
		US\$	KHR'000	US\$	KHR'000
Insurance premium revenue		25,570,635	102,563,817	23,539,089	95,827,631
Reinsurance premium		(258,808)	(1,038,079)	(273,590)	(1,113,785)
Net premium		25,311,827	101,525,738	23,265,499	94,713,846
Investment and other income	17	3,556,959	14,266,963	3,400,831	13,844,783
Net income before claims, benefits and expenses		28,868,786	115,792,701	26,666,330	108,558,629
Gross claims and benefit incurred		(8,831,316)	(35,422,408)	(14,446,374)	(58,811,189)
Claim ceded to reinsurers		129,512	519,473	80,743	328,705
Net change in insurance contract liabilities	13	(8,282,278)	(33,220,217)	1,756,616	7,151,184
Underwriting and related expenses		(5,091,755)	(20,423,029)	(5,649,787)	(23,000,283)
Operating expenses	18	(4,382,452)	(17,578,015)	(4,653,020)	(18,942,444)
Interest expense – lease		(20,852)	(83,637)	(27,479)	(111,867)
Other gain/loss on foreign exchange – net		7,011	28,121	3,423	13,935
Total claims, benefits, and expenses		(26,472,130)	(106,179,712)	(22,935,878)	(93,371,959)
Profit before income tax		2,396,656	9,612,989	3,730,452	15,186,670
Income tax expense	16	(562,312)	(2,255,433)	(646,721)	(2,632,801)
Net profit for the year		1,834,344	7,357,556	3,083,731	12,553,869
Other comprehensive income					
<i>Item that will not be reclassified to profit or loss</i>					
Equity investment at FVOCI – net change in fair value	9	(301,103)	(1,207,724)	(138,271)	(562,901)
Income tax impact	16 (b)	60,221	241,546	27,654	112,579
		(240,882)	(966,178)	(110,617)	(450,322)
Currency translation differences		-	(235,162)	-	(1,150,113)
Other comprehensive income for the year, net of tax		(240,882)	(1,201,340)	(110,617)	(1,600,435)
Total comprehensive income for the year		1,593,462	6,156,216	2,973,114	10,953,434
Profit attributable to owners of the Company		1,834,344	7,357,556	3,083,731	12,553,869
Total comprehensive income attributable to owners of the Company		1,593,462	6,156,216	2,973,114	10,953,434

The accompanying notes form an integral part of these financial statements.

SOVANNAPHUM LIFE ASSURANCE PLC.

**STATEMENT OF CHANGES IN EQUITY
FOR THE YEAR ENDED 31 DECEMBER 2025**

	Attributable to owners of the Company									
	Share capital		Retained earnings		Other reserves		Currency translation reserves		Total	
	US\$	KHR'000	US\$	KHR'000	US\$	KHR'000	US\$	KHR'000	US\$	KHR'000
For the year ended 31 December 2025										
Balance as at 1 January 2025	16,500,000	66,000,000	3,194,350	13,276,797	167,932	686,843	-	(17,955)	19,862,282	79,945,685
<i>Comprehensive income:</i>										
Net profit for the year	-	-	1,834,344	7,357,556	-	-	-	-	1,834,344	7,357,556
<i>Other comprehensive income:</i>										
Change in equity investment at FVOCI, net of tax	-	-	-	-	(240,882)	(966,178)	-	-	(240,882)	(966,178)
Currency translation differences	-	-	-	-	-	-	-	(235,162)	-	(235,162)
Balance as at 31 December 2025	16,500,000	66,000,000	5,028,694	20,634,353	(72,950)	(279,335)	-	(253,117)	21,455,744	86,101,901
For the year ended 31 December 2024										
Balance as at 1 January 2024	16,500,000	66,000,000	110,619	722,928	278,549	1,137,165	-	1,132,158	16,889,168	68,992,251
<i>Comprehensive income:</i>										
Net profit for the year	-	-	3,083,731	12,553,869	-	-	-	-	3,083,731	12,553,869
<i>Other comprehensive income:</i>										
Change in equity investment at FVOCI, net of tax	-	-	-	-	(110,617)	(450,322)	-	-	(110,617)	(450,322)
Currency translation differences	-	-	-	-	-	-	-	(1,150,113)	-	(1,150,113)
Balance as at 31 December 2024	16,500,000	66,000,000	3,194,350	13,276,797	167,932	686,843	-	(17,955)	19,862,282	79,945,685

The accompanying notes form an integral part of these financial statements.

SOVANNAPHUM LIFE ASSURANCE PLC.
**STATEMENT OF CASH FLOWS
FOR THE YEAR ENDED 31 DECEMBER 2025**

	Notes	2025		2024	
		US\$	KHR'000	US\$	KHR'000
Operating activities					
Net profit for the year		1,834,344	7,357,556	3,083,731	12,553,869
<i>Adjustments for:</i>					
Depreciation and amortisation		512,164	2,054,290	671,927	2,735,415
Property and equipment written-off		-	-	93	380
Gain on property and equipment disposal		(24)	(96)	-	-
Interest income		(3,338,865)	(13,392,188)	(3,207,682)	(13,058,473)
Interest expense – lease	6(b)	20,852	83,637	27,479	111,867
Dividends on equity investment at FVOCI	17	(84,000)	(336,924)	(74,860)	(304,755)
Net change in insurance contract liabilities	13	8,282,278	33,220,217	(1,756,616)	(7,151,184)
Provision for seniority indemnity		111,842	448,598	111,373	453,399
Income tax expense		562,312	2,255,433	646,721	2,632,801
		<u>7,900,903</u>	<u>31,690,523</u>	<u>(497,834)</u>	<u>(2,026,681)</u>
<i>Changes in:</i>					
Insurance and other receivables		(264,317)	(1,060,175)	(627,235)	(2,553,474)
Insurance and other payables		(557,775)	(2,237,236)	576,233	2,345,845
Cash generated from /(used in) operations		<u>7,078,811</u>	<u>28,393,112</u>	<u>(548,836)</u>	<u>(2,234,310)</u>
Prepayment profit tax paid		(291,024)	(1,167,297)	(263,415)	(1,072,362)
Employee benefits paid		(112,725)	(452,140)	(112,725)	(458,903)
Dividends received		84,000	336,924	74,860	304,755
Interest paid		(20,852)	(83,637)	(27,479)	(111,867)
Net cash from/(used in) operating activities		<u>6,738,210</u>	<u>27,026,962</u>	<u>(877,595)</u>	<u>(3,572,687)</u>
Investing activities					
Acquisition of property and equipment	5	(21,439)	(85,992)	(135,101)	(549,996)
Acquisition of intangible assets	7	(342,165)	(1,372,424)	(3,200)	(13,027)
Proceeds from disposal of property and equipment		354	1,420	-	-
Placement of term deposits with other banks		(4,386,011)	(17,592,290)	(2,453,631)	(9,988,732)
Acquisition of corporate bond		(4,702,042)	(18,859,890)	-	-
Interest received		<u>1,558,732</u>	<u>6,252,074</u>	<u>3,350,182</u>	<u>13,638,591</u>
Net cash (used in)/from investing activities		<u>(7,892,571)</u>	<u>(31,657,102)</u>	<u>758,250</u>	<u>3,086,836</u>
Financing activities					
Payment of principal portion of lease liabilities		(223,588)	(896,811)	(195,433)	(795,608)
Net cash used in financing activities		<u>(223,588)</u>	<u>(896,811)</u>	<u>(195,433)</u>	<u>(795,608)</u>
Net decrease in cash and cash equivalents		(1,377,949)	(5,526,951)	(314,778)	(1,281,459)
Cash and cash equivalents at the beginning of the year		3,802,633	15,305,598	4,117,411	16,819,624
Currency translation differences		-	(48,390)	-	(232,567)
Cash and cash equivalents at the end of the year	11	<u>2,424,684</u>	<u>9,730,257</u>	<u>3,802,633</u>	<u>15,305,598</u>

The accompanying notes form an integral part of these financial statements.

SOVANNAPHUM LIFE ASSURANCE PLC.

NOTES TO THE FINANCIAL STATEMENTS FOR THE YEAR ENDED 31 DECEMBER 2025

1. REPORTING ENTITY

Sovannaphum Life Assurance Plc. (the Company or Sovannaphum Life) is a joint venture company incorporated and domiciled in Cambodia under the registration number 00002791 (former Co. 2420KH/2015) issued by the Ministry of Commerce (MOC) on 8 July 2015. The registered address of the Company is at 25th Floor, Canadia Tower No. 315, Preah Ang Duong Street, Corner Monivong Blvd, Phnom Penh, Kingdom of Cambodia.

The Company is owned by Canadia Investment Holding Plc., and Muang Thai Life Assurance Public Company Limited, which holds 51% and 49% shares respectively.

The Company has obtained a 5-year license from the Ministry of Economy and Finance (MEF) effective from 24 December 2015. The renewed license has a duration of 3 years, effective from 23 December 2020 to 22 December 2023. On 17 November 2023, the Company obtained a permanent insurance license approved from the IRC with a requirement to pay annual license fee going forward.

The principal activity of the Company is to carry out life insurance businesses and other associated businesses pursuant to the applicable laws of the Kingdom of Cambodia.

The financial statements were authorised for issue by the Company's Board of Directors on 20 March 2026.

2. SUMMARY OF MATERIAL ACCOUNTING POLICIES

2.1 Basis of preparation

(i) Statement of compliance

The financial statements have been prepared in accordance with Cambodian International Financial Reporting Standards (CIFRS) as adopted by the Accounting and Auditing Regulator (ACAR), for Insurance companies in Cambodia. This financial reporting framework contains certain deviations from International Financial Reporting Standards issued by the International Accounting Standards Board.

On 23 December 2024, ACAR has issued a Notification 063/24 ACAR/S.Ch.N. regarding the deferral of the implementation of CIFRS 17 Insurance Contracts and CIFRS 9 Financial Instruments for Insurance companies (the Notification). The Notification stipulates the following:

- CIFRS17 and CIFRS9 implementation is approved on deferment to effective on 1 January 2028.
- The insurance company which involved in this deferment, is required to send update progress every semester not later than 15 days from end of each semester
- During the deferment period, the Company has to continue to use the standard report related to the current applicable CIFRS. The current financial statements are prepared in accordance with CIFRS, following standards CIFRS 4, CIAS 32 and CIAS 39.

(ii) Basis of measurement

The financial statements have been prepared on the historical cost basis, except for available for sale equity investment, which has been prepared on the fair value through other comprehensive income (FVOCI).

(iii) Functional and presentation currency

The national currency of Cambodia is the Khmer Riel (KHR). However, as the Company transacts its business and maintains its accounting records primarily in United States Dollars (US\$), management has determined the US\$ to be the Company's functional currency as it reflects the economic substance of the underlying events and circumstances of the Company.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.1 Basis of preparation (continued)

(iii) Functional and presentation currency (continued)

These financial statements are presented in US\$, which is the Company's functional currency.

All amounts have been rounded to the nearest Dollars, unless otherwise indicated.

(iv) Use of estimates and judgements

In preparing these financial statements, management has made judgements, estimates and assumptions that affect the application of accounting policies and the reported amounts of assets, liabilities, income and expenses. Actual results may differ from these estimates.

Estimates and underlying assumptions are reviewed on an ongoing basis. Revisions to estimates are recognised prospectively.

Significant estimate includes Insurance contract liabilities. The determination of insurance contract liabilities is dependent on assumptions made by the management of the Company. These estimates are reviewed and adjusted (if necessary) each year in order to establish contract liabilities which reflect best estimate assumptions (Note 3).

Measurement of fair values

A number of the Company's accounting policies and disclosures require the measurement of fair values, for both financial and non-financial assets and liabilities.

The finance team regularly reviews significant unobservable inputs and valuation adjustments. If third party information, such as broker quotes or pricing services, is used to measure fair values, then the finance team assesses the evidence obtained from the third parties to support the conclusion that such valuations meet the requirements of CIFRS, including the level in the fair value hierarchy in which such valuations should be classified.

When measuring the fair value of an asset or a liability, the Company uses market observable data as far as possible. Fair values are categorised into different levels in a fair value hierarchy based on the inputs used in the valuation techniques as follows:

- Level 1: quoted prices (unadjusted) in active markets for identical assets or liabilities.
- Level 2: inputs other than quoted prices included in Level 1 that are observable for the asset or liability, either directly (i.e. as prices) or indirectly (i.e. derived from prices).
- Level 3: inputs for the asset or liability that are not based on observable market data (unobservable inputs).

If the inputs used to measure the fair value of an asset or a liability might be categorised in different levels of the fair value hierarchy, then the fair value measurement is categorised in its entirety in the same level of the fair value hierarchy as the lowest level input that is significant to the entire measurement.

The Company recognises transfers between levels of the fair value hierarchy at the end of the reporting period during which the change has occurred.

Information about the assumptions made in measuring fair values is included in Note 21 – financial instruments.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.2 New and amended standards adopted by the Company

The Company has applied the following standards and amendments for the first time for their annual reporting period commencing 1 January 2025:

- Lack of exchangeability – Amendments to CIAS 21

The amendments listed above did not have any impact on the amounts recognised in prior periods and are not expected to significantly affect the current and future periods.

2.3 New standards that are effective, but were deferred in implementation

As discussed in Note 2.1 (i), the following standards have become effective for the annual period beginning after 1 January 2023. However, the Company has deferred the implementation of these standards following the Notification 0012/23 ACAR/S.Ch.N. and 063/24 ACAR/S.Ch.N. issued by Accounting and Auditing Regulator (ACAR), dated 24 March 2023 and 23 December 2024, respectively, regarding the deferral on implementation of CIFRS 17 and CIFRS 9 for insurance companies in Cambodia.

(i) CIFRS 17 Insurance Contract

In May 2017, the IASB issued IFRS 17 Insurance Contracts, which is equivalent to CIFRS 17 Insurance Contracts, a comprehensive new accounting standard for insurance contracts covering recognition and measurement, presentation and disclosure, which replaces CIFRS 4 Insurance Contracts.

In contrast to the requirements in CIFRS 4, which are largely based on grandfathering previous local accounting policies for measurement purposes, CIFRS 17 provides a comprehensive model (the general model) for insurance contracts, supplemented by the variable fee approach for contracts with direct participation features that are substantially investment-related service contracts, and the premium allocation approach mainly for short-duration which typically applies to certain non-life insurance contracts.

The main features of the new accounting model for insurance contracts are, as follows:

- The measurement of the present value of future cash flows, incorporating an explicit risk adjustment, remeasured every reporting period (the fulfilment cash flows);
- A Contractual Service Margin (CSM) that is equal and opposite to any day one gain in the fulfilment cash flows of a group of contracts. The CSM represents the unearned profitability of the insurance contracts and is recognised in profit or loss over the service period (i.e., coverage period);
- Certain changes in the expected present value of future cash flows are adjusted against the CSM and thereby recognised in profit or loss over the remaining contractual service period;
- The effect of changes in discount rates will be reported in either profit or loss or other comprehensive income, determined by an accounting policy choice;
- The recognition of insurance revenue and insurance service expenses in the statement of comprehensive income based on the concept of services provided during the period;
- Amounts that the policyholder will always receive, regardless of whether an insured event happens (non-distinct investment components) are not presented in the income statement, but are recognised directly on the balance sheet;
- Insurance services results (earned revenue less incurred claims) are presented separately from the insurance finance income or expense; and
- Extensive disclosures to provide information on the recognised amounts from insurance contracts and the nature and extent of risks arising from these contracts.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.3 New standards that are effective, but were deferred in implementation (continued)

(i) CIFRS 17 Insurance Contract (continued)

CIFRS 17 is effective for annual reporting period beginning 1 January 2028, with comparative figures required. Retrospective application is required. However, if full retrospective application for a group insurance contracts is impracticable, then the Company is required to choose either a modified retrospective approach or a fair value approach.

The Company will adopt this new standard with CIFRS 9. The Company is planning to perform an impact assessment of CIFRS 17 in preparation for its implementation. The Company expects that this new standard will result in an important change to the accounting policies for insurance contract liabilities of the Company and is likely to have a significant impact on profit and total equity together with presentation and disclosure.

(ii) CIFRS 9 Financial Instruments

CIFRS 9 sets out requirements for recognising and measuring financial assets, financial liabilities and some contracts to buy or sell non-financial items. This standard replaced the previous guidance in CIAS 39 Financial Instruments: Recognition and Measurement. The standard is effective for annual reporting periods beginning on or after 1 January 2018, with early adoption permitted and transitional rules apply. However, for companies whose activities are predominantly connected with insurance, they can elect to defer the effective date of CIFRS 9 until the earlier of the effective date of the CIFRS 17.

CIFRS 9 contains a new classification and measurement approach for financial assets that reflects the business model in which assets are managed and their cash flow characteristics. CIFRS 9 contains three principal classification categories for financial assets: measured at amortised cost, fair value through other comprehensive income (FVOCI) and fair value through profit or loss (FVTPL). The standard eliminates the existing CIAS 39 categories of held-to-maturity, loans and receivables and available for sale.

CIFRS 9 replaces the 'incurred loss' model in CIAS 39 with a forward-looking 'expected credit loss' (ECL) model. This will require considerable judgment about how changes in economic factors affect ECLs, which will be determined on a probability-weighted basis.

The new impairment model will apply to financial assets measured at amortised cost or FVOCI except for investments in equity instruments and to contract assets.

Under CIFRS 9, loss allowances will be measured on either of the following bases:

- 12-month ECLs: these are ECLs that result from possible default events within the 12 months after the reporting date; and
- Lifetime ECLs: these are ECLs that result from all possible default events over the expected life of a financial instrument.

Lifetime ECL measurement applies if the credit risk of a financial asset at the reporting date has increased significantly since initial recognition and 12-month ECL measurement applies if it has not. An entity may determine that a financial asset's credit risk has not increased significantly if the asset has low credit risk at the reporting date. However, lifetime ECL measurement always applies for trade and other receivables without a significant financial component.

The Company elects to adopt CIFRS 9 together when the CIFRS 17 become effective and is currently assessing the impact of the standard on its financial position and results of operations.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.4 New standards and interpretations not yet adopted

Certain new accounting standards and amendments to accounting standards have been published that are not mandatory for 31 December 2025 reporting periods and have not been early adopted by the Company.

- Amendments to the Classification and Measurement of Financial Instruments – Amendments to CIFRS 9 and CIFRS 7

The standards and amendments above are not expected to have a material impact on the entity in the current or future reporting periods and on foreseeable future transactions except:

- CIFRS 18 Presentation and Disclosure in Financial Statements (effective for annual periods beginning on or after 1 January 2027)

CIFRS 18 will replace CIAS 1 Presentation of financial statements, introducing new requirements that will help to achieve comparability of the financial performance of similar entities and provide more relevant information and transparency to users. Even though CIFRS 18 will not impact the recognition or measurement of items in the financial statements, its impacts on presentation and disclosure are expected to be pervasive, in particular those related to the statement of financial performance and providing management-defined performance measures within the financial statements.

Management is currently assessing the detailed implications of applying the new standard on the Company's financial statements.

The Company will apply the new standard from its mandatory effective date of 1 January 2027. Retrospective application is required, and so the comparative information for the financial year ending 31 December 2026 will be restated in accordance with CIFRS 18.

2.5 Foreign currency transactions

Transactions in currencies other than US\$ are translated into US\$ at the exchange rates at the dates of the transactions.

Monetary assets and liabilities denominated in currencies other than US\$ are translated into US\$ at the exchange rates at the reporting date. Foreign currency differences are generally recognised in profit or loss. Non-monetary items that are measured in terms of historical cost in other currency are translated using the exchange rates as at the respective dates of the initial transactions.

2.6 Presentation in Khmer Riel

The financial statements are expressed in United States Dollars (US\$) which is the Company's functional currency. The translations of US\$ amounts into Khmer Riel (KHR) meets the presentation requirements pursuant to Law on Accounting and Auditing and has been done in compliance with CIAS21 – *the Effects of Changes in Foreign Exchange Rate*.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.6 Presentation in Khmer Riel (continued)

Assets and liabilities are translated at the closing rate as at the reporting date and share capital and other equity accounts are translated at the historical rate. The statements of profit or loss and other comprehensive income and cash flows are translated into KHR using the average rate for the year, which has been deemed appropriate as exchange rates have not fluctuated significantly. Exchange differences arising from the translation are recognised as Currency Translation Differences in other comprehensive income.

The Company uses the following exchange rates:

			Closing rate	Average rate
31 December 2025	US\$1	=	KHR4,013	KHR4,011
31 December 2024	US\$1	=	KHR4,025	KHR4,071

These convenience translations should not be construed as representations that the United States Dollars amounts have been, could have been, or could in the future be, converted into Khmer Riel at this or any other rate of exchange.

2.7 Insurance contract

(i) Classification

Insurance contracts are those contracts under which the Company accepts significant insurance risk from the policyholder by agreeing to compensate the policyholders or other beneficiaries if a specified uncertain future event adversely affects the policyholders or other beneficiaries. Once a contract has been classified as an insurance contract, it remains an insurance contract for the remainder of its lifetime, even if the insurance risk reduces significantly during this year.

(ii) Recognition and measurement

Premium income

First year premium income is recognised as income when insurance policy is effective and approved. Renewal premium income is recognised as revenue when premium is due and the policy is still in force at the reporting date. Premiums received in advance are not recognised until the due date.

Ceded premium is recognised as expenses when the insurance risk is transferred to another reinsurer.

Premiums due and uncollected

Premiums due and uncollected are stated at net realizable value. The allowance for doubtful accounts is assessed primarily on analysis of payment histories and future expectations of customer payments. Bad debts are written off when incurred. The credit term of premiums due and uncollected is 31-90 days. For individual policies that are overdue more than the grace period, the premiums due and uncollected will be settled by granting automatic policy loans which depend on the cash surrender value of those policies.

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.7 Insurance contract (continued)

(ii) Recognition and measurement (continued)

Insurance contract liabilities

A liability for contractual benefits is obligations listed in the contract. Life Insurance Policy Reserves represent the accumulated total liability for the life insurance policies in force on the reporting date.

Life insurance policy reserves that represent the future total liability for the life insurance policies in force on the reporting date to ensure that the company can meet future obligations from insurance policies. Life insurance policy reserves comprise of long-term reserve, short-term reserve and claim reserve.

- The long-term insurance contract liabilities are determined using the Gross Premium Valuation (GPV) method, an actuarial valuation methodology that measures the present value of future obligations based on best estimate assumptions at the valuation date, with an appropriate margin for risk and adverse deviation. The technical reserves are established on a net-of-reinsurance basis.

In accordance with the Prakas on Procedure and Measurement of Insurance Technical Reserve Calculation dated 23 December 2023, insurers are required to apply a floor to the surrender value and GPV reserves at the group level. However, the Company has adopted a more prudent approach by applying the floor at the individual policy level, resulting in a more conservative level of reserves.

- The short-term insurance contract liabilities consist of Unearned Premium Reserve (UPR), which is calculated based on a pro-rata basis of premium based on the remaining period of coverage of each policy. The UPR is tested against an Additional Unexpired Risk Reserve (AURR) for adequacy and AURR is established where the UPR is insufficient to cover claims arising during the unexpired period.
- IBNR and outstanding claim reserve are the claims incurred but not reported and the claims incurred and reported but not yet settled respectively. The losses on which are estimated using international standard actuarial techniques. The major assumptions used under these techniques consist of historical data, including the development of claims estimates, paid, costs per claim and claim numbers etc.

Based on the regulatory requirements, in case the claim data is less than 3 years or no claim data, the IBNR must not be less than 5% of gross premium (Group insurance policy and its Riders) of the last operation year.

Reinsurance receivables and assets

Reinsurance receivables and assets are stated at realisable amounts to be received from reinsurers and comprise due from reinsurers and reinsurers' share of insurance contract liabilities.

Reinsurance assets are stated at the outstanding balance of amount due from reinsurers and insurance reserve refundable from reinsurers.

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.7 Insurance contract (continued)

(ii) Recognition and measurement (continued)

Reinsurance receivables and assets (continued)

Amounts due from reinsurers consist of accrued commission and brokerages income, claims and various other items receivable from reinsurers, excluding reinsurance premium receivable, less allowance for doubtful accounts. The Company records allowance for doubtful accounts for the estimated losses that may be incurred due to inability to make collection, taking into account on collection experience, future expectations of reinsurers payments, and the status of receivables from reinsurers as at the end of the reporting period.

Reinsurers' share of insurance contract liabilities is the insurance reserve refundable from reinsurers which is estimated, based on the related reinsurance contracts, on loss reserve and outstanding claims in accordance with the law regarding insurance reserve calculation.

The Company has not provided the Reinsurers' share of insurance contract liabilities and will hold the total gross reserves as insurance contract liabilities.

2.8 Financial instruments

The Company classifies non-derivative financial assets into loans and receivables and available for sale category.

The Company classifies non-derivative financial liabilities into other financial liabilities category.

(i) Non-derivative financial assets and financial liabilities – recognition and derecognition

The Company initially recognises loans and receivables on the date that they are originated. All other financial assets and financial liabilities are recognised initially on the trade date.

The Company derecognises a financial asset when the contractual rights to the cash flows from the asset expire, or it transfers the rights to receive the contractual cash flows in a transaction in which substantially all the risks and rewards of ownership of the financial asset are transferred, or it neither transfers nor retains substantially all the risks and rewards of ownership and does not retain control over the transferred assets. Any interest in such transferred financial assets that is created or retained by the Company is recognised as a separate asset or liability.

The Company derecognises a financial liability when its contractual obligations are discharged, cancelled or expired.

Financial assets and liabilities are offset and the net amount presented in the statement of financial position when, and only when, the Company has a legal right to offset the amounts and intends either to settle on a net basis or to realise the asset and settle the liability simultaneously.

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.8 Financial instruments (continued)

(ii) Non-derivative financial assets and financial liabilities – measurement

Loan and receivables

Loans and receivables are initially recognised at fair value plus any directly attributable transaction costs. Subsequent to initial recognition, they are measured at amortised cost using the effective interest method.

Cash and cash equivalents

Cash and cash equivalents comprise cash balances and call deposits with maturities of three months or less from the transaction date that are subject to an insignificant risk of changes in their fair value, and are used by the Company in the management of its short-term commitments.

Other investment

Other investments are initially recognised at fair value plus any directly attributable transaction costs. Subsequent to initial recognition, they are measured at amortised cost using the effective interest method. These represent investment in corporate bond and long-term fixed deposits with banks in Cambodia with maturity of more than 3 months.

Equity investment

Equity investment is measured at FVOCI except the equity investment for which the fair value cannot be measured reliably is recorded at costs. Any accumulated gains/losses on fair value are recognised in other reserves. When this equity investment is derecognised, the gain or loss accumulated in other reserves is reclassified to retained earnings. Changes in the fair value of this equity investment classified as available for sale are recognised in other comprehensive income.

Other financial liabilities

Other financial liabilities are initially recognised at fair value less any directly attributable transaction costs. Subsequent to initial recognition, these liabilities are measured at amortised cost using the effective interest method.

2.9 Property and equipment

(i) Recognition and measurement

Items of property and equipment are measured at cost less accumulated depreciation and accumulated impairment losses, if any.

Cost includes expenditures that are directly attributable to the acquisition of the asset and any other costs directly attributable to bringing the asset to working condition for its intended use, and the costs of dismantling and removing the items and restoring the site on which they are located. Purchased software that is integral to the functionality of the related equipment is capitalised as part of that equipment.

If parts of an item of property and equipment have different useful lives, then they are accounted for as separate items (major components) of property and equipment.

Any gains or losses on disposal of an item of property and equipment are recognised in profit or loss.

NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.9 Property and equipment (continued)

(ii) Subsequent expenditure

Subsequent expenditure is capitalised only when it is probable that the future economic benefits associated with the expenditure will flow to the Company. Ongoing repairs and maintenance is expensed as incurred.

(iii) Depreciation

Depreciation is calculated to write off the cost of property and equipment less the estimate residual value using straight line basis over the estimated useful lives of each component of an item of property and equipment, and is generally recognised in profit or loss at the following annual rates:

Asset Class	Useful life
Leasehold improvements	3 – 5 years
Computers and IT equipment	3 – 5 years
Furniture and fixtures	5 years
Motor Vehicles	5 years

No depreciation is provided on work in progress.

Depreciation methods, useful lives and residual values are reviewed at least at each financial year-end and adjusted if appropriate.

2.10 Intangible assets

(i) Computer software

Computer software are stated at cost less accumulated amortisation and impairment losses, if any.

Amortisation is charged to the statement of profit or loss on a straight-line basis over the estimated useful life of 10 years.

No amortisation is provided on work in progress.

Subsequent expenditure is capitalised only when it increases the future economic benefits embodied in the specific asset to which it relates. All other expenditure is recognised in profit or loss as incurred.

(ii) Partnership fees

Partnership fees relate to fees incurred under partnership arrangements for bank distribution of the Company's products. The fees are amortised on a basis to reflect the pattern in which future economic benefits are expected to be consumed, over the term of the partnership contract.

Subsequent expenditure is capitalised only when it increases the future economic benefits embodied in the specific asset to which it relates. All other expenditure is recognised in profit or loss as incurred.

Amortisation is charged to the statement of profit or loss on a straight-line basis over the estimated useful life of 5 years.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.11 Impairment

(i) Non-derivative financial assets

Financial assets are assessed at each reporting date to determine whether there is objective evidence of impairment.

Objective evidence that financial assets is impaired includes:

- default or delinquency by a debtor;
- restructuring of an amount due to the Company on terms that the Company would not consider otherwise;
- indications that a debtor or issuer will enter bankruptcy;
- adverse changes in the payment status of borrowers or issuers;
- the disappearance of an active market for a security; or
- observable data indicating that there is measurable decrease in expected cash flows from a group of financial assets.

Financial assets measure at amortised cost

The Company considers evidence of impairment for these assets at both an individual asset and a collective level. All individually significant assets are individually assessed for impairment. Those found not to be impaired are then collectively assessed for any impairment that has been incurred but not yet individually identified. Assets that are not individually significant are collectively assessed for impairment. Collective assessment is carried out by grouping together assets with similar risk characteristics.

In assessing collective impairment, the Company uses historical information on the timing of recoveries and the amount of loss incurred, and makes an judgement if any current economic and credit conditions are such that the actual losses are likely to be greater or less than suggested by historical trends.

An impairment loss is calculated as the difference between an asset's carrying amount and the present value of the estimated future cash flows discounted at the asset's original effective interest rate. Losses are recognised in profit or loss and reflected in an allowance account. When the Company considers that there are no realistic prospects of recovery of the asset, the relevant amounts are written off. If the impairment loss subsequently decrease and the decrease can be related to objectively to an event occurring after the impairment was recognised, then the previously recognised impairment loss is reversed through profit or loss.

(ii) Non-financial assets

At each reporting date, the Company reviews the carrying amounts of its non-financial assets to determine whether there is any indication of impairment. If such indication exists, then the asset's recoverable amount is estimated.

For the impairment testing, assets are grouped together into the smallest group of assets that generates cash inflows from continuing use that are largely independent of the cash inflows of other assets or cash generating unit (CGU).

The recoverable amount of an asset or CGU is the greater of its value in use and its fair value less costs to sell. Value in use is based on the estimated future cash flows, discounted to their present value using a pre-tax discount rate that reflects current market assessments of the time value of money and the risks specific to the asset or CGU.

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.11 Impairment (continued)

(ii) Non-financial assets (continued)

An impairment loss is recognised if the carrying amount of an asset or CGU exceeds its recoverable amount.

Impairment losses are recognised in profit or loss. Impairment losses are allocated to reduce the carrying amounts of the other assets in the CGU on a pro rata basis.

2.12 Employee benefits

Short-term employee benefits

Short-term employee benefits are measured on an undiscounted basis and are expensed as the related service is provided. A liability is recognised for the amount expected to be paid if the Company has a present legal or constructive obligation to pay this amount as a result of past service provided by the employee, and the obligation can be estimated reliably.

Other long-term employee benefits

The Company's net obligation in respect of long-term employee benefits is the amount of the benefit that employees have earned in return for their service in the current and prior periods. That benefit is discounted to determine its present value. Remeasurements are recognised in profit or loss in the period in which they arise.

Pension fund scheme

The Company pays monthly contributions for the compulsory pension scheme to National Social Security Fund (NSSF), a publicly administered social security scheme for pension in Cambodia. The Company has no further payment obligations once the contributions have been paid. The contributions are recognised as employee benefit expenses in the statement of profit or loss and other comprehensive income when they are due.

2.13 Statutory deposit

A statutory deposit is maintained with the National Bank of Cambodia in compliance with Article 53 of the Royal Government's Sub-Decree on Insurance dated 22 October 2001 and Article 1 of the MEF's Circular No. 009 SHV dated 9 December 2002.

Statutory deposit is stated at cost.

2.14 Provisions

Provisions are recognised if, as a result of a past event, the Company has a present legal or constructive obligation that can be estimated reliably, and it is probable that an outflow of economic benefits will be required to settle the obligation. Provisions are determined by discounting the expected future cash flows at a pre-tax rate that reflects current market assessments of the time value of money and the risks specific to the liability. The unwinding of the discount is recognised as finance cost.

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.15 Leases

At inception of a contract, the Company assesses whether a contract is, or contains, a lease. A contract is, or contains, a lease if the contract conveys the right to control the use of an identified asset for period of time in exchange for consideration.

As a lessee

At commencement or on modification of a contract that contains a lease component, the Company allocates the consideration in the contract to each lease component on the basis of its relative stand-alone prices. However, for the leases of property the Company has elected not to separate non-lease components and account for the lease and non-lease components as a single lease component.

The Company recognises a right-of-use asset and a lease liability at the lease commencement date. The right-of-use asset is initially measured at cost, which comprises the initial amount of the lease liability adjusted for any lease payments made at or before the commencement date, plus any initial direct costs incurred and an estimate of costs to dismantle and remove the underlying asset or to restore the underlying asset or the site on which it is located, less any lease incentives received.

The right-of-use asset is subsequently depreciated using the straight-line method from the commencement date to the end of the lease term, unless the lease transfers ownership of the underlying asset to the Company at the end of the lease term or the cost of the right-of-use asset reflects that the Company will exercise a purchase option. In that case the right-of-use asset will be depreciated over the useful life of the underlying asset, which is determined on the same basis as those of property and equipment. In addition, the right-of-use asset is periodically reduced by impairment losses, if any, and adjusted for certain remeasurements of the lease liability.

The lease liability is initially measured at the present value of the lease payments that are not paid at the commencement date, discounted using the interest rate implicit in the lease or, if that rate cannot be readily determined, the Company's incremental borrowing rate. Generally, the Company uses its incremental borrowing rate as the discount rate.

The Company determines its incremental borrowing rate by obtaining interest rates from various external financing sources and makes certain adjustments to reflect the terms of the lease and type of the asset leased.

Lease payments included in the measurement of the lease liability comprise the following:

- fixed payments, including in-substance fixed payments;
- variable lease payments that depend on an index or a rate, initially measured using the index or rate as at the commencement date;
- amounts expected to be payable under a residual value guarantee; and
- the exercise price under a purchase option that the Company is reasonably certain to exercise lease payment in an optional renewal period if the Company is reasonably certain to exercise an extension option, and penalties for early termination of a lease unless the Company is reasonably certain not to terminate early.

The lease liability is measured at amortised cost using the effective interest method. It is measured when there is a change in future lease payments arising from a change in an index or rate, if there is a change in the Company's estimate of the amount expected to be payable under a residual value guarantee, or if the Company changes its assessment of whether it will exercise a purchase, or termination option.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.15 Leases (continued)

As a lessee (continued)

When the lease liability is remeasured in this way, a corresponding adjustment is made to the carrying amount of the right-of-use asset, or is recorded in profit or loss if the carrying amount of the right-of-use asset has been reduced to zero.

Short-term leases and leases of low-value assets

The Company has elected not to recognise right of use assets and lease liabilities for leases of low value assets and short-term leases. The Company recognise the lease payments associated with these leases as an expense on a straight-line basis over the lease term.

2.16 Share capital – share issue costs

Incremental costs directly attributable to the issue of ordinary shares, net of any tax effects, are recognised as a deduction from equity.

2.17 Income tax

Income tax expense comprises current and deferred tax. It is recognised in profit and loss except items recognised directly in equity or in other comprehensive income.

The Company has determined that interest and penalties related to income taxes, including uncertain tax treatments, do not meet the definition of income taxes, and therefore has accounted for them under CIAS 37 Provisions, Contingent Liabilities and Contingent Assets and has recognised the related expenses in 'other expenses'.

(i) Current tax

Current tax comprises the expected tax payable or receivable on the taxable income for the year and any adjustment to the tax payable or receivable in respect of previous years. The amount of current tax payable or receivable is the best estimate of the tax amount expected to be paid or received that reflects uncertainty related to income taxes, if any. It is measured using tax rates enacted or substantively enacted at the reporting date.

(ii) Deferred tax

Deferred tax is recognised in respect of temporary differences between the carrying amounts of assets and liabilities for financial reporting purposes and the amounts used for taxation purposes.

Deferred tax assets are recognised for unused tax losses and deductible temporary differences to the extent that it is probable that future taxable profits will be available against which they can be used. Deferred tax assets are reviewed at each reporting date and are reduced to the extent that it is no longer probable that the related tax benefit will be realised; such reductions are reversed when the probability of future taxable profits improves.

Deferred tax is measured at the tax rates that are expected to be applied to temporary differences when they reverse, using tax rates enacted or substantively enacted at the reporting date, and reflects uncertainty related to income taxes, if there is any.

The measurement of deferred tax reflects the tax consequences that would follow the manner in which the Company expects, at the reporting date, to recover or settle the carrying amount of its assets and liabilities.

2. SUMMARY OF MATERIAL ACCOUNTING POLICIES (continued)

2.17 Income tax

(ii) Deferred tax

Deferred tax assets and liabilities are offset only if certain criteria are met.

The Company has adopted Deferred Tax related to Assets and Liabilities arising from a Single Transaction (Amendments to CIAS 12). Under the amendments, the Company recognised a separate deferred tax asset and a deferred tax liability. See Note 16(b) for the detail. There will be no impact on retained earnings on adoption of the amendments.

Temporary differences in relation to a right-of-use asset and a lease liability for a specific lease are presented separately in the deferred tax assets and deferred tax liabilities.

2.18 Investment income

Interest income is recognised in to profit or loss using effective interest method to the gross carrying amount of financial assets.

Dividends income is received from financial assets measured at FVOCI and recognised in profit or loss when the right to receive the payment is established.

3. CRITICAL ACCOUNTING ESTIMATES AND JUDGEMENTS

In preparing these financial statements, management has made judgements, estimates and assumptions that affect the application of accounting policies and the reported amounts of assets, liabilities, income and expenses, actual results may differ from these estimates.

Estimates and underlying assumptions are reviewed on an ongoing basis. Revision to estimates are recognised prospectively.

Judgements

Information about judgements made in applying accounting policies that have the most significant effects on the amounts recognised in the financial statements is included in the following notes:

- Note 2.7 – insurance contract liabilities: the determination of insurance contract liabilities is dependent on assumptions. These estimates are reviewed and adjusted (if necessary) each year in order to establish contract liabilities which reflect best estimate assumptions.

4. STATUTORY DEPOSIT – NON-CURRENT

A statutory deposit is maintained with the National Bank of Cambodia in compliance with Article 53 of the Royal Government's Sub-Decree on Insurance dated 22 October 2001 and Article 1 of the Ministry of Economy and Finance's Circular No. 009 SHV dated 9 December 2002. The deposit, equivalent to 10% of Company's initial registered capital, bears no interest and is refundable only when the Company ceases its operations in Cambodia.

SOVANNAPHUM LIFE ASSURANCE PLC.

NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025

5. PROPERTY AND EQUIPMENT

Non-current assets	Leasehold improvements US\$	Computers and IT equipment US\$	Furniture and fixtures US\$	Motor vehicles US\$	Work in progress US\$	Total US\$	KHR'000
2025							
Cost							
At 1 January	418,451	647,098	239,672	145,500	107,973	1,558,694	6,273,743
Additions	-	19,239	1,495	-	705	21,439	85,992
Written off	-	(35,090)	(2,182)	-	-	(37,272)	(149,498)
Disposal	-	-	(7,300)	-	-	(7,300)	(29,280)
Reclassification to intangible assets	-	-	-	-	(107,973)	(107,973)	(433,080)
Currency translation differences	-	-	-	-	-	-	(18,966)
At 31 December	418,451	631,247	231,685	145,500	705	1,427,588	5,728,911
Less: Accumulated depreciation							
At 1 January	411,815	534,627	224,803	114,211	-	1,285,456	5,173,960
Depreciation charged for the year	6,636	45,987	8,229	10,594	-	71,446	286,570
Written off	-	(35,090)	(1,852)	-	-	(36,942)	(148,174)
Disposal	-	-	(7,300)	-	-	(7,300)	(29,280)
Currency translation differences	-	-	-	-	-	-	(15,371)
At 31 December	418,451	545,524	223,880	124,805	-	1,312,660	5,267,705
Carrying amounts							
At 31 December	-	85,723	7,805	20,695	705	114,928	461,206

SOVANNAPHUM LIFE ASSURANCE PLC.

NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025

5. PROPERTY AND EQUIPMENT (continued)

Non-current assets	Leasehold improvements US\$	Computers and IT equipment US\$	Furniture and fixtures US\$	Motor vehicles US\$	Work in progress US\$	Total	
	US\$	US\$	US\$	US\$	US\$	US\$	KHR'000
2024							
Cost							
At 1 January	418,451	625,533	239,122	145,500	1,959	1,430,565	5,843,858
Additions	-	28,537	550	-	106,014	135,101	549,996
Written off	-	(6,972)	-	-	-	(6,972)	(28,383)
Currency translation differences	-	-	-	-	-	-	(91,728)
At 31 December	418,451	647,098	239,672	145,500	107,973	1,558,694	6,273,743
Less: Accumulated depreciation							
At 1 January	343,764	459,764	189,030	92,628	-	1,085,186	4,432,985
Depreciation charged for the year	68,051	81,742	35,773	21,583	-	207,149	843,303
Written off	-	(6,879)	-	-	-	(6,879)	(28,003)
Currency translation differences	-	-	-	-	-	-	(74,325)
At 31 December	411,815	534,627	224,803	114,211	-	1,285,456	5,173,960
Carrying amounts							
At 31 December	6,636	112,471	14,869	31,289	107,973	273,238	1,099,783

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

6. LEASE

The Company entered into several lease agreements to lease office spaces and office buildings for its head office and branches at Canadia Tower and Siem Reap.

(a) Amounts recognised in the statement of financial position

The following amounts are recognised in the statement of financial position relating to leases:

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Right-of-use assts (Non-current)</i>				
Buildings	118,231	474,461	343,362	1,382,032
<i>Lease liabilities</i>				
Current	135,952	545,575	223,588	899,942
Non-current	-	-	135,952	547,207
	<u>135,952</u>	<u>545,575</u>	<u>359,540</u>	<u>1,447,149</u>

Additions to the right-of-use assets during the year were Nil (2024: US\$450,263).

(b) Amounts recognised in the statement of profit or loss

The following amounts are recognised in the statement of profit or loss relating to leases:

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Depreciation charge of right of use assets</i>				
Buildings	225,131	903,000	241,276	982,235
Depreciation charge	<u>225,131</u>	<u>903,000</u>	<u>241,276</u>	<u>982,235</u>
<i>Interest expense on lease liabilities</i>				
Buildings	20,852	83,637	27,479	111,867
Interest expense	<u>20,852</u>	<u>83,637</u>	<u>27,479</u>	<u>111,867</u>
Expense relating to short-term leases (included in operating expenses)	<u>23,244</u>	<u>93,232</u>	<u>19,986</u>	<u>81,363</u>
Total expenses related to leases	<u>269,227</u>	<u>1,079,869</u>	<u>288,741</u>	<u>1,175,465</u>

Total cash outflow for leases for 2025 was US\$288,536 (2024: US\$305,118).

SOVANNAPHUM LIFE ASSURANCE PLC.

NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025

7. INTANGIBLE ASSETS

Non-current asset	Computer Software US\$	Partnership fee US\$	Work in progress US\$	Total US\$	KHR'000
Cost					
At 1 January 2025	155,152	1,000,000	-	1,155,152	4,649,487
Additions	37,695	-	304,470	342,165	1,372,424
Reclassification from property and equipment	-	-	107,973	107,973	433,080
Currency translation differences	-	-	-	-	(12,962)
At 31 December 2025	192,847	1,000,000	412,443	1,605,290	6,442,029
Less: Accumulated amortisation					
At 1 January 2025	133,166	683,836	-	817,002	3,288,433
Amortisation charged for the year	15,587	200,000	-	215,587	877,655
Currency translation differences	-	-	-	-	(22,308)
At 31 December 2025	148,753	883,836	-	1,032,589	4,143,780
Carrying amounts					
At 31 December 2025	44,094	116,164	412,443	572,701	2,298,249
Non-current asset	Computer Software US\$	Partnership fee US\$	Work in progress US\$	Total US\$	KHR'000
Cost					
At 1 January 2024	151,952	1,000,000	-	1,151,952	4,705,724
Additions	3,200	-	-	3,200	13,027
Currency translation differences	-	-	-	-	(69,264)
At 31 December 2024	155,152	1,000,000	-	1,155,152	4,649,487
Less: Accumulated amortisation					
At 1 January 2024	110,212	483,288	-	593,500	2,424,448
Amortisation charged for the year	22,954	200,548	-	223,502	909,877
Currency translation differences	-	-	-	-	(45,892)
At 31 December 2024	133,166	683,836	-	817,002	3,288,433
Carrying amounts					
At 31 December 2024	21,986	316,164	-	338,150	1,361,054

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

8. OTHER INVESTMENTS

		2025		2024	
		US\$	KHR'000	US\$	KHR'000
Term deposits (original maturity from 6 months up to twelve months)	(i)	17,642,508	70,799,385	5,214,901	20,989,977
Term deposits (original maturity of more than twelve months)	(i)	41,285,670	165,679,394	47,645,612	191,773,587
Investment in corporate bond	(ii)	5,200,342	20,868,972	2,101,863	8,459,999
		<u>64,128,520</u>	<u>257,347,751</u>	<u>54,962,376</u>	<u>221,223,563</u>
Current		17,642,508	91,668,357	7,316,764	29,449,976
Non-current		<u>46,486,012</u>	<u>165,679,394</u>	<u>47,645,612</u>	<u>191,773,587</u>
		<u>64,128,520</u>	<u>257,347,751</u>	<u>54,962,376</u>	<u>221,223,563</u>

- (i) These represent term deposits with the maturity date ranging from 12 months to 120 months and earning annual interest at rates ranging from 4.10% to 8.00% (2024: 5.50% to 8.00%) during the year.
- (ii) Investment in corporate bonds is classified as other investment. As at the reporting date, the Company has invested in corporate bonds in a private company. These corporate bonds have maturity terms of three years and earn coupon rate at rates 6.25% (2024: 5.50%) per annum. These corporate bonds will be matured within the three years from the end of the reporting period.

9. EQUITY INVESTMENT

Non-current	2025		2024	
	US\$	KHR'000	US\$	KHR'000
Cambodian Reinsurance Company (Cambodia Re)	2,934,043	11,774,315	1,232,000	4,958,800
Fair value changes through OCI	<u>(91,187)</u>	<u>(365,934)</u>	<u>209,916</u>	<u>844,912</u>
	<u>2,842,856</u>	<u>11,408,381</u>	<u>1,441,916</u>	<u>5,803,712</u>

As at 31 December 2025, there were totally 56,000 shares (2024: 29,944 shares) equal to 10% (2024: 5.35%) of Cambodian Reinsurance Company "Cambodia Re" total shares being held by the Company.

During the year, the Company received dividends from Cambodian reinsurance company amounting to US\$84,000 (2024: US\$74,860).

The Company designated the investments shown above as equity investment at FVOCI because the Company had no intention of holding the shares to generate profit from short-term fluctuations in price or dealer's margin.

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

9. EQUITY INVESTMENT (continued)

Movements of equity investment at FVOCI during the year were as follows:

	2025		2024	
	US\$	KHR'000	US\$	KHR'000
At 1 January	1,441,916	5,803,712	1,580,187	6,455,064
Addition	1,702,043	6,826,894	-	-
Changes in fair value	(301,103)	(1,207,724)	(138,271)	(562,901)
Currency translation differences	-	(14,501)	-	(88,451)
At 31 December	<u>2,842,856</u>	<u>11,408,381</u>	<u>1,441,916</u>	<u>5,803,712</u>

10. INSURANCE AND OTHER RECEIVABLES

	2025		2024	
	US\$	KHR'000	US\$	KHR'000
Receivables from insurance activities	2,510,218	10,073,505	2,004,232	8,067,034
Other receivable:				
Prepayment of income tax (i)	378,837	1,520,273	506,920	2,040,353
Withholding tax credits (ii)	40,683	163,261	428,997	1,726,713
Prepayments	44,627	179,088	40,393	162,582
Deposit to suppliers	58,596	235,146	58,596	235,849
Other receivables	35,507	142,489	30,547	122,952
	<u>558,250</u>	<u>2,240,257</u>	<u>1,065,453</u>	<u>4,288,449</u>
	<u>3,068,468</u>	<u>12,313,762</u>	<u>3,069,685</u>	<u>12,355,483</u>

(i) Prepayment of income tax

The Company pays monthly prepayment of income tax. This is a tax credit which may be used against income tax.

The balance represents prepayments of income tax not utilised in liquidating income tax payable as at 31 December 2025 which can be carried forward as a tax credit against future income tax payments and is subject to the assessment of the tax authorities (refer to note 16(f)).

(ii) Withholding tax credits

The Company pays withholding tax on interest income from fixed deposits placed at the banks. This is a tax credit which may be used against the income tax.

The balance represents withholding tax credit not utilised in liquidating income tax payable as at 31 December 2025 which can be carried forward as a tax credit against future income tax payments and is subject to the assessment of the tax authorities (refer to note 16(f)).

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

11. CASH AND CASH EQUIVALENTS

	2025		2024	
	US\$	KHR'000	US\$	KHR'000
Cash on hand	1,500	6,020	1,500	6,038
Current and saving accounts	2,423,184	9,724,237	3,801,133	15,299,560
Cash and cash equivalent	<u>2,424,684</u>	<u>9,730,257</u>	<u>3,802,633</u>	<u>15,305,598</u>

Current accounts earn annual interest rates from 0.00% to 0.25% (2024: 0.00% to 0.25%) and savings accounts earn annual interest rates ranging from 0.00% to 1.00% (2024: 0.00% to 1.00%) during the year.

12. SHARE CAPITAL

	2025		2024	
	US\$	KHR'000	US\$	KHR'000
Registered, issued and paid-up: 16,500,000 shares of KHR4,000 each	<u>16,500,000</u>	<u>66,000,000</u>	<u>16,500,000</u>	<u>66,000,000</u>

The detailed shareholding structure was as follows:

	2025			2024		
	Number of shares	Amount US\$	%	Number of shares	Amount US\$	%
Canadia Investment Holding Plc.	8,415,000	8,415,000	51%	8,415,000	8,415,000	51%
Muang Thai Life Assurance Public Company Limited	<u>8,085,000</u>	<u>8,085,000</u>	<u>49%</u>	<u>8,085,000</u>	<u>8,085,000</u>	<u>49%</u>
	<u>16,500,000</u>	<u>16,500,000</u>	<u>100%</u>	<u>16,500,000</u>	<u>16,500,000</u>	<u>100%</u>

There was no change in shareholders and shareholding structure of the Company during the year (2024: no change).

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

13. INSURANCE CONTRACT LIABILITIES

	Gross		Reinsurance		Net	
	US\$	KHR'000	US\$	KHR'000	US\$	KHR'000
31 December 2025						
Long-term reinsurance assets/insurance contract liabilities	50,269,151	201,730,104	159,474	639,969	50,428,625	202,370,073
Short-term reinsurance assets/insurance contract liabilities	239,343	960,483	(35,077)	(140,764)	204,266	819,719
	<u>50,508,494</u>	<u>202,690,587</u>	<u>124,397</u>	<u>499,205</u>	<u>50,632,891</u>	<u>203,189,792</u>
31 December 2024						
Long-term reinsurance assets/insurance contract liabilities	41,886,663	168,593,818	-	-	41,886,663	168,593,818
Short-term reinsurance assets/insurance contract liabilities	463,950	1,867,399	-	-	463,950	1,867,399
	<u>42,350,613</u>	<u>170,461,217</u>	<u>-</u>	<u>-</u>	<u>42,350,613</u>	<u>170,461,217</u>

Movements of insurance contract liabilities during the year were as follows:

	Gross		Reinsurance		Net	
	US\$	KHR'000	US\$	KHR'000	US\$	KHR'000
At 1 January 2025	42,350,613	170,461,217	-	-	42,350,613	170,461,217
Recognised in profit or loss	8,157,881	32,721,261	124,397	498,956	8,282,278	33,220,217
Currency translation difference	-	(491,891)	-	249	-	(491,642)
At 31 December 2025	<u>50,508,494</u>	<u>202,690,587</u>	<u>124,397</u>	<u>499,205</u>	<u>50,632,891</u>	<u>203,189,792</u>
At 1 January 2024	44,107,229	180,178,030	-	-	44,107,229	180,178,030
Recognised in profit or loss	(1,756,616)	(7,151,184)	-	-	(1,756,616)	(7,151,184)
Currency translation difference	-	(2,565,629)	-	-	-	(2,565,629)
At 31 December 2024	<u>42,350,613</u>	<u>170,461,217</u>	<u>-</u>	<u>-</u>	<u>42,350,613</u>	<u>170,461,217</u>

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

13. INSURANCE CONTRACT LIABILITIES (continued)

(*) In 2024 and the prior year, no reinsurance reserves were separately recognised, as management assessed the Company's reinsurance exposure to be limited, with low volume and low credibility experience, resulting in no reliable reinsurance-specific assumptions being derived for the measurement of the reinsurance reserve.

In 2025, an additional liabilities arising from reinsurance represent the reinsurer's portion of future policy liabilities, as determined based on the underlying actuarial valuation.

Sensitivity analysis

The Company has prepared the sensitivity analysis for the year ended December 2025 and 2024 on Mortality assumption as follows:

31 December 2025

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Mortality	+10%	680,073	680,073	(680,073)	(680,073)
Mortality	-10%	(671,777)	(671,777)	671,777	671,777

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Lapse	+10%	(159,959)	(159,959)	159,959	159,959
Lapse	-10%	164,157	164,157	(164,157)	(164,157)

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Expense	+2%	92,253	92,253	(92,253)	(92,253)
Expense	-2%	(91,002)	(91,002)	91,002	91,002

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Valuation interest rate	+5%	1,585,649	1,585,649	(1,585,649)	(1,585,649)

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

13. INSURANCE CONTRACT LIABILITIES (continued)

Sensitivity analysis (continued)

31 December 2024

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Mortality	+10%	829,138	829,138	(829,138)	(829,138)
Mortality	-10%	(817,855)	(817,855)	817,855	817,855

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Lapse	+10%	(90,198)	(90,198)	90,198	90,198
Lapse	-10%	92,899	92,899	(92,899)	(92,899)

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Expense	+2%	106,923	106,923	(106,923)	(106,923)
Expense	-2%	(105,298)	(105,298)	105,298	105,298

	Change in Assumption	Increase/(decrease) on Reserve US\$	Increase/(decrease) on Liabilities US\$	Increase/(decrease) on profit before tax US\$	Increase/(decrease) on equity US\$
Valuation interest rate	+5%	1,557,411	1,557,411	(1,557,411)	(1,557,411)

14. INSURANCE AND OTHER PAYABLES

	2025		2024	
	US\$	KHR'000	US\$	KHR'000
Premiums received from policy holders but not yet issued	92,236	370,143	98,195	395,235
Advance premium	265,477	1,065,359	313,682	1,262,570
Accrued expenses and other payables	505,008	2,026,597	1,124,533	4,526,246
Payables to reinsurers	461,681	1,852,726	266,716	1,073,532
Provision for employee bonus	420,268	1,686,535	488,700	1,967,017
Amount due to related parties (Note 19(c))	191,278	767,599	176,053	708,613
Prepayment tax on income	26,471	106,228	26,083	104,984
Withholding and other taxes payables	34,083	136,775	60,314	242,764
	<u>1,996,502</u>	<u>8,011,962</u>	<u>2,554,276</u>	<u>10,280,961</u>

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

15. PROVISION FOR SENIORITY INDEMNITY

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Seniority indemnity</i>				
Non-current	11,303	45,359	12,186	49,049
Current	-	-	-	-
	<u>11,303</u>	<u>45,359</u>	<u>12,186</u>	<u>49,049</u>

Movements of provision for seniority indemnity during the year were as follows:

	2025		2024	
	US\$	KHR'000	US\$	KHR'000
At 1 January	12,186	49,049	13,538	55,303
Addition	111,842	448,598	111,373	453,399
Payment of seniority indemnity	(112,725)	(452,140)	(112,725)	(458,903)
Currency translation differences	-	(148)	-	(750)
At 31 December	<u>11,303</u>	<u>45,359</u>	<u>12,186</u>	<u>49,049</u>

This represents provision for seniority indemnity payments required by Prakas No. 443 issued by the Ministry of Labour and Vocational Training (MoLVT) on 21 September 2018 and subsequently amended by the instruction No. 042/19 dated 22 March 2019.

16. TAXATION

(a) Applicable tax rates

In accordance with Article 20 (new) of the Cambodian Law on Taxation, Life insurance Company is subject to income tax at statutory tax rate of 20% of taxable income or the minimum tax at 1% of annual turnover, whichever is higher.

Minimum tax is calculated at the rate of 1% of the annual turnover (life insurance premium and related income and other income from another business activities). This minimum tax can be exempted, if the Company maintains proper accounting records as defined in the Prakas No. 638 issued by the General Department of Taxation (GDT) in which is subject to be approved by the GDT. On 15 January 2025, the Company received Gold Certificate and confirmation letter of maintaining proper accounting records from GDT for the year 2025 and 2026. The Company is therefore exempted from the minimum tax during these periods.

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

16. TAXATION (continued)

(b) Deferred tax assets – net

	2025		2024	
	US\$	KHR'000	US\$	KHR'000
Deferred tax assets	287,512	1,153,785	321,617	1,294,510
Deferred tax liabilities	(25,508)	(102,363)	(114,080)	(459,174)
Deferred tax assets – net	<u>262,004</u>	<u>1,051,422</u>	<u>207,537</u>	<u>835,336</u>

Deferred tax assets/(liabilities) are attributable to the following:

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Deferred tax assets:</i>				
Provision for employee benefits	84,054	337,309	97,740	393,403
Property and equipment, and intangible assets	86,488	347,076	69,594	280,116
Lease liabilities	27,190	109,113	71,908	289,430
Unearned premium	71,543	287,102	82,375	331,561
Equity investment at FVOCI	18,237	73,185	-	-
	<u>287,512</u>	<u>1,153,785</u>	<u>321,617</u>	<u>1,294,510</u>
<i>Deferred tax liabilities:</i>				
Right-of-use assets	(23,646)	(94,891)	(68,673)	(276,409)
Equity investment at FVOCI	-	-	(41,983)	(168,982)
Unrealised exchange gain	(1,862)	(7,472)	(3,424)	(13,783)
	<u>(25,508)</u>	<u>(102,363)</u>	<u>(114,080)</u>	<u>(459,174)</u>
Deferred tax assets – net	<u>262,004</u>	<u>1,051,422</u>	<u>207,537</u>	<u>835,336</u>

Movements of net deferred tax assets during the year were as follows:

	2025		2024	
	US\$	KHR'000	US\$	KHR'000
At 1 January	207,537	835,336	111,759	456,536
Recognised in profit or loss	(5,754)	(23,079)	68,124	277,334
Recognised in OCI	60,221	241,546	27,654	112,579
Currency translation differences	-	(2,381)	-	(11,113)
At 31 December	<u>262,004</u>	<u>1,051,422</u>	<u>207,537</u>	<u>835,336</u>

SOVANNAPHUM LIFE ASSURANCE PLC.

NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025

16. TAXATION (continued)

(c) Current income tax liabilities

	2025		2024	
	US\$	KHR'000	US\$	KHR'000
At 1 January	-	-	-	-
Recognised in profit or loss	556,558	2,232,354	832,938	3,390,891
Withholding tax credit utilised (*)	(137,063)	(549,760)	(152,318)	(620,087)
Prepayment of income tax paid	(291,024)	(1,167,297)	(263,415)	(1,072,362)
Prepayment of income tax utilised (*)	(128,471)	(515,297)	(417,205)	(1,698,442)
At 31 December	-	-	-	-

(*) These are non-cash transactions.

(d) Income tax expense

(i) Amount recognised in profit or loss

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Income tax expense</i>				
Current tax	505,592	2,027,929	832,938	3,390,891
Adjustments for current tax of prior periods	50,966	204,425	-	-
Adjustment on benefit of previously unutilised prepaid tax	-	-	(118,093)	(480,757)
	556,558	2,232,354	714,845	2,910,134
Deferred tax	5,754	23,079	(68,124)	(277,333)
	562,312	2,255,433	646,721	2,632,801

(ii) Amount recognised in OCI

	Before Tax US\$	(Tax expense) US\$	Net of tax	
	US\$	US\$	US\$	KHR'000
<i>31 December 2025</i>				
Equity investments – net change of fair value through OCI	(301,103)	60,221	(240,882)	(966,178)
<i>31 December 2024</i>				
Equity investments – net change of fair value through OCI	(138,271)	27,654	(110,617)	(450,322)

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

16. TAXATION (continued)**(d) Income tax expense** (continued)**(iii) Reconciliation of effective tax rate**

The reconciliation of income tax computed at the statutory tax rate to the income tax expense in profit or loss is as follows:

	2025		2024	
	US\$	KHR'000	US\$	KHR'000
Profit before income tax	2,396,656	9,612,989	3,730,452	15,186,670
Income tax at applicable tax rate	479,331	1,922,597	746,090	3,037,332
Non-deductible expenses	29,875	119,827	28,492	115,992
Previously unrecognised deferred taxes	2,140	8,584	(9,768)	(39,766)
Adjustments for current tax of prior periods	50,966	204,425	-	-
Benefit of previously unutilised prepaid tax	-	-	(118,093)	(480,757)
Income tax expense	<u>562,312</u>	<u>2,255,433</u>	<u>646,721</u>	<u>2,632,801</u>

The calculation of income tax expense is subject to the final review and approval of the tax authorities.

(e) Tax reassessment

The General Department of Taxation (GDT) issued a comprehensive tax reassessment letter to the Company to reassess the taxes:

- On 30 July 2021, the Company received a notification from the General Department of Taxation regarding a comprehensive tax audit for the period from 1 January 2018 to 31 December 2020. The reassessment results, issued on 22 and 23 April 2025, noted no findings.

(f) Other tax matters

Taxes are calculated on the basis of current interpretation of the tax regulations enacted as at reporting date. The management periodically evaluates position taken in tax returns with respect to situations in which applicable tax regulation is subjected to interpretation. It establishes provisions where appropriate on the basis of amounts expected to be paid to the tax authorities.

However, these regulations are subject to periodic variation and the ultimate determination of tax liabilities will be made following inspection by the tax authorities. Where the final tax outcome of these matters is different from the amounts initially recorded, such differences will impact the taxes liabilities and balances in the period in which the determination is made.

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

17. INVESTMENT AND OTHER INCOME

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Interest income on:</i>				
Fixed deposits	3,089,044	12,390,155	3,071,237	12,503,006
Saving accounts	41,342	165,823	34,582	140,783
Corporate bond	208,479	836,210	101,863	414,684
Dividends income	84,000	336,924	74,860	304,755
Investment income	3,422,865	13,729,112	3,282,542	13,363,228
Other income	134,094	537,851	118,289	481,555
	3,556,959	14,266,963	3,400,831	13,844,783

18. OPERATING EXPENSES

	2025		2024	
	US\$	KHR'000	US\$	KHR'000
Salary and other related costs	3,123,896	12,529,947	3,068,397	12,491,444
Depreciation and amortisation	312,162	1,252,082	471,382	1,918,996
Repairs and maintenance	167,972	673,736	186,107	757,642
Travel and mission expenses	99,102	397,498	116,850	475,696
Advertising expenses	88,402	354,580	86,075	350,411
Professional fee	58,665	235,305	88,733	361,232
Communications	21,462	86,084	22,822	92,908
Seniority expenses	111,842	448,598	111,373	453,399
Levy fee	127,558	511,635	117,068	476,584
Other tax expense	105,054	421,372	129,654	527,821
Other expenses	166,337	667,178	254,559	1,036,311
	4,382,452	17,578,015	4,653,020	18,942,444

Fees paid or payable to PricewaterhouseCoopers (Cambodia) Ltd.

The following fees were paid or are payable to PricewaterhouseCoopers (Cambodia) Ltd.:

	2025		2024	
	US\$	KHR'000	US\$	KHR'000
Statutory audit	35,000	140,385	35,000	142,485

Professional fee includes audit fees payable to the auditor amounting to US\$38,500, inclusive of VAT, for fiscal year ended 31 December 2025 (31 December 2024: US\$38,500).

As of 31 December 2025, the Company had 286 employees including 1 Director (2024: 333 employees including 1 Director). There were 9 directors in total, 8 of them were not in full-time employment with the Company (2024: no change).

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

19. RELATED PARTY TRANSACTIONS AND BALANCES

(a) Identity of related parties

For the purpose of this financial statement, parties are considered to be related to the Company if the Company has ability, directly or indirectly, to exercise significant influence over the party in making financial and operating decisions.

The Company has related party relationship with substantial shareholders, associates and key management personnel.

Key management personnel are defined as those people who have authority and responsibility for planning, directing and controlling the activities of the Company either directly or indirectly. The key management personnel include all the Directors of the Company, and certain senior management members of the Company.

(b) Transactions with the related parties

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Remuneration of Directors and key management</i>				
Key management compensation	<u>1,328,813</u>	<u>5,329,869</u>	<u>1,240,349</u>	<u>5,049,461</u>
<i>Shareholders:</i>				
System service fees and other fees	<u>142,430</u>	<u>571,287</u>	<u>103,263</u>	<u>420,384</u>
<i>Other related parties:</i>				
Insurance premium revenue	<u>136,839</u>	<u>548,861</u>	<u>168,460</u>	<u>685,800</u>
Commission fee paid	<u>1,729,445</u>	<u>6,936,804</u>	<u>1,940,067</u>	<u>7,898,011</u>
Interest income	<u>1,377,942</u>	<u>5,526,925</u>	<u>1,409,129</u>	<u>5,736,564</u>

(c) Balances with the related parties

	2025		2024	
	US\$	KHR'000	US\$	KHR'000
<i>Other related parties:</i>				
Other investments (i)	<u>34,106,551</u>	<u>136,869,589</u>	<u>24,925,640</u>	<u>100,026,593</u>
Current and saving account (ii)	<u>1,834,593</u>	<u>7,358,553</u>	<u>3,078,379</u>	<u>12,520,010</u>
Amount due to related party (Note 14) (iii)	<u>191,278</u>	<u>767,599</u>	<u>176,053</u>	<u>708,613</u>

(i) These represent investment in bonds (refer to note 8(ii)) and term deposits with the maturity date ranging from 12 months to 120 months and earning annual interest at rates ranging from 4.10% to 7.50% (2024: 4.10% to 7.50%) during the year.

(ii) Current accounts earn annual interest rates from 0.00% to 0.25% (2024: 0.00% to 0.25%) and savings accounts earn annual interest rates ranging from 0.00% to 1.00% (2024: 0.00% to 1.00%) during the year.

(iii) Amount due to related party is unsecured, interest free, and repayable on demand.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

20. CAPITAL MANAGEMENT

The primary objectives of the Company's capital management are to ensure that it has appropriate financial resources to continue its business as a going concern and to maintain capital requirement in accordance with Prakas on Solvency margin of insurance companies issued by Insurance Regulator of Cambodia dated 14 December 2022.

All insurers are required to maintain the Solvency margin of level of 120% as required by the Insurance Regulator of Cambodia and the Company maintained the required solvency margin of 220.98% as of 31 December 2025.

It is the Company's policy to hold adequate and cover the minimum capital requirement according to the Prakas. As at 31 December 2025, the Company has complied with relevant requirements relating to minimum capital.

21. FINANCIAL INSTRUMENTS – FAIR VALUES AND RISK MANAGEMENT

(a) Accounting classification and fair values

The Company has equity investments measured at fair value. The fair value of the equity investments is categorised at fair value level 3. The Company determines level 3 fair value for unquoted equity investment by using adjusted net asset method. For other financial assets and financial liabilities that are not measured at fair value, the Company has not disclosed the fair value information for the financial assets and financial liabilities because their carrying amounts are a reasonable approximation of the fair values.

	2025		2024	
	US\$	KHR'000	US\$	KHR'000
Financial assets measured at:				
<i>Amortised cost:</i>				
Other investments	64,128,520	257,347,751	54,962,376	221,223,563
Insurance and other receivables	2,545,725	10,215,994	2,034,779	8,189,986
Cash and cash equivalents	2,424,684	9,730,257	3,802,633	15,305,598
	<u>69,098,929</u>	<u>277,294,002</u>	<u>60,799,788</u>	<u>244,719,147</u>
<i>FVOCI:</i>				
Equity investments	2,842,856	11,408,381	1,441,916	5,803,712
	<u>71,941,785</u>	<u>288,702,383</u>	<u>62,241,704</u>	<u>250,522,859</u>
Financial liabilities at amortised cost				
Insurance contract liabilities	50,632,891	203,189,792	42,350,613	170,461,217
Insurance and other payables	1,578,235	6,333,457	2,056,002	8,275,408
Lease liabilities	135,953	545,579	359,540	1,447,149
	<u>52,347,079</u>	<u>210,068,828</u>	<u>44,766,155</u>	<u>180,183,774</u>

(b) Financial risk management

The Company has exposure to the following risks arising from financial instruments:

- credit risk;
- liquidity risk; and
- market risk.

This note presents information about the Company's exposure to each of the above risks, the Company's objectives, policies and processes for measuring and managing risk, and the Company's management of capital.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

21. FINANCIAL INSTRUMENTS – FAIR VALUES AND RISK MANAGEMENT (continued)

(b) Financial risk management (continued)

(i) Credit risk

Credit risk is the risk of financial loss to the Company if a customer or counterparty to a financial instrument fails to meet its contractual obligations.

The carrying amount of financial assets represents the maximum credit exposure. The maximum exposure to credit risk at the reporting date was as follows:

	Carrying amounts			
	2025		2024	
	US\$	KHR'000	US\$	KHR'000
Insurance and other receivables	2,545,725	10,215,994	2,034,779	8,189,986
Cash and cash equivalents	2,424,684	9,730,257	3,802,633	15,305,598
Other investments	64,128,520	257,347,751	54,962,376	221,223,563
Equity investment	2,842,856	11,408,381	1,441,916	5,803,712
	<u>71,941,785</u>	<u>288,702,383</u>	<u>62,241,704</u>	<u>250,522,859</u>

Insurance and other receivables

For receivables arising from insurance and reinsurance contracts, none of the Company's receivables due from policyholders are past due.

Cash and cash equivalent, and other investments

Cash and cash equivalent and other investments represents term and other deposit accounts with commercial banks and financial institutions that is licensed by the National Bank of Cambodia and the investment in the corporate bond in the private company. Management does not foresee any significant credit risk from cash in bank and does not expect that those banks may default and cause losses to the Company.

(ii) Liquidity risk

Liquidity risk is the risk that the Company will encounter difficulty in meeting the obligations associated with its financial liabilities that are settled by delivering cash or another financial asset. The Company's approach to managing liquidity is to ensure, as far as possible, that it will have sufficient liquidity to meet its liabilities when they are due, under both normal and stressed conditions, without incurring unacceptable losses or risking damage to the Company's reputation.

The Company monitors its liquidity risk and maintains a level of cash and cash equivalents deemed adequate by management to finance the Company's operations and to mitigate the effects of fluctuations in cash flows.

SOVANNAPHUM LIFE ASSURANCE PLC.

**NOTES TO THE FINANCIAL STATEMENTS
FOR THE YEAR ENDED 31 DECEMBER 2025**

21. FINANCIAL INSTRUMENTS – FAIR VALUES AND RISK MANAGEMENT (continued)

(b) Financial risk management (continued)

(ii) Liquidity risk (continued)

Exposure to liquidity risk

The following are the remaining contractual maturities of the non-derivative financial liabilities at the reporting date.

	Carrying Amount US\$	Contractual cash flow US\$	Less than 12 months US\$	1 to 5 years US\$	More than 5 years US\$
2025					
Insurance contract liabilities (*)	50,632,891	76,679,977	(8,484,101)	15,173,160	69,990,918
Insurance and other payables	1,578,235	1,578,235	1,578,235	-	-
Lease liabilities	135,953	139,266	139,266	-	-
Total	52,347,079	78,397,478	(6,766,600)	15,173,160	69,990,918
In KHR'000 equivalent	210,068,828	314,609,079	(27,154,365)	60,889,890	280,873,553
2024					
Insurance contract liabilities (*)	42,350,613	69,360,271	(5,125,308)	(272,973)	74,758,552
Insurance and other payables	2,056,002	2,056,002	2,056,002	-	-
Lease liabilities	359,540	383,706	244,440	139,266	-
Total	44,766,155	71,799,979	(2,824,866)	(133,707)	74,758,552
In KHR'000 equivalent	180,183,774	288,994,915	(11,370,086)	(538,171)	300,903,172

(*) The negative balance presented in the 'Less than 12 months' time bucket is primarily attributable to the Company's limited-pay endowment product design (policy term of five years with a three-year premium payment period) and the application of the Gross Premium Valuation (GPV) methodology.

Under this product structure, premium receipts are concentrated in the earlier policy years, whereas benefit payments are generally payable at maturity or in later policy durations. Accordingly, during the initial policy periods, contractual premium inflows are relatively higher compared to expected benefit and expense outflows.

As the maturity analysis is prepared based on net contractual cash flows, the expected premium inflows within the next twelve months exceed the corresponding expected benefit and expense outflows. This results in a net inflow position, which is presented as a negative balance in the 'Less than 12 months' time bucket.

Most of the Company's investment assets are highly liquid and are more than sufficient to meet liquidity need.

(iii) Market risk

Market risk is the risk that changes in market prices - such as foreign exchange rates and interest rates - will affect the Company's income or the value of its holdings of financial instruments. The objective of market risk management is to manage and control market risk exposures within acceptable parameters, while optimising the return.

21. FINANCIAL INSTRUMENTS – FAIR VALUES AND RISK MANAGEMENT (continued)

(b) Financial risk management (continued)

(iii) Market risk (continued)

Currency risk

The Company does not have significant exposure to foreign currency risk as most transactions of the Company are carried out in US\$, the functional currency of the Company.

Interest rate risk

Exposure to interest rate risk

Interest-bearing financial assets include cash in banks and other investments. The interest rates and deposit terms of cash in bank and other investments are disclosed in Note 8 and 11. There are no interest-bearing financial liabilities at the reporting date.

Fair value sensitivity analysis for fixed-rate instruments

The Company does not account for any fixed-rate financial assets or financial liabilities at fair value through profit or loss. Therefore, a change in interest rates at the reporting date would not affect profit or loss.

(c) Insurance risk

The risk under any one insurance contract is the possibility that the insured event occurs and the uncertainty of the amount of the resulting claim. By the very nature of an insurance contract, this risk is random and therefore unpredictable.

For a portfolio of insurance contracts where the theory of probability is applied to pricing and provisioning, the principal risk that the Company faces under its insurance contracts is that the actual claims and benefit payments exceed the carrying amount of the insurance contract liabilities. This could occur because the frequency or severity of claims and benefits are greater than estimated. Insurance events are random and the actual number and amount of claims and benefits will vary from year to year from the level established using statistical techniques.

Experience shows that the larger the portfolio of similar insurance contracts, the smaller the relative variability about the expected outcome will be. In addition, a more diversified portfolio is less likely to be affected across the board by a change in any subset of the portfolio.

Risks that are specific to the various types of insurance contracts are elaborated below:

Life insurance non-participating contracts

The life insurance non-participating contracts consist of individual conventional endowments and attached protection riders.

(i) Concentration of insurance risk

Concentrations of risk may arise where a particular event or a series of events could impact heavily upon the Company's insurance contract liabilities. Such concentrations may arise from a single insurance contract or through a small number of related contracts, and relate to circumstances where significant liabilities could arise.

21. FINANCIAL INSTRUMENTS – FAIR VALUES AND RISK MANAGEMENT (continued)

(c) Insurance risk (continued)

(i) Concentration of insurance risk (continued)

Insurance risk for contracts is also affected by the policyholders' right to pay reduced or no future premiums, or to terminate the contract completely. As a result, the amount of insurance risk is also subject to policyholder behaviour. On the assumption that policyholders will make decisions rationally, overall insurance risk can be assumed to be aggravated by such behaviour. The Company has factored the impact of policyholders' behaviour into the assumptions used to measure insurance contract liabilities.

(ii) Management of insurance risk – underwriting and reinsurance strategy

The underwriting strategy is intended to ensure that the risks underwritten are well diversified in terms of the type of risk and the level of insured benefits. The Company has developed its insurance underwriting strategy according to 2 main areas - risk selection and risk classification.

The risk selection process determines the groups of insurance risk that are acceptable to the Company so that diversification of insurance risk types is achieved. At the same time, this is to ensure within each of these risk types, there is a sufficiently large population of risks to reduce the variability of the expected outcome.

Each group of insurance risks is classified into categories of standard and degree of substandard through underwriting. Medical selection and financial underwriting guidelines included in the Company's underwriting procedures allow the correct assignment of insurance risk to the appropriate classes. Each class has varied premium to reflect the health condition and family medical history of the applicants. The Company uses reinsurance in the normal course of business to diversify its risks and limits its net loss potential. Reinsurance arrangement for risk undertaken by the Company has limited the Company's risk exposure.



ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ អិស្តឺរ៉េស ភីអិលស៊ី
金城人壽保險公司

SOVANNAPHUM Life Assurance Plc.

📍 25th Floor, Canadia Tower, N°. 315, Preah Ang Duong Street (110) corner Preah Monivong Blvd.(93), Sangkat Wat Phnom,
Khan Daun Penh, Phnom Penh, Cambodia

☎ Tel: (855) 23 966 955 / **1800 212288** (Toll free) 🌐 www.sovannaphumlife.com ✉ info@sovannaphumlife.com 📘 Sovannaphum Life